



2016 New

양돈장관리매뉴얼 캄보디아어판

ក្រុម អំពីការគ្រប់គ្រង លើការចិញ្ចឹមជ្រូក ដោយ ភាសាខ្មែរ
ក្រុម ម៉ែ កា ក្រុម ក្រូច កា ក្រុម ក្រូច ក្រុម ក្រូច
ដាយ ប៊ែរ ក្រុម ក្រូច





2016 New

양돈장관리매뉴얼 캄보디아어판

ក្នុង អំឡុងការគ្រប់គ្រង លើការចិញ្ចឹមស្រូវ ដោយ ភាសាខ្មែរ
 ក្របួន ឃ្លា កា ក្រុម ក្រុង កា ក្រុង ក្រុង
 ដាយ ដាយ ដាយ ដាយ ដាយ



2016 New

양돈장관리매뉴얼 캄보디아어판

ក្រុម អំពីការគ្រប់គ្រង លើការចិញ្ចឹមស្រូវ ដោយ ភាសាខ្មែរ
ក្រុម ម៉ែ កា ក្រុម ក្រុង កា ផ្សេង ផ្សេង
ដាយ ប៊ែរ គ្រី គ្រី

បាត់ដំបង

ស្នូលថ្លែងការណ៍ស្តីពីសេដ្ឋកិច្ច



នាយកក្រុមប្រឹក្សាសហប្រតិបត្តិការកសិកម្មស្រូវ
កឹម ថៃហ្វាន់

នាយកក្រុមប្រឹក្សាសហប្រតិបត្តិការកសិកម្មស្រូវ

កឹម ថៃហ្វាន់

ស្វាគមន៍ល្អបំផុត។

អរគុណចំពោះការចូលរួមរបស់លោកអ្នក។ ប្រទេសកម្ពុជាបានឃើញការចូលរួមយ៉ាងសំខាន់ពីលោកអ្នក។ ប្រទេសកម្ពុជាបានឃើញការចូលរួមយ៉ាងសំខាន់ពីលោកអ្នក។

ប្រទេសកម្ពុជាបានឃើញការចូលរួមយ៉ាងសំខាន់ពីលោកអ្នក។ ប្រទេសកម្ពុជាបានឃើញការចូលរួមយ៉ាងសំខាន់ពីលោកអ្នក។

ប្រទេសកម្ពុជាបានឃើញការចូលរួមយ៉ាងសំខាន់ពីលោកអ្នក។ ប្រទេសកម្ពុជាបានឃើញការចូលរួមយ៉ាងសំខាន់ពីលោកអ្នក។

ប្រទេសកម្ពុជាបានឃើញការចូលរួមយ៉ាងសំខាន់ពីលោកអ្នក។ ប្រទេសកម្ពុជាបានឃើញការចូលរួមយ៉ាងសំខាន់ពីលោកអ្នក។

ប្រទេសកម្ពុជាបានឃើញការចូលរួមយ៉ាងសំខាន់ពីលោកអ្នក។ ប្រទេសកម្ពុជាបានឃើញការចូលរួមយ៉ាងសំខាន់ពីលោកអ្នក។

ស្នូលថ្លែងការណ៍ស្តីពីសេដ្ឋកិច្ច ដែលមកពីទី កន្លែងស្រស់ស្អាតនៃប្រទេសថៃ។ ស្នូលថ្លែងការណ៍ស្តីពីសេដ្ឋកិច្ច សំរាប់ការព្យាយាម និង ទិញទំនិញប្រែប្រួលរបស់អ្នកទាំងអស់គ្នា ធ្វើឱ្យប្រទេសយើងខ្ញុំ ទទួលបានការទទួលស្គាល់

ផ្នែកពាណិជ្ជកម្មការវិនិយោគហើយ មានការអភិវឌ្ឍ ឈានឡើងមួយកម្រិតថែមទៀត

ទោះជា ប្រទេសយើងទាំងពីរ មានភាពស្ថិរភាពក្នុងការវិនិយោគក៏ដោយ ក៏

សង្កេតឃើញខ្លះថា មួយចំនួនទទួលបានការលំបាក នៅកសិដ្ឋានវិនិយោគនៃប្រទេសយើង ខ្ញុំ បញ្ហាដោយភាពខុសគ្នានៃភាសា, ហើយទៀតនោះដែរ គិតថាអ្នកទាំងអស់គ្នា

ក៏បានឆ្លងកាត់បទពិសោធន៍លំបាកជាច្រើនក្នុងការវិនិយោគនេះ

ម្តងនេះ (វិធីសាស្ត្រថ្មីនៃគ្រប់គ្រងការវិនិយោគ ឆ្នាំ 2016) បច្ចុប្បន្នគឺនៅការផ្តោតវិនិយោគបង្ហាញអោយឃើញពី

កំនើននៃការទទួលបានការវិនិយោគយ៉ាងណា វាជាការកើនឡើងមួយកម្រិតទៀត ដូចនេះ ហើយក៏មានការ

បន្ថែមផ្នែកភាសាលើសពីមុន 5 ភាសា មានដូចជា អង់គ្លេស, មីយ៉ាន់ម៉ា, ភីលីពីន, លាវ, ឡាវ មិនជាដើមផងដែរ

នៅកម្រិតវិនិយោគ សំខាន់ណាស់យើងត្រូវយល់ពីអាយុចាស់ វិធីសាស្ត្រ, ស្ថាប័ន, ដែលបានបង្ហាញ

តាមរយៈ រូបភាព និង រូបថត ហើយ យើងមានបំណងព្យាយាមចង់អោយអ្នកទាំងអស់គ្នាយល់ច្បាស់តាមរយៈការអានសៀវភៅនេះ។ សម្រាប់សៀវភៅនេះ នឹងអាចជួយអ្នកទាំងអស់គ្នាបានច្រើន

ក្នុងការ សន្យាថាផ្តល់ជូនប្រើប្រាស់អោយអស់ពីកម្លាំងកាយចិត្ត វិធីថ្មីនេះនេះស្រាយបញ្ហាដល់អ្នកទាំងអស់គ្នា

ជាឱកាសនៃការស្រាវជ្រាវ, ចុងបញ្ចប់នេះ ស្នូលថ្លែងការណ៍ស្តីពីសេដ្ឋកិច្ច ដល់អ្នកទាំងអស់ដែលបានចូលរួមជួយបង្កើត (វិធីសាស្ត្រថ្មីនៃការគ្រប់គ្រងការវិនិយោគ នៃឆ្នាំ 2016)។



CAMBODIA

언어 크메르어

면적 181,035km²

인구 약 15,458,332명

GDP 194억\$

기후 전형적인 열대몬순기후

CONTENTS

양돈장 개요

ការណែនាំ អំពីកសិដ្ឋាន ចិញ្ចឹមជ្រូក កា នៅណូយ ឃ្មុំ កា គ្រប់គ្រង ផ្សេង ៗ

- 1. 주간관리의 이해 08
ការយល់ដឹង អំពី ការគ្រប់គ្រង អនុវត្ត កា ឲ្យ ធុរ កា គ្រប់គ្រង អនុវត្ត
- 2. 한국 양돈장의 일반적인 사양 프로그램 10
លក្ខណៈពិសេសនៃ កម្មវិធីការ បង្ការជំងឺ និង ផែនការចិញ្ចឹមជ្រូក នៅប្រទេសកូរ៉េ កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ

양돈관리

ការ គ្រប់គ្រងចិញ្ចឹមជ្រូក កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ

- 1. 포유자돈 관리 14
ការគ្រប់គ្រងពូជជ្រូក នៅពេលពោះ កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ
- 2. 이유자돈 관리 34
ការគ្រប់គ្រង ពូជជ្រូកក្នុងពេលពោះ កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ
- 3. 육성·비육돈 관리 40
ការគ្រប់គ្រងជ្រូកសាច់ និង ជ្រូកពូជ កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ
- 4. 출하관리 및 도축 43
ការគ្រប់គ្រង បញ្ជូនសាច់ និងការសម្រប កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ
- 5. wesen 46
ការគ្រប់គ្រង កំរើម កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ
- 6. 임신돈 관리 49
ការគ្រប់គ្រង មេជ្រូកកំរើម កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ
- 7. វិញ្ញាបនបត្រ 56
ការគ្រប់គ្រង ជ្រូកកំរើម កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ
- 8. វិញ្ញាបនបត្រ (អនុវត្ត) 71
ការគ្រប់គ្រង មេជ្រូកកំរើម (អនុវត្ត) កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ

기타 관리사항

ការគ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ

- 1. 主사시 유의사항 86
ការគ្រប់គ្រងប្រយ័ត្នពេលពោះ កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ
- 2. 캄보디아어 단어 표기법 90
ការកំណត់សម្គាល់ពាក្យ កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ

부록

អនុវត្ត កា គ្រប់គ្រង ផ្សេង ៗ

- 1. 표준근로계약서 94
កិច្ចសន្យាការងារស្តង់ដារ កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ
- 2. 외국인근로자방역관리지침 96
ការគ្រប់គ្រងវិវាទសម្រាប់កម្មករមេគ្រប់គ្រង កា គ្រប់គ្រង ផ្សេង ៗ កា គ្រប់គ្រង ផ្សេង ៗ

1. 주간관리의 이해

ការយល់ដឹង អំពី ការគ្រប់គ្រង អនុវត្តន៍
កាល ឲ្យ ដឹង កាល គ្រប់គ្រង អនុវត្តន៍
កាល ឲ្យ ដឹង កាល គ្រប់គ្រង អនុវត្តន៍

2. 한국 양돈장의 일반적인 사양 프로그램

លក្ខណៈពិសេសនៃ កម្មវិធីការ បង្កាត់ពូជធម្មតា
នៃកសិដ្ឋានចិញ្ចឹមជ្រូក នៅប្រទេសកូរ៉េ
កាល ឲ្យ ដឹង កាល គ្រប់គ្រង អនុវត្តន៍
កាល ឲ្យ ដឹង កាល គ្រប់គ្រង អនុវត្តន៍

육성 전기

មុនពេលរំពឹង
문벨 톰토안

3 →

육성 후기

ក្រោយពេលរំពឹង
끄라오이 벨 톰토안

4 →

9주 (63일령) អង្គរ៧៩ (អាយុ៦3ឆ្នាំ) 아편 띠 부언 (아유 혹썩 툭아이)	10주 (70일령) អង្គរ៧១០ (អាយុ70ឆ្នាំ) 아편 띠 덩 (아유 쥘썩 툭아이)	11주 (77일령) អង្គរ៧១១ (អាយុ77ឆ្នាំ) 아편 띠 덩모이 (아유 쥘썩 쁘람툭아이)	12주 (84일령) អង្គរ៧១២ (អាយុ84ឆ្នាំ) 아편 띠 덩뻔 (아유 뻔에썩 부언 톱아이)	13주 (91일령) អង្គរ៧១៣ (អាយុ91ឆ្នាំ) 아편 띠 덩바이 (아유 까오썩 모이 톱아이)	14주 (98일령) អង្គរ៧១៤ (អាយុ98ឆ្នាំ) 아편 띠 덩부언 (아유 까오썩 쁘람바이 툭아이)	15주 (105일령) អង្គរ៧១៥ (អាយុ105ឆ្នាំ) 아편 띠 덩쁘람 (아유 모이로이 쁘람 톱아이)	16주 (112일령) អង្គរ៧១៦ (អាយុ112ឆ្នាំ) 아편 띠 쁘람 모이 (아유 모이로이 덩 쁘람 부언 톱아이)	17주 (119일령) អង្គរ៧១៧ (អាយុ119ឆ្នាំ) 아편 띠 쁘람뻔 (아유 모이로이 덩 쁘람 부언 톱아이)
젓든사료 ជំនីស្រូវរំពឹង 점나이쥬룩바우똥				육성든사료 ជំនីស្រូវរំពឹង 점나이쥬룩젠젼				

육성 후기

ក្រោយពេលរំពឹង
끄라오이 벨 쥬젠젼

5 →

비육돈

ជំនីស្រូវ
쥬룩삿

6 →

18주 (126일령) អង្គរ៧១១៨ (អាយុ126ឆ្នាំ) 아편 띠 덩쁘람바이 (아유 모이로이 쁘람오이 툭아이)	19주 (133일령) អង្គរ៧១១៩ (អាយុ133ឆ្នាំ) 아편 띠 덩 뻔부언 (아유 모이로이 쌌뻔바이 툭아이)	20주 (140일령) អង្គរ៧១២០ (អាយុ140ឆ្នាំ) 아편 띠 머페이 (아유 모이로이 싸에썩 톱아이)	21주 (147일령) អង្គរ៧១២១ (អាយុ147ឆ្នាំ) 아편 띠 머페이 모이 (아유 모이로이 싸에썩 쁘람 툭아이)	22주 (154일령) អង្គរ៧១២២ (អាយុ154ឆ្នាំ) 아편 띠 머페이 뻔 (아유 모이로이 하썩부언 툭아이)	23주 (161일령) អង្គរ៧១២៣ (អាយុ161ឆ្នាំ) 아편 띠 머페이 바이 (아유 모이로이 혹썩모이 툭아이)	24주 (168일령) អង្គរ៧១២៤ (អាយុ168ឆ្នាំ) 아편 띠 머페이 부언 (아유 모이로이 혹썩 쁘람 바이 툭아이)	25주 (175일령) អង្គរ៧១២៥ (អាយុ175ឆ្នាំ) 아편 띠 머페이 쁘람 (아유 모이로이 쥘썩 쁘람 툭아이)	26주 (182일령) អង្គរ៧១២៦ (អាយុ182ឆ្នាំ) 아편 띠 머페이 쁘람 모이 (아유 모이로이 뻔에썩 쁘 툭아이)
육성든사료 ជំនីស្រូវរំពឹង 점나이 쥬룩 쥬젠젼					비육돈사료 ជំនីស្រូវរំពឹង 점나이 쥬룩 삿			

단어모음

육성 yugscong	រំពឹង 툰토안
전기 jeongi	មុនពេលរំពឹង 문벨 톰토안
후기 hugi	ក្រោយរំពឹង 끄라오이 톰토안
젓든 jeodon	ជំនីស្រូវរំពឹង 점나이쥬룩바우똥
사료 salyo	ជំនី 점나이
육성돈 yugscongdon	ជំនីស្រូវរំពឹង 점나이쥬룩젠젼
비육돈 biyugdon	ជំនីស្រូវរំពឹង 점나이쥬룩삿

양돈관리

ការ គ្រប់គ្រងចិញ្ចឹមជ្រូក
កា គ្រប់គ្រង រៀបចំ ជ្រូក

1. 所有者 管理

ការគ្រប់គ្រងកូនជ្រូក នៅពេលដោះ
កា គ្រប់គ្រង កូនជ្រូក ក្រោយពីដោះ

2. 利用者 管理

ការគ្រប់គ្រង កូនជ្រូកផ្តាច់ដោះ
កា គ្រប់គ្រង កូនជ្រូក ក្រោយពីដោះ

3. 育成 · 比육돈 管理

ការគ្រប់គ្រងជ្រូកសាច់ និង ជ្រូកពូជ
កា គ្រប់គ្រង ជ្រូកសាច់ និង ជ្រូកពូជ

4. 출하관리 및 도축

ការគ្រប់គ្រង បញ្ជូនលក់ និងការសម្រាប
កា គ្រប់គ្រង បញ្ជូនលក់ និងការសម្រាប

5. 育돈 管理

ការគ្រប់គ្រង កំពៅ
កា គ្រប់គ្រង កំពៅ

6. 임신돈 管理

ការគ្រប់គ្រង មេជ្រូកបំរុង
កា គ្រប់គ្រង មេជ្រូកបំរុង

7. 所有者 管理

ការគ្រប់គ្រង ជ្រូកដើម
កា គ្រប់គ្រង ជ្រូកដើម

8. 理由 母돈(중부 대기돈) 管理

ការថែទាំ មេជ្រូកផ្តាច់ដោះ 9 គ្រឿងបញ្ជាត់ពូជ ៥៥
កា ថែទាំ មេជ្រូកផ្តាច់ដោះ ៩ គ្រឿងបញ្ជាត់ពូជ ៥៥

단어모음 | គ្រឹះស្ថាន ពាក្យ គ្រឹះស្ថាន

所有者 poyujadon	កូនជ្រូកដោះ កូនជ្រូកដោះ
管理 gwanli	ការគ្រប់គ្រង ការគ្រប់គ្រង
利用者 iyujadon	កូនជ្រូកផ្តាច់ដោះ កូនជ្រូកផ្តាច់ដោះ
育成 yugseong	កំពៅ កំពៅ
比육돈 biyugdon	ជ្រូកពូជ ជ្រូកពូជ
출하 chulha	បញ្ជូន បញ្ជូន
도축 dochug	ការសម្រាប ការសម្រាប
育돈 ungdon	កំពៅ កំពៅ
임신돈 imsindon	មេជ្រូកបំរុង មេជ្រូកបំរុង
所有者 poyumodon	ជ្រូកដើម ជ្រូកដើម
이유 iyu	ដោះ ដោះ
모돈 modon	មេជ្រូក មេជ្រូក
중부 jongbu	គ្រឿងបញ្ជាត់ពូជ គ្រឿងបញ្ជាត់ពូជ
대기돈 daegidon	ជ្រូកដើមគ្រឿងបញ្ជាត់ពូជ ជ្រូកដើមគ្រឿងបញ្ជាត់ពូជ

➔ **견치 절단기는 청결한 것을 사용**

ម៉ាស៊ីនកាត់ចង្កូមច្រើនស្របសម ដែលមានស្លាកមានអនាម័យ
 ម៉ាស៊ីនកាត់ចង្កូមច្រើនស្របសម ដែលមានស្លាកមានអនាម័យ
 ម៉ាស៊ីនកាត់ចង្កូមច្រើនស្របសម ដែលមានស្លាកមានអនាម័យ

➔ **절단기보다 갈아 내는 연마기를 사용하는 것이 더 안전함**

ការប្រើម៉ាស៊ីនប្រូលីម្រូច្រើនស្របសម ដែលមានស្លាកមានអនាម័យ
 ការប្រើម៉ាស៊ីនប្រូលីម្រូច្រើនស្របសម ដែលមានស្លាកមានអនាម័យ
 ការប្រើម៉ាស៊ីនប្រូលីម្រូច្រើនស្របសម ដែលមានស្លាកមានអនាម័យ

6. 기타 약제 투여(선택사항) ថ្នាំកែលម្អ ១ (ចំពឹង)
 ត្រីណាម៉ាស៊ីន ផ្រែង (ស្រែង)

➔ **구강과 관련된 일련의 작업 후 AR예방을 위한 비강분무(가나마이신 : 1~2cc) 및 바이콧(또는 톨트라주릴 등) 경구 투여**

ក្រោយពីដំណើរការការពារទាក់ទងនឹងមាត់ចេញ ហើយបញ្ចប់ការប្រើប្រាស់ AR (Kanaamycine : 1~2 cc)
 នឹងបាញ់ចោល (ឬក៏ប្រើប្រាស់) ថ្នាំកែលម្អសំរាប់មាត់
 ក្រោយពីដំណើរការការពារទាក់ទងនឹងមាត់ចេញ ហើយបញ្ចប់ការប្រើប្រាស់ AR (Kanaamycine : 1~2 cc)
 នឹងបាញ់ចោល (ឬក៏ប្រើប្រាស់) ថ្នាំកែលម្អសំរាប់មាត់
 ក្រោយពីដំណើរការការពារទាក់ទងនឹងមាត់ចេញ ហើយបញ្ចប់ការប្រើប្រាស់ AR (Kanaamycine : 1~2 cc)
 នឹងបាញ់ចោល (ឬក៏ប្រើប្រាស់) ថ្នាំកែលម្អសំរាប់មាត់



<주사용 항생제 비강분무(AR 예방)>
 ប្រើប្រាស់ថ្នាំប្រុងប្រយ័ត្នប្រើប្រាស់ (ការពារ AR)
 ប្រើប្រាស់ថ្នាំប្រុងប្រយ័ត្នប្រើប្រាស់ (ការពារ AR)
 ប្រើប្រាស់ថ្នាំប្រុងប្រយ័ត្នប្រើប្រាស់ (ការពារ AR)



<경구투여(콧사름 예방 및 치료)>
 ថ្នាំកែលម្អសំរាប់មាត់ (ក្រោយ) និង ការពារប្រុងប្រយ័ត្ន
 ថ្នាំកែលម្អសំរាប់មាត់ (ក្រោយ) និង ការពារប្រុងប្រយ័ត្ន
 ថ្នាំកែលម្អសំរាប់មាត់ (ក្រោយ) និង ការពារប្រុងប្រយ័ត្ន

7. 꼬리 자르기(단미) ការកាត់កង្កុយ (កង្កុយ)
 កាត់កង្កុយ (កាត់)

목적	គោលបំណង កាត់កង្កុយ
-----------	-----------------------

➔ **밀집 사육시 나타나는 꼬리를 무는 현상으로 인한 출혈과 감염 예방**

ការការពារជំងឺឆ្លង និង ការពារកង្កុយ ដែលជាលទ្ធផលនៃការប្រើប្រាស់ប្រព័ន្ធកាត់កង្កុយ ដែល ខាំកង្កុយ
 ការការពារជំងឺឆ្លង និង ការពារកង្កុយ ដែលជាលទ្ធផលនៃការប្រើប្រាស់ប្រព័ន្ធកាត់កង្កុយ ដែល ខាំកង្កុយ
 ការការពារជំងឺឆ្លង និង ការពារកង្កុយ ដែលជាលទ្ធផលនៃការប្រើប្រាស់ប្រព័ន្ធកាត់កង្កុយ ដែល ខាំកង្កុយ

단어모음 (ក្រុមពាក្យ ក្រុម ប្រយោជន៍)	
청결한 것 cheong-gyeolhan geos ដែលមានស្លាកមានអនាម័យ ដែលមានស្លាកមានអនាម័យ	ច្រើនស្របសម ច្រើនស្របសម
사용 sayong	ប្រើប្រាស់ ប្រើប្រាស់
연마기 yeonmagi	ម៉ាស៊ីនប្រូលីម្រូ ម៉ាស៊ីនប្រូលីម្រូ
안전함 anjeonham	សុវត្ថិភាព សុវត្ថិភាព
비강분무 bigangbunmu	បាញ់ចោលផ្រែង បាញ់ចោលផ្រែង
바이콧 baikogseu	បាយកូស្ត បាយកូស្ត
경구 투여 gyeong-gu tuyeo ថ្នាំកែលម្អសំរាប់មាត់ ថ្នាំកែលម្អសំរាប់មាត់	ក្រោយ ក្រោយ
꼬리 kkoli	កង្កុយ កង្កុយ
자르기 jaleugi	កាត់ កាត់
무는 muneun	ភ័យ ភ័យ
출혈 chulhyeol	ការបាញ់ចោល ការបាញ់ចោល
예방 yebang	ការពារ ការពារ



<2인 1조 거세>

ព្រៀង ២នាក់ជាមួយគ្នា
 ក្រិឺរឺប្រ ប៊ែណេយ៉ាដឺ ម៉ូឺក្រិឺរឺ



<무보정 거세>

ព្រៀង ២នាក់មិនដោះស្រាយ
 ក្រិឺរឺប្រ ប៊ែណេយ៉ាដឺ ម៉ូឺក្រិឺរឺ



<보정구 이용 거세>


ព្រៀង ២នាក់ដោះស្រាយប្រើប្រាស់ឧបករណ៍
 ក្រិឺរឺប្រ ប៊ែណេយ៉ាដឺ ម៉ូឺក្រិឺរឺ ឧបករណ៍ ឧប្រាស

단어모음 [ក្រុមពាក្យ ក្រុម ប្រយោជន៍]

이각 ការពាក់សញ្ញាសំគាល់
 igag កាត់ដាក់សញ្ញាសំគាល់
개체표시 វិធីធ្វើអោយលើកញ្ចក់
 gaechepyosi វិធីធ្វើត្រីប៊ែណេយ៉ាដឺ ម៉ូឺក្រិឺរឺ

3. 이각 : 필요시 개체표시 방법

ការពាក់សញ្ញាសំគាល់លើវិធីធ្វើអោយលើកញ្ចក់ ១
 ក្នុងនោះពេលសំខាន់
 កាត់ដាក់សញ្ញាសំគាល់ : វិធីធ្វើត្រីប៊ែណេយ៉ាដឺ ម៉ូឺក្រិឺរឺ ឧប្រាស
 ឧប្រាស ឧប្រាស ឧប្រាស ឧប្រាស



<이각법(193법)>

វិធីពាក់សញ្ញាសំគាល់ (១៩៣)
 វិធីធ្វើត្រីប៊ែណេយ៉ាដឺ ម៉ូឺក្រិឺរឺ
 (រូបភាព វិធីធ្វើត្រីប៊ែណេយ៉ាដឺ ម៉ូឺក្រិឺរឺ)



<이각기>

ការពាក់សញ្ញាសំគាល់
 ក្រុមឧបករណ៍ឧប្រាស

4. 견치(송곳니)제거 및 비강분무, 꼬리 자르기(단미)

កាច់ចង្កូមនិងចាញ់ផ្លូវចុះការកាត់កន្ទុយ (កាច់កន្ទុយ)
 かん 靖窩음 녀 녀 만트남뜨러똥, 까깁견뚜이
 (간 견뚜이)

■ **농장에 따라 분만 직후에 또는 업무의 효율상 월요일에 철분주사와 같이 실시**
 យោងតាមកសិដ្ឋានកូនព្រូកកើតមកភ្លាម ឬតាមការងារនៅ ថ្ងៃចំនួនចាក់ថ្នាំជាតិដែក និង ពាក់សញ្ញាសំគាល់ជាមួយភ្នំ
 용땀까썤탄 끈쭈룩 까얼 목 플리엄 르 땀깁이어 너으 텠아이 짠 짝 트남 찌얼 다엑 녀
 닥 썸냐 썸꼬알 찌어 모이 크니어

출생 4일령(주로 월,화요일)
 អាញ៤ថ្ងៃ (អនុវត្តន៍ថ្ងៃចំនួន៤)
 आयु भूयन ट्वाय (आनुवाल ट्वाय चान, एगुगै)

사료에 대한 호기심 자극
 ពាកចំណីអោយឃើញស្គាល់
 닥썸나리아오이크은 쓰꼬알

■ **소량의 사료를 급여해 자돈의 호기심 자극**
 ផ្តល់ចំណីបន្តិចបន្តួចដើម្បីអោយកូនព្រូកានឃើញ និងស្គាល់
 프털 썸나이 번뻐트똥엣 다엄바이 아오이 끈쭈룩 반 크은 녀 쓰꼬알

■ **거세를 화요일(약 4일차)에 나누어 할 수 있으나 단미, 견치, 거세를 철제주사와 동시에 월요일에 실시하면 능률적임**
 អាចចែកវិលែកព្រៀវនៅ ថ្ងៃអង្គារ (ប្រហែលលើកថ្ងៃទី៤) ឬប្រសិនបើកាត់កន្ទុយក្រោយចេញវិញព្រៀវ
 ចាក់ថ្នាំជាតិដែករួចរាល់នៅ ថ្ងៃចំនួនកាត់តែមានអាពប្រសើរ។
 앓 짜엑름라엑 꼬리어브 너으 텠아이 영끼어(뻐러하엘 르옥 텠아이 띠 부언) 르 뻐러
 썸 바이 깁 견뚜이, 깁 트덴, 꼬리어브, 짝트남찌얼다엑, 루엇로알너으 텠아이짠 깁따
 에 미언 피업뻐러싸어

출생 5일령(주로 수요일)
 អាញ ៥~៦ថ្ងៃ (អនុវត្តន៍ថ្ងៃ៥-៦)
 आयु ष्राम ~ ष्राममोय ट्वाय
 (आनुवाल ट्वाय ष्र)

입질사료 훈련
 បង្ហាត់អោយចេះស៊ីចំណី
 병할 아오이 썸 씨 썸 나이

■ **입질훈련 : 1일 4~6회 소량의 입질사료 공급**
 បង្ហាត់អោយចេះស៊ីចំណីផ្តល់ចំណីអោយរៀនស៊ីបន្តិចៗ ៤~៦ដង ក្នុង១ថ្ងៃ
 병할 아오이 썸 씨 썸 나이 : 프털 썸나이 아오이 리은 번뻐트 부언-뻐람모이 텠 크
 농 모이 텠아이

■ **사료의 신선도 및 급이기를 청결하게 유지**
 ការថែទាំត្រូវផ្តល់នូវអ្វី ដែលស្អាត និង ស្លាកចំណីដែលថ្មី
 까타에또암 트로우 프털 너우 어바이다엘 싸안 녀 쓰노은 썸나이 다엘 트마이

단어모음 (ព្រមព្រា ក្រុម ប្រែក)

견치	ធុន្ទុម
gyeonchi	靖窩음
제거	យកចេញ
jego	岳健
꼬리	កន្ទុយ
kkoli	견뚜이
자르기	កាត់
jaleugi	កា
출생	បង្កើត
chulsaeng	병까언
4일령	អាញ៤ថ្ងៃ
sallyeong	आयु भूयन ट्वाय
5일령	អាញ៥ថ្ងៃ
oillyeong	आयु ष्राम ट्वाय
월요일	ថ្ងៃចំនួន
wol-yoil	ट्वाय-चान
화요일	ថ្ងៃអង្គារ
hwayoil	ट्वाय-यंग끼어
입질	ចេះស៊ីចំណី
ibjil	ਝੌੜ-ਝੌੜ-ਚੌੜ-ਚੌੜ
청결	ដែលស្អាត
cheong-gyeol	다엘싸안
유지	ការថែទាំ
yuji	까타-에-레오악

이유+1일(주로 목요일)

ការផ្តាច់ដោះ១ ថ្ងៃ (ជាទូទៅ ថ្ងៃព្រហស្បតិ៍)
 កា ផ្តាត់ ធាត់ (ដៃដុំដៃ) ត្រាម
 កា ផ្តាត់ ធាត់ (ដៃដុំដៃ) ត្រាម
 កា ផ្តាត់ ធាត់ (ដៃដុំដៃ) ត្រាម

자돈의 젓 떼기와 분만 돈방 물세척 실시
 ការផ្តាច់ដោះ(ការបំបែកមេជ្រូក និង កូនជ្រូកដែលពេញ) និង
 ការលាងសំអាតទ្រុងជ្រូក
**가 프닷 달(까 봄바엑매주룩 닝 끈 주룩다엘
 바우)닝 까 리엵 씸알 뜨롱 끈주룩**

■ 주간관리에 의해 매주 목요일 오전에 이유 실시

ដើម្បីគ្រប់គ្រងទម្ងន់ទារវល់ស្គាល់ថ្ងៃព្រហស្បតិ៍ ពេលថ្ងៃត្រង់ ចាប់ផ្តាច់ដោះ
 다엄바이 끄롭끄롱 뚜떠으 로알 싹빠다 텡아이 뿌리호아 빨 텡아이 뜨롱 째 프닷 달

■ 이유 전 이동 통로를 점검

ត្រួតពិនិត្យច្រកជ្រូកចេញមុនផ្តាច់ដោះ
 뜨루언 빠넌 짜리 플로우 쟈 문 프닷달

■ 이동통로에 호기심 유발물질을 모두 제거

ជ្រុំបំបែកយោងទាំងអស់ ដែលមើលឃើញ ដែលជាច្រកជ្រូក
 리업점 뿌리하옹 패양앙다엘 멀 크은 다엘 짜어 짜리플로우

■ 칸막이를 설치하여 분만사에서 이유 자돈사로 바로 입식되도록 유도

ធ្វើរឹងហើយ ចាប់ពីកើតហើយ បញ្ជូលអាហារបំបែកភ្លាមៗ កុំខានពេលឆ្លងច្រកផ្តាច់ដោះ
 트버로방 하어이 째 빠 가연 하어이 번쥘아하봄롱 플리엄플리엄 꼰칸빨 꼰쯔룩 프닷 달

■ 전입돈방 보온등을 미리 켜 두어 실내 온도를 높여줌(28~32℃)

រក្សាកំដៅជ្រូក ដែលផ្តាស់ប្តូរទុកជាមុនសូមផ្តល់កំដៅខ្ពស់ក្នុងទ្រុង (28~32អង្សាសេ)
 레악싸 껌다우 주룩 다엘 플랑빠도우 독찌어문 쏘프꼰 꺸다우 크뿌엵 커농 투롱
 (머페이빨람바이~쌘싹 빠 엉싸제)

■ 이유 자돈 치료

ការព្យាបាលកូនជ្រូក ដែលផ្តាច់ដោះ
 កា ផ្តាត់ ធាត់ ក្របី ក្របី ក្របី ក្របី

■ 이유 방법 : 올인 올아웃 권장, 한 돈방에 가능한 한배새끼 단위로 전입

វិធីផ្តាច់ដោះត្រូវ លើកយោងក្រៅផ្តាស់ប្តូរ តាមផ្នែកសំបុកកូនជ្រូកអាចជាក់នៅ ទ្រុងជ្រូក១
 위티프닷달 : 꾸어르옥초강끄라우, 플랑빠도우팜프나엑쌘복끈주룩 앓 닥너으 뜨롱주
 룩 모이

▶ 돈방내 개체간 체중차이가 2kg 이내로 되도록 고르기 실시(선택사항)

ទំងន់ខុសគ្នារវាងការបំបែក ក្នុងទ្រុងជ្រូក ដោយជ្រើសរើសដោយបានតិចជាង 2kg (លក្ខខណ្ឌជ្រើសរើស)
 뚝운쿨크니어 로비엵 까 봄바엑 커농 뜨롱주룩 다오이 짜리룽 아오이 반 띨찌엵 빠길
 로 (레악카냥 짜리룽)

단어모음	ក្រុមពាក្យ ក្រុម ប្រែក
이유	ការផ្តាច់ដោះ
iyu	កា ផ្តាត់ ធាត់
1일	ថ្ងៃ១
il-il	ត្រាម ត្រាម
젓 떼기	ការផ្តាច់ដោះ
jeoi ttegi	កា ផ្តាត់ ធាត់
돈방	ទ្រុងជ្រូក
donbang	ត្រាម ត្រាម
세척	ការលាងសំអាត
secheog	កា រីយ៉ាងស្រាម
목요일	ថ្ងៃព្រហស្បតិ៍
mog-yoil	ត្រាម ត្រាម ត្រាម ត្រាម
오전	ពេលព្រឹក
ojeon	ត្រាម ត្រាម
이동	ចេញទូល
idong	ចេញ ចេញ
통로	ច្រក
tonglo	ចេញ ចេញ ចេញ
점검	ត្រួតពិនិត្យ
jeomgeom	ត្រួតពិនិត្យ ត្រួតពិនិត្យ
호기심	អារម្មណ៍ដែលផ្តល់
hogisim	អារម្មណ៍ អារម្មណ៍
유발	បណ្តាលមក
yubal	បណ្តាលមក បណ្តាលមក
제거	យកចេញ
jegeo	យក យក
칸막이	រំងាប់
kanmag-i	រំងាប់ រំងាប់
설치	ដំឡើង
seolchi	ដំឡើង ដំឡើង
보온등	ភ្លើងក្រពក់ពេញ
boondeung	ភ្លើង ភ្លើង ភ្លើង ភ្លើង
켜	បើក
kyeo	បើក បើក
온도	សីតុណ្ហភាព
ondo	សីតុណ្ហភាព សីតុណ្ហភាព
높여	ផ្តល់ខ្ពស់
nop-yeo	ផ្តល់ ផ្តល់ ផ្តល់ ផ្តល់
자돈	កូនជ្រូក
jadon	កូន កូន
올인 올아웃	ol-in ol-aus
올인 올아웃	ol-in ol-aus
올인 올아웃	ol-in ol-aus
올인 올아웃	ol-in ol-aus
전입	ផ្តល់ប្តូរ
jeon-ib	ផ្តល់ ផ្តល់ ផ្តល់ ផ្តល់

▶ **암·수, 거세·비거세, 체중 등을 고려하여 구분 수용(선택사항)**

ការជ្រើសរើសហើយឆ្លងកាត់ផ្នែកជួសជុល ល្បែកស្រូវ មិនស្រូវ ម៉ែង់ជាំដើម (លក្ខខណ្ឌជ្រើសរើស)

까 쓰르릉 하이어이 떠꾸얼 땀 프나엑 도웃찌어 니, 츠물, 꼬리어우, 먼꼬리어우, 땀운 찌어 다엄(레악카냥 쓰르릉)

▶ **두당 할당되는 사료조 면적을 충분히 조절(자유급이시(15cm/두), 제한급이시(20cm/두))**

ការគ្រប់គ្រងតំបន់ផ្តល់ចំណីចាត់ចែងដោយ ផ្អែកតាមក្បាលអោយមានគ្រប់គ្រាន់ពេលផ្តល់ចំណីដោយ សេរី (15cm/ក្បាល), ពេលផ្តល់ចំណីដោយ កំណត់ (20cm,ក្បាល)

까 꼬롭꼬롱땀땀본 프덜짚나이 짝짜앵 다오이 라엑 땀 꼬발 아오이 반 꼬롭꼬롱(빨 프덜 짚나이 다오이 썬라이(땀뽀람썬/꼬발) 빨프덜짚나이 다오이 꺼넌(머페이 썬/꼬발)

▶ **이유후 분만스틀을 고압 수세기를 이용하여 수세 후 건조 및 피트 비우기**

ក្រោយផ្តាច់ដោះជ្រើសរើសលាងទឹក ដែលមានកំលាំងរ៉ូលឌ្លស នៅទ្រុងកើតក្រោយលាងហើយ សំបូតនិង ឆ្លុះឆ្លិនចេញ ក្រាខៃ ផ្កាច់ ប្រាខៃ ម៉ាឆីន លីយ ច្រក ដាឡេ មីយ ក្រោយ វ៉ល ក្រប្បឡ ណែ ឆ្រូងក្រោយ ក្រាខៃ លីយ អ៊ែរ ឆ្លុះឆ្លិន ឆ្លុះឆ្លិន ឆ្លុះឆ្លិន



〈분만스틀 및 급이기 수세, 피트 비우기〉

ទ្រុងកើតនិង លាងស្អាតចំណីឆ្លុះឆ្លិនចេញ ឆ្រូងក្រោយ ឆ្លុះឆ្លិន ឆ្លុះឆ្លិន ឆ្លុះឆ្លិន ឆ្លុះឆ្លិន ឆ្លុះឆ្លិន

단어모음	ក្រុមពាក្យ ក្រុម ប្រែ
구분	ផ្តាច់
gubun	프나엑
조절	ច្រក
jojeol	땀끼업
고압 수세기	
goab susegi	
수세	លាងទឹក
suse	리영뚝
건조	សំបូត
geonjo	썬우언
피트 비우기	ឆ្លុះឆ្លិនចេញ
piteu jiuigi	썬핀젠

일상관리

ការគ្រប់គ្រងប្រចាំថ្ងៃ
 កា ក្រុមក្រុម ប្រើប្រាស់ ត្រាយ

온도 및 환기관리

ការគ្រប់គ្រងការបញ្ជូនកម្ដៅ និង សីតុណ្ហភាព
 កា ក្រុម ក្រុម កាបេន ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់

일상관리

ការគ្រប់គ្រងប្រចាំថ្ងៃ
 កា ក្រុមក្រុម ប្រើប្រាស់ ត្រាយ

■ **사료는 1일 2회 급여, 하루에 한번은 사료통을 비울 수 있도록 적정량 급여**

ផ្តល់ចំណីដោយ១ថ្ងៃ២ដង ផ្តល់ចំណី១ថ្ងៃ១ដង អាចធ្វើដោយចំណីអស់ពីស្លាក
 ផ្តល់ចំណីដោយ១ថ្ងៃ១ដង អាចធ្វើដោយចំណីអស់ពីស្លាក
 ផ្តល់ចំណីដោយ១ថ្ងៃ១ដង អាចធ្វើដោយចំណីអស់ពីស្លាក

■ **위축돈, 환돈의 격리수용 및 적절한 치료**

ជ្រូកលឺ ប្រឡាយ ដោយសមស្របនិង ពាក់ដោយនៅដាច់ពីគេ
 ជ្រូកលឺ ប្រឡាយ ដោយសមស្របនិង ពាក់ដោយនៅដាច់ពីគេ

■ **사료, 온도관리, 전해질 급여**

ផ្តល់ជាតិអេក្រេបត្រូលីត ដែលមានផង និងការគ្រប់គ្រងកំដៅ និងចំណីផ្សេងៗ
 ផ្តល់ជាតិអេក្រេបត្រូលីត ដែលមានផង និងការគ្រប់គ្រងកំដៅ និងចំណីផ្សេងៗ

■ **희생 가능성 없는 개체의 과감한 도태**

ការចុះបង់ចោល ដែលជាដំណោះ ស្រាយបញ្ហាល់ខ្លួន មិនអាចធ្វើដោយវាស់ត្រឹមត្រូវឡើយ-។
 ការចុះបង់ចោល ដែលជាដំណោះ ស្រាយបញ្ហាល់ខ្លួន មិនអាចធ្វើដោយវាស់ត្រឹមត្រូវឡើយ-។

■ **니플 점검(물이 부족하면 사료섭취량이 줄고 성장률이 떨어짐)**

ការពិនិត្យចុងដោះ ដើម្បីកាត់បន្ថយបរិមាណផ្តល់ចំណីអគ្រាន់តែប៉ុណ្ណោះ
 ការពិនិត្យចុងដោះ ដើម្បីកាត់បន្ថយបរិមាណផ្តល់ចំណីអគ្រាន់តែប៉ុណ្ណោះ

■ **음수 소독(주 1회): 급수관리기내 이물질이나 이끼 제거**

ការងាប់មេរោគអរីវីរុស (១ដងក្នុងមួយសប្តាហ៍)
 ការងាប់មេរោគអរីវីរុស (១ដងក្នុងមួយសប្តាហ៍)

■ **자돈사 내에 사료 저장 지양**

កុំ ផ្ទុកចំណីក្នុងក្រុងដុំដូងជ្រូក
 កុំ ផ្ទុកចំណីក្នុងក្រុងដុំដូងជ្រូក

<니플점검>

ការពិនិត្យចុងដោះ
 ការពិនិត្យចុងដោះ



단어모음

온도	សីតុណ្ហភាព
온도	ប្រើប្រាស់
환기	ការបញ្ជូនកម្ដៅ
환기	ប្រើប្រាស់
1일	១ថ្ងៃ
1일	ម៉ែត្រ
2회	២ដង
2회	ប្រើប្រាស់
급여	ការផ្តល់
급여	កាបេន
적정량	ស្រប
적정량	ប្រើប្រាស់
위축돈	ជ្រូកលឺ
위축돈	ប្រើប្រាស់
환돈	ជ្រូក
환돈	ប្រើប្រាស់
격리	ការដាច់ពីគេ
격리	កាបេន
적절한 치료	ការដាច់ពីគេ
적절한 치료	ប្រើប្រាស់
과감	ការដាច់ពីគេ
과감	ប្រើប្រាស់
도태	ការដាច់ពីគេ
도태	ប្រើប្រាស់
니플	ចុងដោះ
니플	ប្រើប្រាស់
점검	ការពិនិត្យ
점검	កាបេន
음수	មេរោគ
음수	កាបេន
소독	ការងាប់មេរោគ
소독	ប្រើប្រាស់
이물질	0
이물질	កាបេន
제거	ការដាច់ពីគេ
제거	ប្រើប្រាស់

이유 당일 (주로 목요일)

ថ្ងៃផ្ដាច់ជើង (ជាទូទៅថ្ងៃព្រហស្បតិ៍)
 통아이프닷덜(찌어뚜띠 통아이쁘러호아)

이유당일 관리

ការគ្រប់គ្រងថ្ងៃផ្ដាច់ជើង
 까끄롭끄롱통아이프닷덜

사료관리

ការគ្រប់គ្រងចំណី
 까 끄롭끄롱 찜나이

➔ 이유 후 최초 3일간(목, 금, 토)은 1일 5~7회로 나누어 제한 급여함 (설사를 예방하고 식욕을 자극)

រយៈពេល៤ថ្ងៃដំបូងក្រោយផ្ដាច់ជើង (ថ្ងៃព្រហស្បតិ៍/ថ្ងៃសុក្រ/ថ្ងៃសៅរ៍) ផ្តល់ចំណីដោយ ចែកជា៥~7ដង ក្នុងថ្ងៃ (ការពាររាគ ឱង ធ្វើអោយចង់ស៊ីចំណី)

로양 뺨 바이 통아이뎀봉 끄라오이프닷덜 (쁘러호아 쪽 싸오) 프덜 찜나이 다오이 짜 엑찌어쁘람~쁘람뺨 덩 크농 모이 통아이 (까빼어룩 녕트버아오이쨈씨찜나이)

구 분 ផ្នែក 프나예	사료급여방법 វិធីផ្តល់ចំណី 위티프덜찜나이	3주령 이유 ផ្ដាច់ជើងអាមេណាម៉ាតិក 프닷덜 이유 바이 아편	4주령 이유 ផ្ដាច់ជើងអាមេ ធុរ៉ាម៉ាតិក 프닷덜 이유 부언 아편
이유당일 ថ្ងៃផ្ដាច់ជើង 통아이프닷덜 뎀봉	이유 후 12시까지 3시간은 사료 급여 금지 ហាមផ្តល់ចំណីរយៈពេល៩ ម៉ោង ត្រឹមម៉ោង12ក្រោយពេល ផ្ដាច់ជើង 합 프덜 찜나이 로양뺨 바이마웅 뜨름마웅 덩뺨 끄라오이뎀 프닷덜 자돈을 관찰하고 사료통이 비어 있으면 사료 추가 급여 (오후 2시, 4시, 6시에 각각 급여) សង្កេតមើលពូជស្រា ឱង ផ្តល់ចំណីបន្ថែមប្រសិនបើពូជស្រា អស់ចំណី (ផ្តល់ចំណីតាមម៉ោង ម៉ោង 2 ម៉ោង 4 ម៉ោង 6 វិនាទី) ឆ្កែងដេញក្បួនក្រូក លឿ ផ្រី ផ្រី ផ្រី ផ្រី ផ្រី ផ្រី ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់ ក្នុង ក្នុង ក្នុង ក្នុង ក្នុង ក្នុង (프덜찜나이통아이뎀 마웅 뺨, 마웅 부언, 마웅 뺨뺨모이 로씨엘)	사료섭취량 : 30~40g/두 បរិមាណចំណី ដែលផ្តល់ អោយ៣០~4០ ក្រាម/ក្បាល 빠리만 찜나이 다엘 프덜 아오이: 쌈쨈~싸에쨈 끄라오/끄발 10두당 0.5kg 이하 급여 ផ្តល់ចំណីតិចជាង 0.5kg ក្នុង១០ក្បាល 프덜 찜나이 뺨찌영 0.5 킬로 크농 덩 끄발	사료섭취량 : 40~60g/두 또는 3주령보다 1/3 증량 급여 បរិមាណចំណី ដែលផ្តល់ អោយ40~60 ក្រាម, ក្បាល ផ្តល់បរិមាណ ភាគពេលបន្ថែម បើចំណី សំរាប់អាមេ៨អាម៉ាតិក 빠리만 찜나이 다엘 프덜 아오이: 싸에쨈~혹쨈 끄람/끄발 르 프덜 빠리만 모이 피억 바이 번 타엘 르억 찜나이 쑤로압 이유 바이 아편 10두당 0.7 kg 이하 급여 ផ្តល់ចំណីតិចជាង 0.7kg ក្នុង10ក្បាល 프덜 찜나이 뺨찌영 0.7 킬로 크농 덩 끄발
다음 2일 ថ្ងៃផ្ដាច់ជើង៨2 통아이프닷덜 띠 뺨	오전 8시 : 자돈 관찰 후 청소 ម៉ោង 8 ពេលវេលា សង្កេតមើលពូជស្រា ក្រោយពេល លាងសំអាត 마웅 쁘람 바이 뺨쁘룩 : 쨈겐 뎀 ក្បួនក្រូក ក្រាខាខា រីយ ឆ្កែង ឆ្កែង -프덜 찜나이 គុះខាង ប្រើអោយ ដេញ ដេញ	사료섭취량 : 60~80g/두 បរិមាណចំណី ដែលផ្តល់អោយ60/ 80 ក្រាម/ក្បាល 빠리만 찜나이 다엘 프덜 아오이 10두당 0.8kg 이하 급여 ផ្តល់ចំណីតិចជាង0.8 ក្រា ក្នុង10ក្បាល 프덜 찜나이 뺨 찜찌영 0.8ក្នុង ក្នុង ក្នុង	사료섭취량 : 70~100g/두 បរិមាណចំណី ដែលផ្តល់អោយ 70~100 ក្រាម/ ក្បាល 빠리만 찜나이 다엘 프덜 아오이 : 쨈쨈 ពីខ 모이로이 끄람/끄발 10두당 1.0kg 이하 급여 ផ្តល់ចំណីតិចជាង1.0 ក្រា ក្នុង10ក្បាល 프덜찜나이뺨찌영 1.0 គីឡូ ក្នុង ក្នុង
3일 ថ្ងៃផ្ដាច់ជើង៨3 통아이프닷덜 띠 바이		자돈의 상태를 면밀히 관찰 សង្កេតសំអាតរបស់ពូជស្រាចំណី ឆ្កែងដេញក្បួនក្រូក ក្បួនក្រូក	

단어모음 [국어] 끄롬 뺨억

이유 iyu	ការផ្ដាច់ជើង 까프닷덜
당일 dang-il	ថ្ងៃផ្ដាច់ជើង 통아이프닷덜
1일 ig-il	1ថ្ងៃ 모이통아이
5 o	5 쁘람
7회 chilhoe	7ដង 쁘람뺨뺨
급여 geub-yeo	ការផ្តល់(ចំណី) 까프덜(찜나이)
3시간 sesigan	3ម៉ោង 바이마웅
사료 salyo	ចំណី 찜나ិ
금지 geumji	ហាម 함
30 samsib	30 쌈쨈
40g sasibgeulaem	40g 싸에쨈끄람
0.5kg yeongjeom-okillogeulaem	0.5គីឡូ ឆ្កែងគីឡូ
이하 iha	តិចជាង 뺨찌영
0.7 yeongjeomchil	0.7 쁘람뺨គុះ
kg killogeulaem	គីឡូ គីឡូ
2일 il	2ថ្ងៃ 뺨뺨통아이
3일 sam-il	3ថ្ងៃ 바이통아이
자돈 jadon	ពូជស្រា ក្បួនក្រូក
상태 sangtae	ស្ថានភាព ដេញដេញ
관찰 gwanchal	សង្កេត ឆ្កែង

입식 자돈 특별 관리

ការគ្រប់គ្រងជាពិសេសចំពោះបង្ការសំរាប់កូនជ្រូក
កា ក្រែងក្រែងខ្លាច ក្រែងខ្លាច ក្រែងខ្លាច ក្រែងខ្លាច ក្រែងខ្លាច

▶ 가능한 올-인, 올-아웃을 실시

អនុវត្តក្រែងខ្លាច ក្រែងខ្លាច ក្រែងខ្លាច ក្រែងខ្លាច

아누왈 끄라우-번떼앙, 번떼앙-푸쓰바 바어 앓 떠으 루엇

▶ 한 돈방의 자돈이 동기군보다 뒤질 때 즉시 시행

កូនជ្រូកមួយ ក្នុងមួយគ្រុងពេលពាក់ ចុះជាងក្រុមជ្រូកតូចៗ អនុវត្តភ្លាម ។

끈 주룩 크농모이뜨롱 뽀 트레악 쯡찌엥 끄롬주룩또웃또웃 아누왈플리엄플리엄

▶ 물+설탕+전해질 급여 : 자돈의 탈수 방지

ទឹកស្អាតល្អ ដេញចិត្តលើត ការពារជាតិទឹករបស់កូនជ្រូក

똑+ 쓰꺼+ 프털엘레잇뜨로린: 까 빼어찌엥똑 로봉 끈주룩

▶ 청결한 급여기에 신선한 용액 제공

ផ្តល់ជាតិរាយ អោយស្អាតចំណីមានអនាម័យ

프털찌엥 쓰롱쓰롱 아오이 쓰노옥쩨나이 미언 아나마이

▶ 설사예방을 위해 항생제나 유기산제제를 첨가하여 급여(선택사항)

ផ្តល់បន្ថែម ទ្រព្យចាក់ថ្នាំមេរោគសីរាង ឬ អង់ទីប៊ីយ៉ូទិច លើផ្សំការពារជាតិភាគ (លក្ខខណ្ឌជ្រើសរើស)

프털 번타엠 너우 트남 짝 트남 므싸우 르 엉띠바이 유멧 다엠바이 까빼어 쯡으리억 (레악카냥 쓰르록)

■ 사료 교체는 3~7일의 간격을 두고 서서히 실시

ការផ្លាស់ប្តូរចំណី គឺប្រព្រឹត្តិទៅបន្តិចម្តងៗ ចន្លោះពេល 3 ថ្ងៃទៅ 7 ថ្ងៃ

까 프랑쁘도우 쯤나이 끄 쁘러쁘러뎀 떠으 번뎀 뒤뎀뒤뎀 쯤우엡 뽀 바이 텡아이 떠으 쁘람뽀 텡아이

★ 기존 급여사료와 교체 급여사료간 비율

ភាគរយរវាងចំណី ដែលផ្តល់អោយមុន និង ចំណីដែលផ្តល់អោយក្រោយ

피억로이 로비엡 쯤나이 다엘 프털 아오이 문 넝 쯤나이 다엘 프털 아오이 끄라오이

일 수 ពេលរៀងថ្ងៃ 레리엡텡아이	1	2	3	4	5	6
비율 ភាគរយ 피억로이	100:0 100:0 모이로이	80:20 80:20 빼에쩨 : 머페 이	60:40 60:40 혹쩨 : 싸에쩨	40:60 40:60 싸에쩨 : 혹쩨	20:80 20:80 머페 : 빼에 쩨	0:100 0:100 모이로이

(사료교체시기는 제품의 사양권장에 따름)

ពេល ផ្លាស់ប្តូរចំណីគឺតាមផលិតផល ដែលផ្តល់អោយ កាន់តែរីកចំរើន

뽀 프랑쁘도우 쯤나이 끄 뎀 ផ្តល់ផ្តល់ ដាល ត្របាយ កាដា កាដា កាដា កាដា កាដា កាដា

단어모음 (ក្រុមពាក្យ ក្រុម ក្រុម)

입식 ibsig	ចំណីប្រុង 쩤នៃនៃ
자돈 jadon	កូនជ្រូក ក្រុម
특별 teugbyeol	ពិសេស ច្រើន
관리 gwanli	ការគ្រប់គ្រង កា ក្រែងក្រែង
사료 salyo	ចំណី ងាយ
교체 gyoche	ការ ផ្លាស់ប្តូរ កា ផ្លាស់ប្តូរ
사료간 salyogan	រវាងចំណី រវាងងាយ
비율 biyul	ភាគរយ ភាគរយ

이유 후 + 4주 (56일령)(주로 화요일)

ក្រោយផ្តាច់ដោះជម្រកស្រែ (អាយុ56 ថ្ងៃ)
(ជាមួយ ថ្លៃអង្ការី)
ក្រោយពីកាត់ដាច់ ផ្កា (ត្រូវបាន កាត់ដាច់ រួចហើយ)
(ដើម្បី កាត់ដាច់ ផ្កា ត្រូវបាន កាត់ដាច់ រួចហើយ)

자돈전출 후 수세 및 소독

ការលាងសំអាត និង ការសំលាប់មេរោគក្រោយ
ពេលផ្តាច់ផ្លូវក្រោយ
កា រីឡង ម៉ាយ ណី កា ម៉ាយ ណី
ក្រោយពី កាត់ដាច់ ផ្កា

■ 育성사로 자돈 전출

ការផ្តាច់កងកូនក្រោយ ១ ប្រការចិញ្ចឹម តាមគ្រួសារក្រោយពេល
កា ប្រាណាណាណា ក្រោយពី កាត់ដាច់ ផ្កា

■ 돈방 점검 및 수세, 소독, 7일 이상 건조

ការត្រួតពិនិត្យ និងលាងសំអាតក្នុងសំបាប់មេរោគ ហាលក្រោយពេល
កា ប្រាណាណាណា ក្រោយពី កាត់ដាច់ ផ្កា

■ 슬러리 돈사의 경우 세척 후 슬러리를 완전 제거

ក្នុងករណីទ្រុឌទ្រោមក្រោយពេល លាងសំអាតហើយ យករបស់ប្រើប្រាស់ចេញ
ក្នុង ក្រោយពី កាត់ដាច់ ផ្កា

■ 전입 돈방, 사료급이기 등 시설 세척 후 소독

សំលាប់មេរោគក្រោយ ពេលលាងសំអាតក្នុងតាមការចិញ្ចឹម ដែលផ្តាច់ផ្លូវជាដើម
ក្រោយពី កាត់ដាច់ ផ្កា

단어모음	ក្រុមពាក្យ	ក្រុម ប្រែ
전출	ផ្តាច់	ផ្តាច់
jeonchul	ផ្តាច់	ផ្តាច់
후	ក្រោយ	ក្រោយ
hu	ក្រោយ	ក្រោយ
수세	ការ លាងសំអាត	ការ លាងសំអាត
suse	ការ លាងសំអាត	ការ លាងសំអាត
소독	ការ សំលាប់	ការ សំលាប់
sodog	ការ សំលាប់	ការ សំលាប់
육성사	ក្រុងសាត	ក្រុងសាត
yugseongsa	ក្រុងសាត	ក្រុងសាត
점검	ការ ត្រួតពិនិត្យ	ការ ត្រួតពិនិត្យ
jeomgeom	ការ ត្រួតពិនិត្យ	ការ ត្រួតពិនិត្យ
건조	ស្រួច	ស្រួច
geonjo	ស្រួច	ស្រួច
슬러리	ស្លេរី	ស្លេរី
seulleoli	ស្លេរី	ស្លេរី
완전 제거	យកចេញអស់	យកចេញអស់
wanjeon jegeo	យកចេញអស់	យកចេញអស់
시설	វត្ថុធាតុដើម	វត្ថុធាតុដើម
siseol	វត្ថុធាតុដើម	វត្ថុធាតុដើម
세척	លាងសំអាត	លាងសំអាត
secheog	លាងសំអាត	លាងសំអាត



육성비육돈사
주간관리 세부사항

ការលើកទឹកផ្លែឈើ ពីការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី ពីការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី ពីការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី ពីការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី ពីការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី ពីការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី

육성 · 비육돈 관리를 주간 단위로 끊어서
요일별로 표준화된 작업

ការងារស្តង់ដារសម្រាប់ការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី ការងារស្តង់ដារសម្រាប់ការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី ការងារស្តង់ដារសម្រាប់ការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី ការងារស្តង់ដារសម្រាប់ការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី ការងារស្តង់ដារសម្រាប់ការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី

구 분 ថ្ងៃ ព្រឹក	오 전 ពេលវេលា ប្រហែល	오 후 ពេលវេលា ប្រហែល
월요일 ថ្ងៃច័ន្ទ ត្បូង	전입돈방 수세 소독, 출하 ការលាងសំអាតសំលាប់មេរោគក្នុង ជាន់បញ្ជាក់ ការលាក់ចេញ ការីយ៉ាតម្រាប គ្រាប់ ដេក ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ	자돈전입 준비, 출하돈 선별 រៀបចំប្រុងប្រយ័ត្ន ការប្រើសរីរសាស្ត្រ ដែលលាក់ចេញ ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ
화요일 ថ្ងៃអង្គារ ត្បូង	자돈전입, 출하 ការប្រើប្រាស់ ការលាក់ចេញ ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ	분뇨처리, 출하돈 선별 ការគ្រប់គ្រងលាមក ការប្រើសរីរសាស្ត្រ ដែលលាក់ចេញ ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ
수요일 ថ្ងៃពុធ ត្បូង	환돈치료 및 경리, 출하 ការព្យាបាលជ្រូក ដែលមានជំងឺ និង ការរៀបចំ ការលាក់ចេញ ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ	출하돈 선별 ការប្រើសរីរសាស្ត្រ ដែលលាក់ចេញ ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ
목요일 ថ្ងៃព្រហស្បតិ៍ ត្បូង	자돈사 이유지원, 출하 សំរាប់ការគ្រប់គ្រង ការលាក់ចេញ ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ	환돈치료, 출하돈 선별 ការព្យាបាលជ្រូក ដែលមានជំងឺ ការប្រើសរីរសាស្ត្រ ដែលលាក់ចេញ ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ
금요일 ថ្ងៃសុក្រ ត្បូង	분만사 백신지원, 출하 សំរាប់ការគ្រប់គ្រងសំលាប់មេរោគក្នុង ការលាក់ចេញ ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ	백신, 출하돈 선별 ការប្រើប្រាស់ (ការ ប្រើប្រាស់) ការប្រើសរីរសាស្ត្រ ដែលលាក់ចេញ ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ
토요일 ថ្ងៃអាទិត្យ ត្បូង	돈방수리 ការព្យាបាលជ្រូក ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ	전체적 정비 ការថែទាំទាំងអស់ ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ
일요일 ថ្ងៃអាទិត្យ ត្បូង	기본사양관리 ការគ្រប់គ្រងទំហំឈ្មួញស្រី ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ	기본사양관리 ការគ្រប់គ្រងទំហំឈ្មួញស្រី ការីយ៉ាត ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ ដៃ

단어모음 (ក្រុមពាក្យ ក្រុម ក្រុម)

- 주간 단위 (ជ្រុងស្រី) ប្រគល់ឱ្យ
- 주관단위 (ju-gan dan-wi) ប្រគល់ឱ្យ
- 표준화 (pyo-jun-hwa) ធម្មតា
- 수세 소독 (suse sodog) ការ លាងសំអាតសំលាប់មេរោគក្នុង
- 출하 (chul-ha) ការ លាក់ចេញ
- 전입 준비 (jeon-ib jun-bi) ការ រៀបចំប្រុងប្រយ័ត្ន
- 출하돈 선별 (chul-hadon seon-byeol) ការ ប្រើសរីរសាស្ត្រ ដែលលាក់ចេញ
- 자돈전입 (ja-don jeon-ib) ការ ប្រើប្រាស់ ការលាក់ចេញ
- 분뇨 처리 (bun-nyo cheo-li) ការគ្រប់គ្រងលាមក
- 환돈치료 (hwan-don chyo-lyo) ការព្យាបាលជ្រូក ដែលមានជំងឺ
- 이유지원 (yu-yu ji-won) ការសំរាប់ការគ្រប់គ្រង
- 백신지원 (baeg-sin ji-won) ការសំរាប់ការគ្រប់គ្រង
- 돈방수리 (don-bang su-ri) ការព្យាបាលជ្រូក

★사료 1일 2회 급여, 돈사 내외부 소독 1일 1회, 치료사항 매일 실시
ការអនុវត្តដោយ ផ្តល់ចំណី ២ ដង ក្នុងមួយថ្ងៃ ការលាងសំអាតក្នុងការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី ១ ដង ក្នុងមួយថ្ងៃ ការព្យាបាលជ្រូកសាច់ជ្រូកពូជស្រី ១ ដង ក្នុងមួយថ្ងៃ
ក្នុងមួយថ្ងៃ ការអនុវត្តដោយ ផ្តល់ចំណី ២ ដង ក្នុងមួយថ្ងៃ ការលាងសំអាតក្នុងការគ្រប់គ្រងជ្រូកសាច់ជ្រូកពូជស្រី ១ ដង ក្នុងមួយថ្ងៃ ការព្យាបាលជ្រូកសាច់ជ្រូកពូជស្រី ១ ដង ក្នុងមួយថ្ងៃ

자돈입식 후 관리(약 57일령~)

ការគ្រប់គ្រងប្រចាំថ្ងៃ (ប្រហែលជា៥៧ថ្ងៃ)
 កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ
 កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ
 (ឃ្មុំឃ្មុំឃ្មុំ ឃ្មុំឃ្មុំឃ្មុំ ឃ្មុំឃ្មុំឃ្មុំ ឃ្មុំឃ្មុំឃ្មុំ)

일상적인 육성돈 사양관리

ការគ្រប់គ្រងទូទៅ លើការចិញ្ចឹមជ្រូកចិញ្ចឹម
 កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ
 កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ

■ 한 돈방 내에 수용하는 돼지는 체중차이가 2kg이상 나지 않도록 고르기 실시

ការដាក់ជ្រូក ក្នុងគ្រុងជ្រូក១គីឡូក្រាមជ្រូក កុំអោយមានទម្ងន់លើសពី2kg
 កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ

■ 암 · 수, 거세 · 비거세 등을 고려하여 구분 수용

ជ្រូកស្រីស្រី ជ្រូកប្រុសប្រុស ឈ្មោល ក្រៀម មិនក្រៀមជាដើម។
 កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ

■ 사료를 시기별로 적절하게 급여

ផ្លូវ ផ្តល់ចំណីអោយសមរម្យ តាមផ្លូវកាល
 កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ

■ 사육단계별로 적합한 사료를 세분하여 급여(사료비 절감)

ផ្តល់ចំណីស្រី បែងចែកបន្តអោយមានសមរម្យតាមអត្រាដំណាក់ កាលដំណាក់ កាត់បន្ថយតម្លៃចំណី
 កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ

▶ 비육기에 반드시 비육돈 사료 급여(항생제 잔류문제)

ផ្តល់ចំណីជ្រូកសាច់ដាច់ខាត នៅកំឡុងពេលដំណាក់ (បញ្ហាចោលសំណង់ថ្លៃថ្នាំ)
 កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ

▶ 출하 1개월 전부터는 항생제, 설파제등의 약품투약을 중지

ចាប់ពីមុនបណ្តើរណាស់ ខែចាក់ថ្នាំអង់ទីប៊ីយ៉ូតិក(ថ្នាំគ្រុឌ) ថ្នាំសល់ថា បញ្ឈប់ការប្រើថ្នាំសល់ថា
 កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ

▶ 투약시 수의사와 상의하여 반드시 휴약 기간이 지난 후

ពេលចាក់ថ្នាំគ្រុឌគ្រុឌជាមួយពេទ្យសត្វបន្ទាប់ ពីក្រោយរយៈពេលផ្អាកអោយថ្នាំហើយចាប់ផ្តើមបណ្តើរណាស់
 កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ

▶ 사료는 1일 2회 급여하되 매일 사료조가 비워질 수 있는 정도의 양을

매일 정시에 급여

ផ្តល់ចំណី ២ដង លើកកាលបរិច្ឆេទហើយ ដែលអាចផ្តល់ចំណីអោយអស់ តាមពេលកំណត់ប្រចាំថ្ងៃ
 កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ កា ឱក្រួតឱក្រួតប្រចាំថ្ងៃ

단어모음 (ក្រុមពាក្យ ក្រុម ប្រែ)	
육성돈 사양	ការគ្រប់គ្រងទូទៅ លើការចិញ្ចឹមជ្រូកចិញ្ចឹម
yugscogdon sayang	កា ឱក្រួតឱក្រួតប្រចាំថ្ងៃ
구분	ប្រភេទ
កា ឱក្រួតឱក្រួតប្រចាំថ្ងៃ	កា ឱក្រួតឱក្រួតប្រចាំថ្ងៃ
돼지	ជ្រូក
dwaeci	ច្រូក
고르기	ការជ្រើសរើស
goleugi	កា ឱក្រួតឱក្រួតប្រចាំថ្ងៃ
암	ស្រី
am	នី
수	ឈ្មោល
su	ច្រូក
거세	ក្រៀម
geose	ក្រៀម
비거세	មិនក្រៀម
bigeose	មិនក្រៀម
구분	ប្រភេទ
gubun	ក្រុម
사료	ចំណី
salyo	ចំណី
급여	ផ្តល់
geub-yeo	កា ឱក្រួតឱក្រួតប្រចាំថ្ងៃ
사육단계	អត្រាដំណាក់កាលដំណាក់
sayugdangye	កា ឱក្រួតឱក្រួតប្រចាំថ្ងៃ
비육돈	ជ្រូក ដែលមិនអោយសាច់
biyugdon	ជ្រូក ដែលមិនអោយសាច់
약품	ថ្នាំ
yagpum	ថ្នាំ
중지	ចប់
jungji	ចប់
1일	១ថ្ងៃ
il-il	ម៉ោង ១ថ្ងៃ
2회	២ដង
ilhoe	២ដង
매일	រាល់ថ្ងៃ
maeil	រាល់ថ្ងៃ
정시	ពេលវេលា
jeongsi	ពេលវេលា

■ 사료빈에서 체류 시간(사료빈은 일정간격으로 완전히 비우고 청소)

វេលាស្តាប់នៅក្នាន់ចំណី (ពេលក្នាន់ចំណីគឺត្រូវសំអាតអោយស្អាតតាមពេលកំណត់អោយផ្ទៀងផាត់)
엘리어 쓰낙너오 크미언 꺾나이(백크미언 꺾나이 꼬 트로우 썸안 아오이 싸안 땀 뺀 꺾넌 아오이 띠엳떼안)

▶ 여름에는 3~4일, 겨울철에는 일주일 정도가 되도록 적정량을 구입

នៅរដូវត្រពាំង គឺទិញចំណីតាមបរិមាណសមរម្យត្រឹម១អាទិត្យ ឯរដូវព្រៃក៏ 3~4ថ្ងៃ
너오 로도우 트러찌악 꼬 띰 꺾나이 땀 빠리만 썸 트림 모이 아띰, 아에 로도우꼬다우
꼬 바이 르 부언 등아이

■ 음수관리 : 충분한 물 섭취를 위한 니플 높이 및 수압관리

ការគ្រប់គ្រងបើបរិមាណថយគ្រប់គ្រងសំពាធិក និង កំពស់ក្បាលដោះដើម្បីអោយកូនច្រូកចាំគ្រប់គ្រង
까 꼬롬꼬롱 까 번젠 뺀쫘 크졸 녁 씨또나피업

■ 온도 및 환기 관리

ការគ្រប់គ្រងការបញ្ចេញបញ្ជូលខ្យល់ និង សីតុណ្ហភាព
까꼬롬꼬롱까번젠뺀쫘크졸녕씨또나피업

▶ 돼지의 누운 상태가 겹치지 않고 멀리 떨어져 있지 않으며 나란히 누워 있는 경우가 적절한 상태임

ស្ថានភាពច្រូកដេកកុំអោយដេកគងលើគ្នាបើមិននៅ ឆ្ងាយពីគ្នាទេ ក្នុងករណីដេកយ៉ាងស្មើគ្នា វាជាស្ថាន ភាពត្រឹមត្រូវ។
쓰탄나피업쭈룩데의 꿈 아오이 데익공 르오 크니어 바어썸 너오 층아이 빼 크니어페
크농까나이 데익 양 쓰마어크니어 위어 찌어 쓰탄나피업 트림 트로우

▶ 온도계 확인 : 최고 최저 온도 확인

ដែកវែម្លៃម៉ែត្រ (ប្រដាប់វាស់កំដៅ) ដែកកំដៅអតិបរមា និង អបរមា
차액테몬메뜨러(백러답 받 꺾다우) : 차액꺾다우 아떼빠리마

▶ 매일 환기 상태 점검 : 객관적인 환기표와 돼지 높이에서 관리자의 감각적 판단

ដែកស្ថានភាពការបញ្ចេញបញ្ជូលខ្យល់ប្រចាំ ថ្ងៃសន្និដ្ឋានបើការដែករបស់អ្នកគ្រប់គ្រងនៅកំពស់ច្រូក និង សញ្ញាបញ្ចេញបញ្ជូលខ្យល់ ដែលជាកម្មវិធី។
차액쓰탄나피업 까 번젠 뺀쫘 크졸 백러잡 등아이: 쓰난탄 르오 까 차액 로봉 네악 꼬
롬꼬롱 너오 꺾뺀얼쭈룩 녁 썸나번젠뺀쫘크졸 다엘 찌어 꺾알토

■ 기록 유지 철저

ឆ្លងកាត់តាមកំណត់ត្រាថែរនាំ
출렁깁 땀 꺾넌뜨라 타에또암

▶ 입식일자, 폐사두수, 사료급여량, 출하예정일 및 출하예정두수 등을 기록

ចូរកត់ត្រាផ្លូវកាលនិរន្តេមិណីបំរុង ចំនួនក្បាលច្រូកព្រោះថ្នាក់ បរិមាណចំណីថ្ងៃ តាមកម្មវិធីបញ្ចេញលក់ និង ចំនួនក្បាលតាមកម្មវិធីបញ្ចេញលក់
쭈 꼰뜨라 너우 갈빠리첸 꺾나이 범롱, 쭈누은꼬발쭈룩꼬루엣트낙, 빠리만꺾나이, 등
아이 꺾위티번젠루억 녁 쭈누은꼬발 땀 꺾위티번젠루억

▶ 육성 · 비육 중 폐사율 은 1%이내를 목표로 함

ត្រូវមានគោលដៅតិចជាង 1% ចំពោះអត្រាព្រោះថ្នាក់ ក្នុងពេលវិញ្ញឹមចំណី
떠라우미안꼰다우땃징 모이피엑로이 점뽕 아프라 꼬룽트낙 크농뺀첸쭈툼탁

단어모음 <small>(ក្រុមពាក្យ ក្រុម ប្រែ)</small>	
음수관리	ការគ្រប់គ្រងបរិមាណថយ
eumsugwanli	까꼬롬꼬롱(ក្រុម) ក្រុម
니플 높이	កំពស់ក្បាលដោះ
nipeul nop-i	ក្រុម(ក្រុម) ក្រុម
수압관리	ការគ្រប់គ្រងសំពាធិក
suabgwanli	까꼬롬꼬롱(ក្រុម) ក្រុម
온도	សីតុណ្ហភាព
ondo	씨또나피업
환기관리	ការគ្រប់គ្រងការបញ្ចេញបញ្ជូលខ្យល់
hwangigwanli	까꼬롬꼬롱(ក្រុម) ក្រុម
확인	ត្រួតពិនិត្យ
hwag-in	뚜루언뺀넌
매일	រាល់ថ្ងៃ
maeil	로알(ក្រុម) ក្រុម
점검	ការត្រួតពិនិត្យ
jeongeom	까차(ក្រុម) ក្រុម
철저	យ៉ាងពេញលេញ
cheoljeo	양(ក្រុម) ក្រុម
기록	កំណត់ត្រា
gilog	꺾넌뜨라
폐사율	ចំនួនក្បាលច្រូកព្រោះថ្នាក់
pyesayul	아프라(ក្រុម) ក្រុម

출하전후 관리

ការគ្រប់គ្រងមុន និង ក្រោយលក់
កា ក្រុមក្រុម ប្រេង ក្រាខាយ រូយី

돈육의 안전성 확보

ពន្លា សុវត្ថិភាព សាច់ជ្រូក
តិណិយ ខ្សែស្រឡាយ ឆ្នាំ ឆ្នាំ

■ **출하 전 관리**

ការគ្រប់គ្រងក្រោយ លក់
កា ក្រុមក្រុម ក្រាខាយ រូយី

➔ **반드시 휴약 기간을 준수**

សង្កេត រយៈពេលផ្តាច់ផ្តាំ ដោយបានដាច់ខាត
ឥន្យា រូយី ឆ្នាំ ឆ្នាំ ត្រីណាម ខ្សែស្រឡាយ ឆ្នាំ ឆ្នាំ

➔ **출하 6~12시간 전부터 절식**

ការតម្កល់ ចាប់ពីមុនបណ្តេញលក់ 6~12 ម៉ោង
កា ចំណី ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ

■ **출하 시 관리**

ការគ្រប់គ្រងពេលបណ្តេញលក់
កា ក្រុមក្រុម ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ

➔ **절대로 구타 및 전기유도봉의 사용을 금함**

ចូរកុំប្រើការបណ្តុល ឬថាវាការវាយ និង អគ្គិសនីពាក់ព័ន្ធនាគា
ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ

■ **출하 이동로 설치 및 운영**

រៀបចំ បណ្តេញលក់ និង ប្រតិបត្តិ ការលក់
ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ

➔ **경사를 완만하게 하고 통로에 호기심을 유발하는 물건 치움**

យកចេញនូវ ផែនចំណីចេញច្រើន ធ្វើតាមទំហំ
ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ

단어모음 (ក្រុមពាក្យ ក្រុម ឆ្នាំ)

출하 전 chulha jeon	ពេលមុនបណ្តេញលក់ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ
관리 gwanli	ការគ្រប់គ្រង កា ក្រុមក្រុម
도축 dochug	ការសំលាប់ កា ឆ្នាំ
휴약기간 hyuyaggigan	រយៈពេលផ្តាច់ផ្តាំដោយបានដាច់ខាត ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ
준수 junsu	ធ្វើតាម ត្រីណាម
절식 jeolsig	ការតម្កល់ កា ឆ្នាំ ឆ្នាំ
출하 시 chulha si	ពេលបណ្តេញលក់ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ
구타 guta	ការវាយ កា ឆ្នាំ
금함 geumham	កំហុស ឆ្នាំ
이동로 설치 idonglo seolchi	ផ្លូវ ចេញលក់ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ
호기심 hogsim	ការរមែងចាប់អារម្មណ៍ ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ
유발 yubal	បណ្តាលមក ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ
물건 치움 mulgeon chium	អវត្តមាន ឆ្នាំ ឆ្នាំ ឆ្នាំ ឆ្នាំ

▶ **이동통로 바닥은 콘크리트로 포장, 물이 고이지 않게, 약간 거칠게 만들**

កំរាលផ្លូវ ដែលដឹកជញ្ជូនត្រូវចាក់បេតុង កុំប្រើម្រូលទឹក
 ក្រណាត់ប្លាស្ទិក ដោយដាក់បេតុង ក្នុងកម្រិតមធ្យម

▶ **양쪽은 판자나 천을 대어 밖이 보이지 않게 함**

ទាំងសងខាងក៏មិនត្រូវដាក់ក្រៅដោយឈើឬបន្ទះក្រដាស ឬក្រណាត់ទេ
 ជ្រុងទាំងពីរ ឬបី ត្រូវដាក់ប្រើប្រាស់ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់

▶ **높이 80cm, 폭은 90cm내로 돼지가 쉽게 돌아설 수 없도록 함**

កំពស់ 80cm, បណ្តោយក៏ ក្នុង 90cm ជ្រុងមិនអាចត្រឡប់ចុះឡើងបានស្រួល
 ក្រណាត់ប្លាស្ទិក ដោយដាក់បេតុង ក្នុងកម្រិតមធ្យម

▶ **중간중간에 잠금 장치를 하여 단계적으로 이동**

ចាក់កណ្តាលផ្លូវ នៅចាក់កណ្តាលផ្លូវប្រើជាដំណាក់កាល ហើយតម្លើងសោ
 ប្រើប្រាស់ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់

▶ **이동통로는 가능한 한 완만한 각도로 설치**

តាមផ្លូវប្រើក៏តម្លើងតាមមុំកាត់ជ្រុងយឺតៗ អាចទៅរួច
 ជ្រុងមធ្យម ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់

▶ **운송 차량이 출하대 진입 시 앞부분을 약간 낮게 설치**

រថយន្តដឹកជញ្ជូនតម្លើង ដោយទាបបន្តិចផ្នែក ខាងមុខពេលចូលដឹកជញ្ជូនយកទៅលក់
 រថយន្ត ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់

■ **돼지가 이동시 싫어하는 장소**

កន្លែងជ្រុង មិនចូលចិត្ត ពេលផ្លាស់ប្តូរ
 ជ្រុងមធ្យម ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់

▶ **내리막길**

ជ្រុងមធ្យម
 ជ្រុងមធ្យម ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់

▶ **이동시 소리가 나는 곳(철판위 등)**

ពេលផ្លាស់ប្តូរកន្លែង ដែលមានសំឡេង (នៅ លើផែកជាដើម)
 ជ្រុងមធ្យម ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់

▶ **바닥면 상태가 갑자기 바뀌는 곳(바닥에 물이 고이는 등)**

ស្ថានភាពផ្ទៃកំរាលកន្លែងប្តូរៗ ។ (ប្រមូលទឹកនៅ លើកំរាលជាដើម)
 ជ្រុងមធ្យម ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់

▶ **갑자기 환경이 바뀌는 곳(밝은 곳에서 어두운 곳, 따뜻한 곳에서 추운 곳)**

បរិស្ថានកន្លែងប្តូរៗ ។ (កន្លែងងងឹតនៅកន្លែងភ្លឺកន្លែងត្រជាក់នៅ កន្លែងក្តៅដុះ ។)
 ជ្រុងមធ្យម ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់ ឬប្រាក់ប្រាក់

단어모음	ក្រមណា ក្រុម ប្រែ
통로 바닥	កំរាលផ្លូវ tonglo badag ក្រណាត់ប្លាស្ទិក
판자	ប្រាក់ panja ប្រាក់ប្រាក់
천	ក្រណាត់ cheon ក្រណាត់
단계	ដំណាក់ dangye ដំណាក់
이동	ផ្លាស់ប្តូរ idong ផ្លាស់ប្តូរ

▶ **정면에서 바람이 부는 곳**

កន្លែងឲ្យលំហក់ នៅផ្នែកខាងមុខ

권라एं 크줄복 너으 프나엑강목

▶ **미끄러운 곳**

កន្លែងអិល

권라एं 로얼

▶ **사람이나 다른 동물이 있는 곳**

កន្លែងមានសត្វល្អិត ឬមនុស្សច្រើន

권라एं미언 쌀 프쌍 르 머눔 쓰라인

▶ **앞이 막힌 곳**

កន្លែងបិទខាងមុខ

권라एं 번 강목

▶ **옆이나 앞이 갑자기 낮아지는 곳(절벽, 난간부위)**

កន្លែងតាមឆ្នាម ។ នៅខាងមុខឬចំហៀង (កន្លែងចំណោតផ្នែករាងកោង)

권라एं띠업플리업플리엄 너으 강목 르 째히영(권라एं짜은, 프나엑 로빵 까빠어)

후보 응돈 도입후 적응
(5~6개월령)

ជ្រូកពពែង-ធ្វើអោយស្របទៅ និង
ស្ថានភាពទ្រង់ក្រោយពេលដាក់ចូល
ជួរក្របីប្រេង-ត្រីប៊ែរ ឬ ធូលី ឬ ធូលី
ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី

도입 및 적응기간

ដាក់ចូល និង កំលុងពេលធ្វើអោយស្របទៅ និង
ស្ថានភាពទ្រង់
ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី
ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី

■ 도입 후 3~4주간 격리 사육 실시

ចិញ្ចឹមអោយទៅ ដាច់តែឯងរយៈពេល 3~4 អាទិត្យក្រោយពេលដាក់ចូល
ជួរក្របីប្រេង ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី

▶ 질병 유무 관찰 및 항생제 크리닝, 백신접종 완료

សង្កេតប្រភេទជំងឺ ដែលមាន និងមិនមាន និងសំអាតផ្លូវចាក់ដង្ហើមជូនក្រុមហ៊ុនកំណើតសំបកស្របសព្វ
ជួរក្របីប្រេង ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី

■ 후보응돈 내외부 구충

បរាសិតខាង ក្នុង និងខាងក្រៅសំរាប់ជ្រូកពពែង
ជួរក្របីប្រេង ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី

▶ 매년 1~2회 이상 구충(봄, 가을 전체 실시(연2회))

ទំលាក់បរាសិតរាល់ឆ្នាំ 1~2 ដងឡើងទៅ (ជាទូទៅទៅ និទាឃរដូវប្រាំងរដូវវស្សា(1 ឆ្នាំ 2 ដង)
ជួរក្របីប្រេង ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី

■ 돈방 바닥은 미끄럽지 않도록 돈분 제거, 톱밥을 깔아줌

កំលែកផ្ទៃក្រោមជ្រូកឱ្យមិនរាម រាម រាម រាម រាម រាម រាម
ជួរក្របីប្រេង ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី

■ 후보응돈 때의 관리에 따라 응돈의 성격이 결정(거칠게 다루지 말 것)

ការសំរេចចិត្តគ្រប់គ្រងជ្រូកពពែងតាមវិធីការបស់ជ្រូកពពែង (ការមិនគ្រប់គ្រងអោយ)
ជួរក្របីប្រេង ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី

▶ 난폭한 응돈은 현황판 기록후 세심한 관리 ▶ 안전사고 예방

ជ្រូកពពែងដែលខឹងកំហែលគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នក្រោយពេលកត់ត្រាលើក្បាលនៃជ្រូកពពែង ▶ ការពារសុវត្ថិភាព
ជួរក្របីប្រេង ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី ឬ ធូលី

단어모음	ក្រុមហ៊ុន ក្លែង ក្លាម
후보 응돈	ជ្រូកពពែង hubo ungdon ជួរក្របីប្រេង
관리	ការគ្រប់គ្រង gwanli កា ក្លែងក្លាម
격리	ការដាច់ gyeogli កាដាត
사육	ការចិញ្ចឹម sayug កាចេញ
구충	បរាសិត guchung បារាសេញ
바닥	កំលែង badag កំលែង
돈분 제거	យកចេញផ្ទៃក្រោមជ្រូក donbun jegeo យកចេញផ្ទៃក្រោមជ្រូក
톱밥	ធូលី tobbab ធូលី
안전사고	សុវត្ថិភាព anjeonsago ច្បាប់ក្របីប្រេង
예방	ការពារ yebang កាដាត

승가연습

លំហាត់ការវាស់ នៅជាយូង
តូងកា តូងន្ទើរ ដើរតូង

생후 6~7개월령에 승가 연습 기간

រយៈពេលបង្ហាត់អោយស្រ្តីក្មេងនៅ អាយុ6~7ខែក្រោយពេលកើត

로얏 뽕 병할 아오이 주룩 째어 포옹 너으 아유 뽀람모이~뽀람뽀
카에 꼬라오이 뽕 까연

▶ 생후 6~7개월령에 승가 연습

បង្ហាត់អោយស្រ្តីក្មេងនៅអាយុ6~7ខែក្រោយពេលកើត

병할 아오이 주룩 째 룩찌어 포옹 너으 아유 뽀람모이~뽀람뽀 카에 꼬라오이 뽕 까연

▶ 체격이 비슷한 발정 온 후보돈 및 1산차 모든 활용

អនុវត្តន៍ប្រើប្រាស់មេស្រ្តីក្មេងលើកទី1 និង មេស្រ្តីក្មេង ដែលមានលក្ខណៈរកល្បែងស្រដៀងគ្នា

아누와 뽀러어 뽀랑 메 주룩 까연 곤 르으 띠 모이 녀 메 뿌룩 범롱 다엘 미언 레악카
냥 룝 츠몰 쓰러디영크니어

▶ 자기 돈방으로 모돈을 넣어 승가 연습

ពាក់និងបង្ហាត់មេស្រ្តីក្មេងនៅ ជាយូងនៅក្នុងក្រុងនីមួយ ៗ រវាងខ្លួន

닥 녀 병할 메주룩 아오이 째 너으 째영 포옹 너으 크농 뜨롱 니모이니모이 리영 클루언

▶ 승가 연습은 최소 주 1회 이상 실시한다

បង្ហាត់អោយចេះវាស់យូងយ៉ាងតិច 1ដង ក្នុងមួយអាទិត្យ

병할아오이째 룽 포옹양 뽀트 모이 덩 크농 모이 아띵

▶ 본격적인 교배는 10개월령이 넘으면서 실시

ការបង្ហាត់ពូជជាទូទៅគឺប្រព្រឹត្តិនៅ ខណៈដែលមានអាយុ10ខែឡើងទៅ

까 병깁뽀찌어 두 띠으 꼬 뽀러뽀룩 띠으 카냥 다엘 미언 아유 덩 카에 아띵

▶ 1년 이내에서는 주 1회만 사용

ប្រសិនបើអាយុច្រើនជាង១ឆ្នាំ ប្រើរៀងសិន ២ ~ ៣ដងក្នុងមួយអាទិត្យ

뽀러션 바어 아유 뽀트째영 모이즈남 뽀러어 뽀랑 따에 모이 덩 크농 모이 아띵

▶ 1년 이상이 되면 주 2~3회 사용

ប្រសិនបើអាយុច្រើនជាង1 ឆ្នាំ ប្រើប្រាស់2~3ដង ក្នុងមួយអាទិត្យ

뽀러션 바어 아유 쓰러언 째영 모이 츠남 뽀러어 뽀랑 뽀르 바이 덩 크농 모이 아띵

단어모음 [부록] 꼬름 빼억

승가 연습

seung-ga yeonseub
លំហាត់ការវាស់ នៅយូង
តូងកា តូងន្ទើរ ដើរតូង

주 1회

ju ilhoe

1개월령

모이아띵모이띵

10개월령

sibgaewollyeong

អាយុ10ខែ

아유덩카에

응돈 일반관리

ការគ្រប់គ្រងទូទៅរបស់ព្រូកព
កា ក្រុមក្រុម ៨ ម៉ែ រ៉ូបូ ធុរកា

성숙한 응돈의 일반관리

ការគ្រប់គ្រងទូទៅរបស់ព្រូកព ដែលបាន
កា ក្រុមក្រុម ៨ ម៉ែ រ៉ូបូ ធុរកា បាឡេ ឆ្មារ

■ 사료급여 : 종돈사료 또는 포유돈 사료를 체중에 따라 가감 급여

ការផ្តល់ចំណី ការផ្តល់ចំណី ទៅតាមទំងន់ចំណីព្រូកពពោះ ឬចំណីព្រូកពពូជ
កា ផ្រំ ឆ្មារ : កា ផ្រំ ឆ្មារ ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា

▶ 200kg인 응돈에는 1일 2.7kg

ព្រូកព 200kg 1 ថ្ងៃ 2.7kg
ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា

▶ 250kg인 응돈에게는 1일 3kg정도를 기준으로 급여

ការផ្តល់ចំណី ជាស្តង់ដារ ប្រហែល 3kg ក្នុង 1 ថ្ងៃ
កា ផ្រំ ឆ្មារ ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា

■ 온도관리 : 응돈의 적정 사육온도는 18℃(13℃~24℃)

ការគ្រប់គ្រងកំដៅសីតុណ្ហភាពការចិញ្ចឹម ដែលសមស្របសំរាប់ព្រូកពគឺ 18℃(13℃~24℃)
កា ក្រុមក្រុម ៨ ម៉ែ រ៉ូបូ ធុរកា : ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា

■ 채광 : 하루 12시간 이상 밝은 빛(최소 300룩스 이상)채광

ពន្លឺថ្ងៃពន្លឺថ្ងៃបណ្តោះអាសន្ន ក្នុង 12 ម៉ោង (យ៉ាងតិច 300 lux ឡើងទៅ)
ប្រេនតូម៉ែ រ៉ូបូ : ប្រេនតូម៉ែ រ៉ូបូ ប្រេនតូម៉ែ រ៉ូបូ ក្នុង ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា

■ 응돈 사용후 반드시 응돈카드에 사용 기록

កំណត់ត្រាប្រើប្រាស់កាតសំរាប់ព្រូកព ដោយបានចុះឈ្មោះរបស់ព្រូកពពេលប្រើប្រាស់ព្រូកព
ក្រុម ៨ ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា

■ 생후 36~40개월령 이상으로 승가상태 불량 응돈 도태(정액상태 불량, 환돈 등)

ការជ្រើសរើសព្រូកព ដែលគ្មានលទ្ធភាពបង្កពូជចេញពីស្ថានភាពរបស់ ទៅជាមួយ ដែលមានអាយុលើសពី 36~40 ខែក្រោយពេលកើត (សភាពស្តើមគ្មានលទ្ធភាពបង្កពូជការងាររបស់ព្រូកពជាដើម)
កា ក្រុមក្រុម ៨ ម៉ែ រ៉ូបូ ធុរកា បាឡេ ឆ្មារ ប្រេនតូម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា

■ 모든 20~30두에 응돈 1두 비율로 응돈 보유

ការមើលថែទាំព្រូកព ជាការរក ក្នុងព្រូកព 1 ក្រុមសំរាប់ព្រូកពម 20~30 ក្រុម
កា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា

단어모음 [국어] 8월 8일

응돈	ព្រូកព
undon	ធុរកា
관리	ការគ្រប់គ្រង
gwani	កា ក្រុមក្រុម ៨ ម៉ែ រ៉ូបូ ធុរកា
종돈사료	ព្រូកពពោះ
jongdonsalyo	ធុរកា ម៉ែ រ៉ូបូ ធុរកា
체중	ទំងន់
chejung	ម៉ែ រ៉ូបូ ធុរកា
가감 급여	
gagam geub-yeo	
ការផ្តល់ចំណីទៅតាមទំងន់	
កា ផ្រំ ឆ្មារ ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា	
1일	1 ថ្ងៃ
il-il	ម៉ែ រ៉ូបូ ធុរកា
2.7kg	
ijeomchillogeulaem	
27kg	
ប្រេនតូម៉ែ រ៉ូបូ ធុរកា	
3kg	
samkillogeulaem	
3kg	
ប្រេនតូម៉ែ រ៉ូបូ ធុរកា	
채광	ពន្លឺថ្ងៃ
chaegwang	ប្រេនតូម៉ែ រ៉ូបូ ធុរកា
12시간이상	
yeoldusigan-isang	
12ម៉ោង	
ធុរកា ម៉ែ រ៉ូបូ ធុរកា	
카드	កាត
kadeu	ធុរកា
사용 기록	កំណត់ត្រា
sayong gilok	ក្រុម ៨ ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា
불량 응돈	
bullyang ungdon	
ព្រូកព ដែលគ្មានលទ្ធភាព	
ធុរកា ម៉ែ រ៉ូបូ ធុរកា ម៉ែ រ៉ូបូ ធុរកា	

주간관리

ការគ្រប់គ្រង ប្រព័ន្ធ
កា ក្រុមក្រុម ប្រើប្រាស់
ស្រាប់

임신돈 관리를 주간 단위로 끊어서 요일별로 표준화된 작업

បំបែកការគ្រប់គ្រងជ្រុងជ្រោយប្រចាំ ថ្ងៃ ជា ការងារដែលស្មុគស្មាញ ជាទូទៅប្រចាំថ្ងៃ
범바역카그룹그룹주룩파엄 뿌러잠쌔쁘다 지어 강이어다엘
쓰덩다 지어뚜덩어 뿌러잠 텡아이타이

구 분 ផ្នែក ផ្នែក	오 전 ពេលវេលា ម៉ោង	오 후 ពេលវេលា ម៉ោង
월요일 ថ្ងៃច័ន្ទ ត្រីតាម៉ា	발정체크 ត្រួតពិនិត្យរំពៅ 뜨루언 ބ៉េណ ក្រ្រដាឃូ	분뇨처리작업, 발정체크, 중부 ការគ្រប់គ្រងការសំណល់ ត្រួតពិនិត្យរំពៅ មុនពាក់ព័ន្ធ កា ក្រុមក្រុម កា ក្រុមក្រុម ត្រូវប្រើប្រាស់ ក្រ្រដាឃូ ឃូ ធាបា
화요일 ថ្ងៃអង្គារ ត្រីតាម៉ា	중부 មុនពាក់ព័ន្ធ ឃូ ធាបា	중부 មុនពាក់ព័ន្ធ ឃូ ធាបា
수요일 ថ្ងៃពុធ ត្រីតាម៉ា	중부 មុនពាក់ព័ន្ធ ឃូ ធាបា	중부, 분만예정돈 내외부 구충 មុនពាក់ព័ន្ធ, ការលើកការត្រួតពិនិត្យ ព្រមទាំងការសំណល់ ក្នុង គឺ ក្រ្រដាឃូ ឃូ ធាបា, កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម
목요일 ថ្ងៃព្រហស្បតិ៍ ត្រីតាម៉ា	중부, 이유모돈 전입, 도태모돈 판단 មុនពាក់ព័ន្ធ, ការផ្តល់សេវាប្រើប្រាស់ កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម ឃូ ធាបា, កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម	중부, 후보돈 백신접종 មុនពាក់ព័ន្ធ, ការលើកការត្រួតពិនិត្យ ឃូ ធាបា, កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម
금요일 ថ្ងៃសុក្រ ត្រីតាម៉ា	모든 백신접종, 임신 진단, 도태모돈 판단 ការលើកការត្រួតពិនិត្យ ការលើកការត្រួតពិនិត្យ ការសំណល់ កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម	모든스틀 정리 កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម
토요일 ថ្ងៃអាទិត្យ ត្រីតាម៉ា	사료량 조절 (체평점 체크), 분만예정돈 전출 ត្រួតពិនិត្យបំប៉ង (ត្រួតពិនិត្យ) ការលើកការត្រួតពិនិត្យ កា ក្រុមក្រុម ត្រូវប្រើប្រាស់ ត្រូវប្រើប្រាស់ (ត្រូវប្រើប្រាស់) កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម	임신사 수세, 웅돈표피소독 ការលើកការត្រួតពិនិត្យ ការលើកការត្រួតពិនិត្យ ការលើកការត្រួតពិនិត្យ ការលើកការត្រួតពិនិត្យ ការលើកការត្រួតពិនិត្យ ការលើកការត្រួតពិនិត្យ ការលើកការត្រួតពិនិត្យ ការលើកការត្រួតពិនិត្យ ការលើកការត្រួតពិនិត្យ
일요일 ថ្ងៃអាទិត្យ ត្រីតាម៉ា	기본사양관리 ត្រួតពិនិត្យបំប៉ង កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម	기본관리, 발정체크 ការគ្រប់គ្រងមូលដ្ឋាន ត្រួតពិនិត្យរំពៅ កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម ត្រូវប្រើប្រាស់ ត្រូវប្រើប្រាស់ ត្រូវប្រើប្រាស់

단어모음

- 임신돈 imsendon ត្រួតពិនិត្យ គុណភាព
- 관리 gwanti ការគ្រប់គ្រង កា ក្រុមក្រុម
- 발정체크 baljeongchekeu ត្រួតពិនិត្យរំពៅ ត្រូវប្រើប្រាស់ ក្រ្រដាឃូ
- 분뇨처리 bunnychoeoli ការគ្រប់គ្រងការសំណល់ កា ក្រុមក្រុម កា ក្រុមក្រុម
- 중부 jongbu មុនពាក់ព័ន្ធ ឃូ ធាបា
- 구충 guchung បាត់បង់ បាត់បង់
- 전입 jeon-ib ការផ្តល់សេវា កា ក្រុមក្រុម កា ក្រុមក្រុម
- 도태모돈 dotaemodon ត្រូវប្រើប្រាស់ ត្រូវប្រើប្រាស់ ត្រូវប្រើប្រាស់ ត្រូវប្រើប្រាស់
- 백신접종 baegsinjeobjong ការលើកការត្រួតពិនិត្យ កា ក្រុមក្រុម
- 임신 imsin ការ កា ក្រុមក្រុម
- 진단 jindan ការត្រួតពិនិត្យ កា ក្រុមក្រុម កា ក្រុមក្រុម
- 스틀 seutol ត្រូវប្រើប្រាស់ កា ក្រុមក្រុម កា ក្រុមក្រុម
- 사료량 조절 salyolyang jojeol ត្រួតពិនិត្យបំប៉ង ត្រូវប្រើប្រាស់ ត្រូវប្រើប្រាស់
- 전출 jeonchul ការផ្តល់សេវា កា ក្រុមក្រុម កា ក្រុមក្រុម
- 수세 suse ការ កា ក្រុមក្រុម កា ក្រុមក្រុម កា ក្រុមក្រុម
- 표피소독 pyoptisodog ការលើកការត្រួតពិនិត្យ កា ក្រុមក្រុម កា ក្រុមក្រុម
- 기본 gibon មូលដ្ឋាន កា ក្រុមក្រុម

★사료 1일 2회 급여, 돈사 내외부 소독 1일 1회, 치료사항 매일 실시
ផ្តល់សេវា ២ ដង លាងសំណល់មេរោគ ក្នុងក្រៅ ២ ដង, ការលាងសំណល់
ត្រូវប្រើប្រាស់ ត្រូវប្រើប្រាស់ ត្រូវប្រើប្រាស់ ត្រូវប្រើប្រាស់ ត្រូវប្រើប្រាស់

일상관리

ការគ្រប់គ្រងប្រចាំថ្ងៃ
កា ក្រែងក្រែងប្រែប្រួល

사료, 음수, 온도, 환기관리

ការគ្រប់គ្រងឱ្យល្អចេញចូល កំលាំង ការផ្គត់ផ្គង់ទឹកចំណី
កា ក្រែងក្រែងក្រែងក្រែង, ក្រែងក្រែង ក្រែង, ក្រែងក្រែង ក្រែង

■ 사료관리

ការគ្រប់គ្រងចំណី
កា ក្រែងក្រែង ក្រែង

▶ 오전 7시 사료통 청소 후 사료급여, 그 이후 자동급이기에 사료채우기, 돈분청소

ពេលព្រឹកម៉ោង7 អោយចំណី ក្រោយលាងសំអាតស្លូកហើយ នៅពេលនោះដាក់ចំណីដោយ ស្វ័យប្រវត្ត
លាងសំអាតស្លូក

빨베르막옹베람베 아오이 짬나이 ក្រែងក្រែង ក្រែង ក្រែង ក្រែង ក្រែង ក្រែង ក្រែង
나이 다오이 쓰바이 베러왈, ក្រែង ក្រែង ក្រែង

▶ 오후 4시 사료통 청소 후 사료급여, 그 이후 자동급이기에 사료채우기, 돈분청소

ពេលល្ងាចម៉ោង4 អោយចំណីក្រោយ លាងសំអាតស្លូកហើយ នៅពេលនោះដាក់ចំណីដោយ
ស្វ័យប្រវត្តលាងសំអាតស្លូក

빨롱이옛마옹부언 아오이 짬나이 ក្រែងក្រែង ក្រែង ក្រែង ក្រែង ក្រែង ក្រែង ក្រែង
나이 다오이 쓰바이 베러왈, ក្រែង ក្រែង ក្រែង

■ 임신돈 계절 백신 관리

ការគ្រប់គ្រងវ៉ាក់សាំង រដូវកាលផ្ទេរ
កា ក្រែងក្រែង ក្រែង ក្រែង ក្រែង

▶ 계절 백신(일본뇌염백신) : 5~6월경 3~4주 간격으로 2회 이근부 주사

វ៉ាក់សាំងតាមរដូវកាល (វ៉ាក់សាំងរលាកខួរក្បាលជំងឺជំងឺ) ចាក់ក្រោយពីគ្រឿង2 លើកប្រហែល
ខែ5~6, កំឡុងពេល3~4អាទិត្យ

왓쌩 따뎀 로도우 갈 (왓쌩로리억꼬발조뽀): 짝 트남똥꼬알뜨러찌억 빼 르으 베러하엘
카에 베람~베람모이, ក្រែងក្រែង ក្រែង~ក្រែង

▶ 구충 : 봄, 가을 전체 실시(연2회)

ការម៉ែលាក់បរាសិត ធ្វើនៅ និមាយរដូវកាលរដូវ (1 ឆ្នាំ ២ ដង)

កា ត្រៃត្រៃក្រែងក្រែង: ត្រៃ ត្រៃ ត្រៃ ត្រៃ ត្រៃ ត្រៃ ត្រៃ ត្រៃ

단어모음 ក្រែងក្រែង ក្រែង ក្រែង

일상관리
ilsang-gwanli
ការគ្រប់គ្រងប្រចាំថ្ងៃ
កា ក្រែងក្រែងប្រែប្រួល

사료	ចំណី
salyo	ក្រែង
음수	លើសលប់
eumsu	ក្រែង
온도	កំដៅ
ondo	ក្រែង
환기	ការបញ្ចេញបញ្ជូនខ្យល់
hwangi	ក្រែង

사료통 청소
salyotong cheongso
លាងសំអាតស្លូក
ក្រែងក្រែង ក្រែង

사료채우기
salyochaewugi
ដាក់ចំណី
ក្រែងក្រែង

돈분청소
donbunchongso
លាងសំអាតសំណប់
ក្រែងក្រែង ក្រែង

임신 초기

ថ្ងៃទី១៧ ដល់ ២៥
តូចៃប៉ាម៉ាណុម

교배~30일까지 BCS : 2.5목표

បង្កាត់ពូជ~ ក្រីម១0ថ្ងៃ BCS:2.5 សំភារៈ
병간뿔~뜨림 삼섭 등아이- BCS: 2.5 썸꼬알

■ 入食 전 수세 및 급수시설을 점검

លាងសំអាតមុនគ្រឿមចំណី និង ត្រួតពិនិត្យសំភារៈផ្គត់ផ្គង់ទឹក
리영 썸안 문 뜨리영 썸나이 녕 뜨루언 빼녘 썸피어레앙 프꼰프꼰뜨

■ 1차 교배와 동시에 임신초기 관리 시작(모든 현황판 1차 교배일 기록)

ចាប់ផ្តើមគ្រប់គ្រងថ្ងៃទី១៧ ដល់ ២៥ និង ការបង្កាត់ពូជលើកទី១ ក្នុងពេលជាមួយគ្នា(កត់ត្រាថ្ងៃបន្តពូជលើកទីមួយលើក្រឡេង)
ကနိဗန္ဓက(ပြီရီပိ) ကာမနုဒူနီ ပြီကနီ ၀၂ ၀၃ သံဃာယတကံစာစာပြောစာစာ ၀၂ ၀၃ ပြီကနီ
잡프다엄 꼬롬꼬롬 등아이파엄담봉 녕 까 병까언 뿔 르옥 띠 모이 크농뿔찌어모이크
니어 (껌뜨라 등아이번떠뿔 르옥 띠모이 르으꼬다기언뿔르미언 빼 메주룩)

■ 1차 교배 후 아래표와 같이 2차, 3차(선택사항)를 실시

ប្រតិបត្តិការ(ပြီរីសពី) ការမនុဒူនី បើក၀2 ၀3 သံဃာယတကံစာစာ ၀၂ ၀၃ ၀၄ ၀៥
බ្ររីបេបេបេក(ჟრრრკ კაანუალ) რუკქიმოი, ქიბაი ჟიერმოიქიმოიქიმოი
뿔 뿔 뿔 뿔 뿔

구 분 프나예	이 유 프나예 프나예	교배적기 1안(경산도) ពេលវេលាសមរម្យសំរាប់បង្កាត់ពូជ ក្នុង្រម១ (ព្រីកម្មត) 뿔엘리어썸썸로암병간뿔 크농뜨롬 모이(주룩토암모다)	교배적기 2안(미경산도) ពេលវេលាសមរម្យសំរាប់បង្កាត់ពូជ ក្នុង្រម២ (ព្រីកម្មត) 뿔엘리어썸썸로암 병간뿔 트농뜨롬뿔 (주룩콩뿔러띠어)
금요일 ថ្ងៃអាទិត្យ តូចៃ គុក	1일차 ថ្ងៃទី១ តូចៃ គុក	수태지 증가허용 시작후 24시간 후 1차, 12시간 후 2차, 12시간 후 3차(선택) ចាប់ផ្តើមអនុញ្ញាតិយាប្រើកត ចាប់ផ្តើមពេល 24 ម៉ោងព្រាយលើកទី១ 12 ម៉ោងព្រាយលើកទី២	수태지 증가허용 시작후 12시간 후 1차, 12시간 후 2차, 12시간 후 3차(선택) ចាប់ផ្តើមអនុញ្ញាតិយាប្រើកត ចាប់ផ្តើមពេល 12 ម៉ោងព្រាយលើកទី១ 12 ម៉ោងព្រាយលើកទី២
토요일 ថ្ងៃសៅរ៍ តូចៃ គុយ	2일차 ថ្ងៃទី២ តូចៃ គុយ	12 ម៉ោងព្រាយលើកទី២ (ပြီရီសពី) 잡프다엄아누날 아오이 주룩바 빼악메 꼬라오이 뿔 뿔 뿔 뿔 마옹 꼬라오 이 르옥 띠모이 뿔뿔 마옹 꼬라오이 르옥 띠뿔 뿔뿔 마옹 꼬라오이 르옥 띠바이(ჟრრრკ)	12 ម៉ោងព្រាយលើកទី២ (ပြီរីសពី) 잡프다엄아누날 아오이 주룩바 빼악메 꼬라오이 뿔 뿔 뿔 뿔 마옹 꼬라오 이 르옥 띠모이 뿔뿔 마옹 꼬라오이 르옥 띠뿔 뿔뿔 마옹 꼬라오이 르옥 띠 바이(ჟრររ)
일요일 ថ្ងៃចន្ទ តូចៃ គុយ	3일차 ថ្ងៃទី៣ តូចៃ គុយ	수태지 증가허용 시작후 12시간 후 1차, 12시간 후 2차, 12시간 후 3차(선택) ចាប់ផ្តើមអនុញ្ញាតិយាប្រើកត ចាប់ផ្តើមពេល 12 ម៉ោងព្រាយលើកទី១ 12 ម៉ោងព្រាយលើកទី២ 12 ម៉ោងព្រាយលើកទី៣ (ပြီរីសពី) 잡프다엄아누날 아오이 주룩바 빼악메 꼬라오이 뿔 뿔 뿔 마옹 꼬라오 이 르옥 띠모이 뿔뿔 마옹 꼬라오이 르옥 띠뿔 뿔뿔 마옹 꼬라오이 르옥 띠 바이(ჟრររ)	12 ម៉ោងព្រាយលើកទី៣ (ပြီរីសពី) 잡프다엄아누날 아오이 주룩바 빼악메 꼬라오이 뿔 뿔 뿔 마옹 꼬라오 이 르옥 띠모이 뿔뿔 마옹 꼬라오이 르옥 띠 바이(ჟ르르)
화요일 ថ្ងៃពុធ តូចៃ គុយ យក្រែ	5일차 ថ្ងៃទី៥ តូចៃ គុយ	수태지 증가허용 시작후 12시간 후 1차, 12시간 후 2차, 12시간 후 3차(선택) ចាប់ផ្តើមអនុញ្ញាតិយាប្រើកត ចាប់ផ្តើមពេល 12 ម៉ោងព្រាយលើកទី១ 12 ម៉ោងព្រាយលើកទី២ 12 ម៉ោងព្រាយលើកទី៣ (ပြီរីសពី) 잡프다엄아누날 아오이 주룩바 빼악메 꼬라오이 뿔 뿔 뿔 마옹 꼬라오 이 르옥 띠모이 뿔뿔 마옹 꼬라오이 르옥 띠뿔 뿔뿔 마옹 꼬라오이 르옥 띠 바이(ჟ르르)	12 ម៉ោងព្រាយលើកទី៣ (ပြីសពី) 잡프다엄아누날 아오이 주룩바 빼악메 꼬라오이 뿔 뿔 뿔 마옹 꼬라오 이 르옥 띠모이 뿔뿔 마옹 꼬라오이 르옥 띠 바이(ჟ르르)

단어모음 (ក្រុមពាក្យ ក្រុម ប្រែ)

- 임신 ផែម
- insin ប៉ាម
- 초기 ថ្ងៃទី១៧ ដល់ ២៥
- chogi តូចៃប៉ាម៉ាណុម
- 수세 ការផ្គត់ផ្គង់ទឹក
- suse កាត្រីប្រកបដោយ
- 급수시설 ត្រួតពិនិត្យសំភារៈ
- geubsusiseol ប្រតិបត្តិការ
- 교배적기 ការបង្កាត់ពូជ
- gyobaejoggi ក្នុង្រម១
- 교배적기 2안 ការបង្កាត់ពូជ ក្នុង្រម២
- gyobaejoggi 2안 ក្នុង្រម២
- 경산도 ព្រីកម្មត
- gyeongsandon ជួរតូចៃប៉ាម៉ាណុម
- 미경산도 ជួរតូចៃប៉ាម៉ាណុម
- migyongsandon ជួរតូចៃប៉ាម៉ាណុម
- 주룩콩뿔러띠어 ជួរតូចៃប៉ាម៉ាណុម

수요일 ថ្ងៃពុធស្អែក 통요일쑤 통아이쑤	6일차 ថ្ងៃទី៦ 통아이 띠 쁘람모이	수태지 승가허용 시작후 승가 허용시 1차, 12시간 후 2차, 12시간 후 3차(선택) ពាក់ថ្ងៃមនុស្សភាគីអោយជ្រកពាក់មេលើកទី 12 តែងក្រោយលើកទី 12 តែងក្រោយលើកទី (ស្រីសម័យ) 잡프다엄아누날 아이이 주룩바 빠악메 끄라오이 빨 빠악메 르으 띠모이덱빠 마옹 끄라오이 르으 띠빠 덱빠 마옹 끄라오이 르으 띠바이(쑤르르)
목요일 ថ្ងៃស្អែក 통아이 쁘러 호아	7일차 ថ្ងៃទី៧ 통아이 띠 쁘람빠	

■ 재발 여부를 매일 확인 후 조치
(외음부를 관찰하여 점액이 흐르는 등의 재발 징후 조사)

វិធានការ ក្រោយពេលត្រួតពិនិត្យ រាល់ថ្ងៃជាមានកើតមានទៀត ឬអត់ (សង្កេតមើលប្រដាប់ភេទជ្រកហើយ តាមជា
 នរោតសញ្ញាក្រែងមានឫទ្ធិកវិអិលទៀត)

위티언까 끄라오이빨 뚜루언빠넌 로알통아이타 미언 까언미언 띠언 르 언(쑤쟁겔 쁘
 러답 쁘주룩 하어이 팍단록 썸냐끄라앵미언 호우뜱 립울띠언)



<웅돈 순회를 통한 발정 및 재발정 체크>

ត្រួតពិនិត្យជុំវិញជ្រកតាមនចំណង់ពាក់មេឬអត់ និង ក្រែងចង់ពាក់មេឬមិនទៀត
 뜨루언빠넌쑤뵐 주룩바 미언점닝 빠악메 르 언 끄라앵 쁘 빠악메 워딩띠언

■ 18~25일경 초음파 임신진단 실시
(공태 확인시 종모돈을 이용하여 교배적기 판단)

ការធ្វើពោកវិនិច្ឆ័យតើម ដែលមានល្បឿនលឿនប្រហែល18~25ថ្ងៃ
 (ប្រើប្រាស់ជ្រកមេពេលត្រួតពិនិត្យខ្យល់ហិស្ត្រ និង ការសំរេចចិត្តពេលវេលាសមរម្យសំរាប់បង្កាត់ពូជ)
 까 트버룩 위네차이파엄다엘 미언 르언르언 쁘러하엘 덱쁘람바이 ~머페이쁘람 통아이
 (쁘러어쁘랑 주룩메 빨뜨루언빠넌크줄 빠리썸 닝 까썸렛쩨빨웰리어썸 썸로압병갯뵐)

■ 태아 착상 시기가이므로 절대 안정과 휴식

ស្លៀមស្លាត់ និង សំរាកអោយបានគ្រប់គ្រាន់ពីព្រោះជាពេលវេលា ដែលបន្តវិក្កននៅក្នុងពោះ
 썸이엄썸안녕 썸락 아오이반 끄롬끄로안 빠쁘루영찌어 빨웰리어다엘 번썸꾼 너으
 크농 뿌윅

■ 사료 급여 전 사료통 청소

លាងសំអាតស្លូកចំណី មុនអោយចំណី
 리영썸안쓰노옥썸나이 문 아오이 썸나이

단어모음 [ក្រុមពាក្យ ក្រុម គុណ្ណ]

- 재발 여부**
 jaebal yeobu
 មានកើតមានទៀតឬអត់
 미언까언미언띠언르언
- 확인**
 hwag-in
 ត្រួតពិនិត្យ
 뚜루언빠넌
- 외음부**
 oecumbu
 យោនីក្រវី
 요니끄라우
- 관찰**
 gwanchal
 សង្កេត
 썸쟁
- 발정**
 baljeong
 ចំណង់ពាក់មេ
 쩨닝빠악메
- 재발정**
 jaebaljeong
 ចំណង់ពាក់មេឬមិនទៀត
 쩨닝빠악메워딩띠언
- 체크**
 cheku
 តែង
 차액
- 초음파 임신진단**
 cho-eumpa imsinjindan
 ម៉ាស៊ីន ដែលត្រួតពិនិត្យមើលតើម
 ជាឌីណាឡេដ្រូយ៉ាណូម៉ាត្រីក្លាវិ
 ម៉ាស៊ីនឌីណាឡេដ្រូយ៉ាណូម៉ាត្រីក្លាវិ
- 절대안정**
 jeoldaeanjeong
 ស្លៀមស្លាត់ និង សំរាកអោយបានគ្រប់គ្រាន់
 썸이엄썸안녕 썸락 아오이반 끄롬끄로안
- 휴식**
 hyusig
 សំរាក
 썸락
- 사료통 청소**
 salyotong cheongso
 លាងសំអាតស្លូកចំណី
 리영썸안쓰노옥

■ 이등 및 투쟁 등의 스트레스와 과식은 혈중의 황체호르몬(Progesterone)이 감소되어 착상에 도움이 되지 않음

데살¹아우²의 발육과 관련하여 주로 다자³와 다자⁴ 및 다자⁵의 발생을 촉진하여 다자⁶의 발생을 촉진한다.

쓰프렛⁷아우⁸ 번달⁹아우¹⁰ 도웁¹¹찌어¹² 캄¹³크니어¹⁴ 녀¹⁵ 먼¹⁶ 쓰프알¹⁷크니어¹⁸ 녀¹⁹ 까²⁰찌²¹짜²²라운²³으²⁴응²⁵ 째²⁶농²⁷ 갠²⁸ 번²⁹터이³⁰ 매³¹쥬³²룩³³파³⁴엄³⁵ 하³⁶ 어이³⁷ 트³⁸버³⁹아⁴⁰아우⁴¹미⁴²언⁴³피⁴⁴업⁴⁵싸⁴⁶음

BCS1	BCS2	BCS3	BCS4	BCS5
				
매우 아윈 상태 스탄피압 스껌 클랑	아윈 튜브 모양 룰리양 스당	정상 상태 스탄피압 뿌리끄러데이	다소 과비 점네이 르어껌넨	매우 비대한 상태 스탄피압 톱클랑
<p>엉덩이와 등뼈 돌출 측면부위 평평</p> <p>다자¹의 발생을 촉진하여 다자²의 발생을 촉진한다. 또는 다자³의 발생을 촉진하여 다자⁴의 발생을 촉진한다.</p>	<p>측면부위 평평 뼈구조가 나타남</p> <p>손바닥으로 누르지 않아도 엉덩이와 등뼈가 느껴짐</p> <p>다자¹의 발생을 촉진하여 다자²의 발생을 촉진한다. 또는 다자³의 발생을 촉진하여 다자⁴의 발생을 촉진한다.</p>	<p>튜브모양 손바닥으로 강하게 눌러야 엉덩이와 등뼈가 느껴짐</p> <p>다자¹의 발생을 촉진하여 다자²의 발생을 촉진한다. 또는 다자³의 발생을 촉진하여 다자⁴의 발생을 촉진한다.</p>	<p>엉덩이와 등뼈가 느껴지지 않음</p> <p>전반적으로 불룩한 상태</p> <p>다자¹의 발생을 촉진하여 다자²의 발생을 촉진한다. 또는 다자³의 발생을 촉진하여 다자⁴의 발생을 촉진한다.</p>	<p>엉덩이와 등뼈가 지방에 의해서 심하게 덮여졌음</p> <p>다자¹의 발생을 촉진하여 다자²의 발생을 촉진한다. 또는 다자³의 발생을 촉진하여 다자⁴의 발생을 촉진한다.</p>

단어모음 [프롤로그] 그룹 배어

스트레스 [스트레스] seuteuleseu

과식 [과식] gwasig

쓰프렛 [쓰프렛] 쓰프렛

다자¹의 발생을 촉진하여 다자²의 발생을 촉진한다. [다자¹의 발생을 촉진하여 다자²의 발생을 촉진한다.]

분만사 주간관리 세부사항

លំអិតផ្ទៃ ការថែទាំរបស់អ្នកថែទាំ រូមឃី តូងាយ កា តារ៉េយ៉ាក រូម លេម តារ៉េយ៉ាក

포유모돈 관리를 주간 단위로 끊어서 요일별로 표준화된 작업

ការថែទាំព្រូកដើម ផ្អែកលើការប្រុងប្រយ័ត្ន យ៉ាងម៉តត្រូវ រូមឃី

កា តារ៉េយ៉ាក រូម គ្រុនគ្រុន គ្រុនគ្រុន តូងាយ អាយូ អាយូ អាយូ អាយូ អាយូ អាយូ

구분 inban 바이잔	오 전 deurjan 벨링	오 후 deurjan 벨링
월요일 igong 통아이잔	철분주사, 거세 kasongjusa, geose 카작트남까빼어, 까끄리어브	철분주사, 거세 kasongjusa, geose 카작트남까빼어, 까끄리어브
화요일 igamun 통아이멍거어	자돈사 지원 kasongjusa 카프틸네타에도암	카드정리(분만에정돈), 치료 kadjeongli, cheol 리업점간(따랑꼐주룩까언) 카프찌어발
수요일 igod 통아이꽃	분만처치, 이유준비 bunmancheochi, iyujunbi 위티병까언곤, 프룽베리업프닷덩	분만처치, 양자관리, 이유자돈체크 bunmancheochi, yangja, iyujadonchekeu 위티병까언곤, 카타에레야까꾼 빠넨 꼐주룩 프닷 덩
목요일 igunhaeng 통아이쁘러호아	이유, 수세 iyu, susae 프닷덩, 리업점안	수세, 치료 susae, cheol 리업점안, 프찌어발
금요일 igayuk 통아이쑉	유도분만, 백신, 철분주사, 양자관리 yudobunman, baeksin, cheolbunjusa, yangjagwanli 나에노암까병까언곤, 트남짜병까룩, 작트남까빼어, 카타에레야까꾼	분만처치, 양자관리 bunmancheochi, yangjagwanli 갈리업트남겍마오, 카타에레야까꾼
토요일 igetaw 통아이짜우	분만에정돈 입식, 이각/거세작업, 양자관리 bunmancheochi, ibsig, geose, yangjagwanli 까닥따랑주룩까언곤, 까아누왈까끄리어브, 카타에레야까꾼	통합관리(주변정리정돈, 분노처리작업) tonghapgwanli, bunnyocheochi 리업점점빠리웬, 까썸알리어목

단어모음

- 포유모돈
poyumodon
ការថែទាំព្រូកដើម
កា តារ៉េយ៉ាក រូម គ្រុនគ្រុន គ្រុនគ្រុន
- 관리
gwanli
ការគ្រប់គ្រង
កា គ្រុនគ្រុន គ្រុនគ្រុន
- 철분주사
cheolbunjusa
ការពន្លឺការស្រាវជ្រាវ
កា គ្រុនគ្រុន គ្រុនគ្រុន
- 거세
geose
ការប្រៀប
កា គ្រុនគ្រុន គ្រុនគ្រុន
- 지원
jiwon
ការជួយ
កា គ្រុនគ្រុន គ្រុនគ្រុន
- 카드정리
kadjeongli
ការរៀបចំ
កា គ្រុនគ្រុន គ្រុនគ្រុន
- 분만처치
bunmancheochi
ការថែទាំព្រូកដើម
កា គ្រុនគ្រុន គ្រុនគ្រុន
- 양자
yangja
ការថែទាំព្រូកដើម
កា គ្រុនគ្រុន គ្រុនគ្រុន
- 자돈체크
jadonchekeu
ការពិនិត្យ
កា គ្រុនគ្រុន គ្រុនគ្រុន
- 이유
iyu
ការបញ្ជាក់
កា គ្រុនគ្រុន គ្រុនគ្រុន
- 수세
susae
ការស្រាវជ្រាវ
កា គ្រុនគ្រុន គ្រុនគ្រុន
- 유도분만
yudobunman
ការណែនាំ
កា គ្រុនគ្រុន គ្រុនគ្រុន
- 입식
ibsig
ការស្រាវជ្រាវ
កា គ្រុនគ្រុន គ្រុនគ្រុន
- 이각
igag
ការប្រៀប
កា គ្រុនគ្រុន គ្រុនគ្រុន
- 주변정리
jubyjeongli
ការរៀបចំ
កា គ្រុនគ្រុន គ្រុនគ្រុន
- 분노처리
bunnyocheochi
ការគ្រប់គ្រង
កា គ្រុនគ្រុន គ្រុនគ្រុន

분만대기

ការរៀបចំកើតពួន
កា ទ្រាំកាយកាយ កាយ កាយ

입식 1주전 관리

ពិនិត្យ អាទិភាពមុនព្រឹកពួន
ដើម្បី ម៉ែ អាមើល ម៉ែ ដឹង ម៉ែ

▶ 1분간 니플을 눌러 물을 받은 후 폐트병 등을 이용해 그 양을 재어봄

ក្រោយពីយកទឹកដោះដោយ ច្របាច់ចុងដោះនៃទឹក ក្រោយមកពាក់ស្រោច ក្នុងជម្រកហើយវាស់មើលចំនុះ
ក្រោយពីយកទឹកដោះដោយ ច្របាច់ចុងដោះនៃទឹក ក្រោយមកពាក់ស្រោច ក្នុងជម្រកហើយវាស់មើលចំនុះ
ក្រោយពីយកទឹកដោះដោយ ច្របាច់ចុងដោះនៃទឹក ក្រោយមកពាក់ស្រោច ក្នុងជម្រកហើយវាស់មើលចំនុះ
ក្រោយពីយកទឹកដោះដោយ ច្របាច់ចុងដោះនៃទឹក ក្រោយមកពាក់ស្រោច ក្នុងជម្រកហើយវាស់មើលចំនុះ
ក្រោយពីយកទឹកដោះដោយ ច្របាច់ចុងដោះនៃទឹក ក្រោយមកពាក់ស្រោច ក្នុងជម្រកហើយវាស់មើលចំនុះ
ក្រោយពីយកទឹកដោះដោយ ច្របាច់ចុងដោះនៃទឹក ក្រោយមកពាក់ស្រោច ក្នុងជម្រកហើយវាស់មើលចំនុះ

▶ 급수기(니플)는 최소 분당 2l 가 나와야 정상

ជាមធ្យម ក្នុង១នាទីបាន២លីត្រ
ដើម្បី ម៉ែ អាមើល ម៉ែ ដឹង ម៉ែ

▶ 급수는 사료섭취량 및 젖생산량에 직접적인 영향을 미치므로 항상 점검

ត្រួតពិនិត្យជាប្រចាំ ទិន្នន័យទទួលបានការស៊ី និង ទិន្នន័យទទួលបានការស្រោច
ត្រួតពិនិត្យជាប្រចាំ ទិន្នន័យទទួលបានការស៊ី និង ទិន្នន័យទទួលបានការស្រោច
ត្រួតពិនិត្យជាប្រចាំ ទិន្នន័យទទួលបានការស៊ី និង ទិន្នន័យទទួលបានការស្រោច
ត្រួតពិនិត្យជាប្រចាំ ទិន្នន័យទទួលបានការស៊ី និង ទិន្នន័យទទួលបានការស្រោច
ត្រួតពិនិត្យជាប្រចាំ ទិន្នន័យទទួលបានការស៊ី និង ទិន្នន័យទទួលបានការស្រោច
ត្រួតពិនិត្យជាប្រចាំ ទិន្នន័យទទួលបានការស៊ី និង ទិន្នន័យទទួលបានការស្រោច

▶ 분만 약 1주일 전에 분만사에 입식(분만일자 순으로 정렬)

រៀបចំការចែងអាទិភាពមុនពេលកើតពួន (ច្រើនពួនអនុវត្តន៍ ដោយរបៀប)
រៀបចំការចែងអាទិភាពមុនពេលកើតពួន (ច្រើនពួនអនុវត្តន៍ ដោយរបៀប)
រៀបចំការចែងអាទិភាពមុនពេលកើតពួន (ច្រើនពួនអនុវត្តន៍ ដោយរបៀប)
រៀបចំការចែងអាទិភាពមុនពេលកើតពួន (ច្រើនពួនអនុវត្តន៍ ដោយរបៀប)
រៀបចំការចែងអាទិភាពមុនពេលកើតពួន (ច្រើនពួនអនុវត្តន៍ ដោយរបៀប)
រៀបចំការចែងអាទិភាពមុនពេលកើតពួន (ច្រើនពួនអនុវត្តន៍ ដោយរបៀប)

▶ 분만 준비

ការកើតពួន និង ការរៀបចំ
ការកើតពួន និង ការរៀបចំ
ការកើតពួន និង ការរៀបចំ
ការកើតពួន និង ការរៀបចំ
ការកើតពួន និង ការរៀបចំ
ការកើតពួន និង ការរៀបចំ

▶ 충분한 갈짚 및 신문지 준비, 급수기, 보온등 작동 여부 확인

រៀបចំការរៀបចំ ទិន្នន័យស្រោច និង ចំប្រើម៉ាស៊ីនទឹក និង ពិនិត្យម៉ាស៊ីនកំដៅ
រៀបចំការរៀបចំ ទិន្នន័យស្រោច និង ចំប្រើម៉ាស៊ីនទឹក និង ពិនិត្យម៉ាស៊ីនកំដៅ
រៀបចំការរៀបចំ ទិន្នន័យស្រោច និង ចំប្រើម៉ាស៊ីនទឹក និង ពិនិត្យម៉ាស៊ីនកំដៅ
រៀបចំការរៀបចំ ទិន្នន័យស្រោច និង ចំប្រើម៉ាស៊ីនទឹក និង ពិនិត្យម៉ាស៊ីនកំដៅ
រៀបចំការរៀបចំ ទិន្នន័យស្រោច និង ចំប្រើម៉ាស៊ីនទឹក និង ពិនិត្យម៉ាស៊ីនកំដៅ
រៀបចំការរៀបចំ ទិន្នន័យស្រោច និង ចំប្រើម៉ាស៊ីនទឹក និង ពិនិត្យម៉ាស៊ីនកំដៅ

▶ 갓돈 몸을 닦아줄 수건, 니퍼 날 무딘지 확인 및 소독, 태줄을 묶기 위한 실 및 강옥도 준비

រៀបចំកម្រាលទឹកក្នុងពួនពួនព្រឹកពួន និង សំអាតរបៀប, ឡាម និង អំពោះសំរាប់ចងទឹកពួន
រៀបចំកម្រាលទឹកក្នុងពួនពួនព្រឹកពួន និង សំអាតរបៀប, ឡាម និង អំពោះសំរាប់ចងទឹកពួន
រៀបចំកម្រាលទឹកក្នុងពួនពួនព្រឹកពួន និង សំអាតរបៀប, ឡាម និង អំពោះសំរាប់ចងទឹកពួន
រៀបចំកម្រាលទឹកក្នុងពួនពួនព្រឹកពួន និង សំអាតរបៀប, ឡាម និង អំពោះសំរាប់ចងទឹកពួន
រៀបចំកម្រាលទឹកក្នុងពួនពួនព្រឹកពួន និង សំអាតរបៀប, ឡាម និង អំពោះសំរាប់ចងទឹកពួន
រៀបចំកម្រាលទឹកក្នុងពួនពួនព្រឹកពួន និង សំអាតរបៀប, ឡាម និង អំពោះសំរាប់ចងទឹកពួន

▶ 분만을 위한 옥시토신, 해열제, 대사촉진제 등 약품을 준비

រៀបចំការស៊ីសេន, ថ្នាំបញ្ចុះកំដៅ និង ថ្នាំពេទ្យផ្សេងៗ
រៀបចំការស៊ីសេន, ថ្នាំបញ្ចុះកំដៅ និង ថ្នាំពេទ្យផ្សេងៗ
រៀបចំការស៊ីសេន, ថ្នាំបញ្ចុះកំដៅ និង ថ្នាំពេទ្យផ្សេងៗ
រៀបចំការស៊ីសេន, ថ្នាំបញ្ចុះកំដៅ និង ថ្នាំពេទ្យផ្សេងៗ
រៀបចំការស៊ីសេន, ថ្នាំបញ្ចុះកំដៅ និង ថ្នាំពេទ្យផ្សេងៗ
រៀបចំការស៊ីសេន, ថ្នាំបញ្ចុះកំដៅ និង ថ្នាំពេទ្យផ្សេងៗ

단어모음	한국어	영어
분만대기	ការរៀបចំកើតពួន	bunmandaeqi
1분간	១នាទី	ilbungan
니플	ពូងដោះ	nipeul
양	ចំនុះ	yang
재어봄	ព្រឹកពួន	jacobom
급수	ការស្រោច	geubsu
점검	ព្រឹកពួន	jeongeom
1주일	១អាទិត្យ	ilju-il
분만사	គ្រូពេទ្យ	bunmansa
입식	ការពាក់ស្រោច	ibsig
분만준비	រៀបចំការកើតពួន	bunmanjunbi
갈짚	ទឹកស្រាវ	kkaljip
신문지	ក្រាបាតព្រឹកពួន	sinmunji
급수	ការស្រោច	geubsu
보온	ការកំដៅ	boon
확인	ព្រឹកពួន	hwag-in
수건	កម្រាលទឹក	sugeon
니퍼	ឡាម	nipeo
실	អំពោះ	sil
옥시토신	អុកស៊ីតូស៊ីន	ogstosin
해열제	ថ្នាំបញ្ចុះកំដៅ	haeyolje
대사촉진제	ថ្នាំលើកលែង	daesachogjinje
약품	ថ្នាំ	yagpum

분만관리

ពិនិត្យការកើតឆ្លង
ប្រព័ន្ធកាតាមរយៈ
មាត់ ក្រពះ ក្រដាស

분만징후 및 분만시 관리 사항

ការពិនិត្យឆ្លងពេលកើតឆ្លង និង ព្រាយពេលកើតឆ្លង
កាប៊ែណូក្រូណូម៉ាតូស៊ីស ឬ ក្រាម៉ាតូស៊ីស

■ 세심한 관찰을 통한 분만징후 포착

ស្វែងយល់ការបង្ហាញកាប៊ែតឆ្លង តាមរយៈ ការឃើញមើលយ៉ាងប្រុងប្រយ័ត្ន
쓰바앵을 가 병한 가 병가엌곤 땀 로양 까클레앙 멀 양 빠롱쁘러안

▶ 모든이 불안해하고 주변의 물건 등을 주둥이로 물거나 밀어냄

មេត្រូកមិនស្រួល ហើយ ខំរបស់របរ ដែលនៅ ជុំវិញ និង វត្ថុគ្រាន់របស់របរទាំងនោះ
메주룩먼 쓰롱하어이 캄 로봉 로버다엘 너으 줌빈녕 룬뜨란 로봉 때양농

▶ 배뇨, 배분 횟수가 늘어난다

ទឹកទាមហើយ និងពោះយា
뜨눔, 하어이 녀 뿌앵어

▶ 외음부가 붉어짐, 음부 이완, 음부에서 갈색의 끈끈한 액체 분비

ខាងក្រៅយោងឡើងក្រហម យោងយាពាក់ ហៀបចេញទឹករងៃពណ៌ត្នោតចេញពីយោង
강꼬라오이 요니 라양 꼬러흠 요니어어틀레악 히러젠 너우 뜍롱아이빠아뜨나온 쟂뻔
요니

▶ 유두를 짜서 젖이 나오기 시작(분만 약 12시간 전)

ចាប់ផ្តើមចេញទឹកដោះ នៅពេលច្រាច់ (មុនកើតឆ្លង12ម៉ោង)
잡프다엌트뻔뜨뻔 너으뻔뜨러반 (문가엌곤 뎀뻔마웅)

▶ 양수가 터짐(분만 약 1~2시간 전)

ហៀទឹកព្រោះចេញ (មុនកើតឆ្លង1~2ម៉ោង)
히어뜨플루엌젠 (문가엌곤 모이~뻔 마웅)

■ 정상분만

ការកើតឆ្លង មានភាពប្រក្រតី
កា កាឡែត មីន្តិយ៉ាប្រើក្រែត

▶ 분만 개시 후 5~20분 간격으로 한 마리씩 분만

បន្ទាប់ពី ចាប់ផ្តើមធ្វើការកើតឆ្លងនោះ ពេលពី5~20នាទីកើតចេញម្តងៗគ្នា
변또압뻔 잡프다엌트뻔뜨뻔가엌곤 쥘루엌뻔 뻔 쁘람 떠으 머페이 니아떠 꾼가엌젠뻔뻔
꼬발꼬발

단어모음

징후 포착 រងៃយល់ការបង្ហាញ
jingu pochag 쓰바앵을가병한

배뇨 ទឹកទាម
baenyo 뜨눔

배분 ពោះយា
baebun 뿌앵어

외음부 យោងក្រៅ
oeeumbu យ៉ូនីក្រាវ

붉어짐 ឡើងក្រហម
bulg-eojim រ៉ាយក្រាវ

액체 분비 ហៀបចេញទឹក
aegche bunbi អ៊ិរេនេរ៉ាយ

젖이 나오기 ចេញទឹកដោះ
jeoi-naogi ចេញទឹកដោះ

양수 ទឹកព្រោះ
yangsu 뜨플룸

분만 개시 bunman gaesi
ចាប់ផ្តើមធ្វើការកើតឆ្លង
잡프다엌트뻔뜨뻔가엌곤

▶ **자돈을 모두 분만하기 위해서는 평균 2~3시간이 소요**

ជាពង្សតាត្រូវការពេល២ទៅ៣ម៉ោង ដើម្បីបង្កើតកូនព្រូកទាំងអស់

ដិច្ចខាងក្រោមនេះគឺជាដំណាក់កាលនៃការបង្កើតកូនព្រូក ដោយប្រើប្រាស់ឧបករណ៍បង្កើតកូនព្រូក

▶ **태반은 분만이 완전히 끝난 후 30분~2시간 후에 완전히 배출됨**

បន្ទាប់ពីកើតកូនព្រូករួចរាល់ហើយ រយៈពេល៣០នាទីទៅ២ម៉ោងបន្ទាប់ពីការបង្កើតកូនព្រូករួចរាល់

បន្ទាប់ពីការបង្កើតកូនព្រូករួចរាល់ហើយ រយៈពេល៣០នាទីទៅ២ម៉ោងបន្ទាប់ពីការបង្កើតកូនព្រូករួចរាល់ ប្រើប្រាស់ឧបករណ៍បង្កើតកូនព្រូក ដោយប្រើប្រាស់ឧបករណ៍បង្កើតកូនព្រូក

■ **일반적인 분만 과정**

វិធីកើតកូនជាពង្សតា

វិធីកើតកូនជាពង្សតា វិធីកើតកូនជាពង្សតា



〈외음부 부풀고 적갈색〉

ផ្នែកខាងក្រោមនេះគឺជាដំណាក់កាលនៃការបង្កើតកូនព្រូក ដោយប្រើប្រាស់ឧបករណ៍បង្កើតកូនព្រូក ដោយប្រើប្រាស់ឧបករណ៍បង្កើតកូនព្រូក



〈유방 팽창〉

ពោះព្រូកឡើង ធូលីកូនព្រូក



〈유즙 분비 확인〉

មានយ៉ឺទឹកពោះ មិនមានទឹកពោះ



〈유 즙〉

ទឹកពោះ ធូលី



〈분만개시〉

ចាប់ផ្តើមកើតកូន ចាប់ផ្តើមកើតកូន



〈자돈 분만〉

ការកើតកូនព្រូក ក្រោយបង្កើតកូនព្រូក



〈자돈 모두 분만〉

កូនព្រូកកើតទាំងអស់ ក្រោយបង្កើតកូនព្រូក



〈태반 배출〉

ព្រាស្ត ត្រេត្រេត

단어모음 (ព្រមព្រៀង ក្រុម ប្រយោជន៍)

태반	ស្ត
taeban	ត្រេត្រេត
배출	បញ្ជូន
baechul	បញ្ជូន
외음부	យ៉េន
oecumbu	យ៉េន
적갈색	ពណ៌ក្រហមព្រឺង
jeoggalsaeg	ពណ៌ក្រហមព្រឺង
유방 팽창	យ៉េនពោះ
yubang paengchang	យ៉េនពោះ
유즙분비	យ៉េនពោះ
yujeubbunbi	យ៉េនពោះ
분만개시	ចាប់ផ្តើមកើតកូន
bunmangaesi	ចាប់ផ្តើមកើតកូន
자돈	កូនព្រូក
jadon	កូនព្រូក
분만	កើត
bunman	កើត
태반배출	ព្រាស្ត
taebanbaechul	ព្រាស្ត
사료통	ស្តូកស្តូក
salyotong	ស្តូកស្តូក
물을	ទឹក
mul-eul	ទឹក
채워 줌	ពាក់ព័ន្ធ
chaewo jum	ពាក់ព័ន្ធ

■ **필요한 경우(특히 분만직후)에는 사료통에 인위적으로 물을 채워 줌**

ការណ៍ចាំបាច់ (ជាពិសេសក្រោយកើតកូន) ត្រូវដាក់ទឹកក្នុងស្តូកស្តូក ក្នុងស្តូកស្តូក ក្នុងស្តូកស្តូក

■ 자돈은 분만 후 3일 이내에 자신이 포유하는 유두가 결정됨

កូនស្រូវក្រោយ ពេលកើតបានអំឡុង3ថ្ងៃ អាចជ្រើសរើសដោះណាបានដោយខ្លួនឯង
 ក្នុងកំឡុងពេលនោះ កូនស្រូវដែលបានស្រូបដោះនោះ គឺជាដោះនៃម្តាយខ្លួនឯង

■ 통상적으로 모든 앞쪽의 유두가 비유량이 많고 한번 정해진 유두는 이유시까지 고정됨

ជាទូទៅដោះស្រូវនៅ ឆ្នាំមុខមានសារពាគីចិញ្ចឹមជ្រើសរើស ជ្រើសយកណាមួយម្តាយដោះ
 នោះទាល់តែផ្ដាច់ដោះហើយ នោះទើបឈប់
 ដោះខាងមុខឆ្នាំមុខ ដោះខាងក្រោយ ដោះខាងកណ្តាល ដោះខាងក្រោយប្រហាក់ប្រហែល
 ដោះខាងមុខ ដោះខាងក្រោយ ដោះខាងកណ្តាល ដោះខាងក្រោយប្រហាក់ប្រហែល



<p>▼ 머리쪽(자돈이 크다)</p> <p>នៅ ខាងក្រោយ(កូនស្រូវធំ)</p> <p>នេះ កាងក្រាវ (ក្នុងក្រុម តូច)</p>	<p>▼ 꼬리쪽(자돈이 작다)</p> <p>នៅ ខាងក្រោយ(កូនស្រូវតូច)</p> <p>នេះ កាងក្រាវ (ក្នុងក្រុម តូច)</p>
---	--

〈자돈의 유두 결정〉

ការតាំងដោះដោះសំរាប់កូនស្រូវ
 ក្នុងកំឡុងពេលនោះ កូនស្រូវដែលបានស្រូបដោះនោះ គឺជាដោះនៃម្តាយខ្លួនឯង

■ 난산대비

ការប្រៀបធៀប ដែលពាក់ព័ន្ធកូន
 ក្នុងកំឡុងពេលនោះ កូនស្រូវដែលបានស្រូបដោះនោះ គឺជាដោះនៃម្តាយខ្លួនឯង

▶ 생식기에 핏물, 체온상승, 사료섭취 거부 및 예정일 2일 이상 경과한 모돈은 일단 의심축으로 간주하고 유심히 관찰

សញ្ញាណប្រកបដោយឥទ្ធិពល និង ពិការណាមួយ សង្ស័យចំពោះការឡើងកំរិតមិនស៊ីមីណូ និង ការយល់ព្រមកំណត់ថ្ងៃ
 កើតរបស់ម្តាយស្រូវហើយ
 ឥទ្ធិពលប្រកបដោយឥទ្ធិពល និង ពិការណាមួយ សង្ស័យចំពោះការឡើងកំរិតមិនស៊ីមីណូ និង ការយល់ព្រមកំណត់ថ្ងៃ
 កើតរបស់ម្តាយស្រូវហើយ

단어모음	ក្រុមពាក្យ	ក្រុម ប្រែ
유두	រាល់ដោះ	ក្រាវ
yudu	ក្រាវ	ក្រាវ
결정	ការជ្រើសរើស	កាត់
gyeoljeong	កាត់	កាត់
관찰	សង្ស័យ	សង្ស័យ
gwanchal	សង្ស័យ	សង្ស័យ

난산 관리

ការពិនិត្យជ្រកពិបាកកើតឡើង
ក្រោយពីការប្រើប្រាស់ប្រាក់កម្រៃ

난산판단 및 난산처치

ពិបាក ឱ្យ វិបាកការពិបាកកើតឡើង
ប្រាក់កម្រៃ ឬ វិបាកការពិបាកកើតឡើង គ្រប់គ្រង

단어모음

난산 nansan	ពិបាកកើតឡើង ប្រាក់កម្រៃ
관리 gwanli	ការគ្រប់គ្រង ការគ្រប់គ្រង
판단 pandan	ការពិបាក ការពិបាក

■ 난산 판단

ការពិបាកកើតឡើងពិបាក
ប្រាក់កម្រៃ

▶ 진통을 하면서 분만 간격이 30분 이상 경과된 경우(통상 5~20분)

ក្នុងករណីលើសលើពី ៣០ វិនាទី ឬ ក្នុងករណីលើសលើពី ៣០ នាទី (ជាធម្មតា ៥ ~ ២០ នាទី)
ក្នុងករណីក្រោយពីការប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ

▶ 태아가 남아있는 상태에서 진통이 없고 무기력할 경우

ក្នុងករណីក្រោយពីការប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ

▶ 진통 시작 후 1~2시간이 지나도 분만이 안 되는 경우

ក្នុងករណីលើសលើពី ១-២ ម៉ោង ក្រោយពីការប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ

▶ 양수가 터지고 3시간이 지나도 자돈이 나오지 않는 경우

ក្នុងករណីលើសលើពី ៣ ម៉ោង ក្រោយពីការប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ

▶ 분만간격이 1시간 이상인 경우

ក្នុងករណីលើសលើពី ១ ម៉ោង ក្រោយពីការប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ

★ 난산 발생 가능성이 높은 경우

ក្នុងករណីលើសលើពីការពិបាកកើតឡើង
ក្នុងករណីលើសលើពីការពិបាកកើតឡើង ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ

■ 노산모든(6산 이상) 및 초산돈

ក្នុងករណីលើសលើពី ៦ ដំណើរការ ឬ ដំណើរការដំបូង
ក្នុងករណីលើសលើពី ៦ ដំណើរការ ឬ ដំណើរការដំបូង ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ

■ 모돈이 과비된 경우

ក្នុងករណីលើសលើពីការពិបាកកើតឡើង
ក្នុងករណីលើសលើពីការពិបាកកើតឡើង ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ

■ 자돈의 생시체중이 무거운 경우

ក្នុងករណីលើសលើពីការពិបាកកើតឡើង
ក្នុងករណីលើសលើពីការពិបាកកើតឡើង ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ

■ 난산 경험이 있는 경우

ក្នុងករណីលើសលើពីការពិបាកកើតឡើង
ក្នុងករណីលើសលើពីការពិបាកកើតឡើង ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ

■ 모돈의 진통이 적은 경우

ក្នុងករណីលើសលើពីការពិបាកកើតឡើង
ក្នុងករណីលើសលើពីការពិបាកកើតឡើង ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ ត្រូវបានប្រើប្រាស់ប្រាក់កម្រៃ

■ 난산 원인

បុព្វហេតុការកើតកូនពិបាក

보빠아 하엔 까까얼 낀빠박

▶ 모든의 골반과 산도에 이상이 있는 경우

ករណីជ្រកមានឆ្អឹងត្រកៀក និង មានរាងមិនប្រក្រតីនៅនិង រន្ធស្បូន

까나이 주룩미언 츠응 프러끼억 녕 미언 피업먼 뿌러끄러떠이 녀으 녕 로언쓰보온

▶ 분만 직전 모든이 과식한 경우

ករណីមេជ្រកមុនកើតកូនស៊ីព្រុល

까나이 메주룩 문 까얼 낀 씨주룩

▶ 자궁내 자돈의 이상체위로 산도가 막혔을 경우

ករណីស្ទះស្ទះរន្ធស្បូនដោយ សារធាតុរាងកូនជ្រក ដែលនៅក្នុងស្បូនមានរាងខុសប្រក្រតី

까나이 쓰페양쓰페양 로언쓰보온 다오이싸 룽리엥낀주룩 녀으 크농 쓰보온 미언리엥 룽 뿌러끄러떠이

■ 난산 처치

វិធានការចំពោះការកើតកូនពិបាក

위티언까점뿌엥 까까얼낀빠박

▶ 난산이라고 판단되는 즉시, 모돈을 일으켜 원래 누워 있던 반대방향으로 눅혀줌(자궁 내 자돈의 이상체위 대비)

ពិគ្រោះគ្នាភ្លាមៗ ចំពោះការកើតកូនពិបាកលើកជ្រក ហើយប្រែដាក់ផ្នែកដោយខុសពីសភាពដើម (ជំពែកពីកូនជ្រកខុសប្រក្រតីនៅក្នុងស្បូន)

빠끄루엥 크니어 플리엥프리엥 점뿌엥 까 까얼 끄발 뿌엥 썽겔 다엄바이 프덜 꺼랑 아오이 메주룩

▶ 무릎 또는 발로 모든의 힘을 주는 주기에 맞추어 복부 압박

យកជង្គង់ឬក៏ជើងដាក់ដោយចំក្បាលពោះ សង្កត់វាយដើម្បីផ្តល់កំលាំងដោយមេជ្រក

육 종꽁 르 끄 쩡닥아오이점끄발뿌엥 썽겔룬 다엄바이 프덜 꺼랑 아오이 메주룩

■ 난산 응급처치(선택사항)

ចំណាត់ការបន្ទាន់ចំពោះជ្រកកើតកូនពិបាក

점넌 까번또안 점뿌엥 주룩 까얼낀 빠박(쯔르르)

▶ 손을 깨끗이 씻고 비닐장갑을 착용 후 오일, 비누 등 윤활유를 바르고 베타딘 및 요드제 등으로 소독

លាងដៃដោយស្អាតហើយ ពាក់ដោយដៃកៅស៊ូរួចលាបប្រេងឬក៏សាប៊ូហើយ លាងសំអាតដោយ ភ្នំប៉ៃតនីន និង ភ្នំសំលាប់មេរោគ

리엥다이아오이 싸알 하어이 빼악드라움다이까으썬 루엇리엥 뿌렐 르끄 싸부 하어이 리엥 썽안

단어모음 ក្រុមពាក្យ គ្រូម ប៉ៃយ៉

난산 원인
nansan won-in
បុព្វហេតុការកើតកូនពិបាក
보빠아 하엔 까까얼 낀빠박

난산 처치
nansan cheochi
វិធានការចំពោះការកើតកូនពិបាក
위티언까점뿌엥까까얼낀빠박

반대방향
bandaebanghyang
មជ្ឈមណ្ឌល
플목

눅혀줌
nubhyeojum
다

복부
bogbu
ក្បាលពោះ
끄발뿌엥

압박
abbag
សង្កត់
썽겔

➡ **모든 산도에 상처가 나지 않도록 자궁경관의 수축 리듬에 맞추어 손을 서서히 삽입(20cm 정도)**

ដើម្បីកុំអោយមានការដាច់ដោះដោយស្បូននៅ ពេលពូនកើតត្រូវលូកដៃយឺត ។ តាមចង្វាក់សភាពខ្លីបំផុត (ប្រហែលជា20 cm)

다엄바이 꼼아오이 미언 까닷다오이 쓰보온 너으 뺨꽂까언 프로우 룝다이 이언이언 땀뺨박 싸피업 크쩍네이쓰보온 (뺨러하엘찌머페이센)

➡ **골반에 걸려 있는 1마리 또는 여러 마리의 자돈을 부드럽게 모든 진통에 맞춰 꺼냄**

យកពូនជ្រូកដែលជាប់ទៅឆ្អឹងត្រចៀកទោះវាក្លាល្អប្រើនិរាល់ដោយ ផ្ដាម ។

육곤쭈룩다엘쭈압뜨으너으 츠응 프로끼억 푸엇 모이꼬발 르 썸라언 꼬발 꼬다이 다 오이 트넘트넘

➡ **다시 손을 넣어 산도 및 골반에 자돈이 걸려 있지 않음을 확인**

លូកដៃចូលម្ដងទៀតហើយ ពិនិត្យរកមើលថាតើមានពូនជ្រូកទៅក្នុងឆ្អឹងត្រចៀក និងមានស្បូនដែរឬទេ?


룩다이쭈뿐뎅떠언 하어이 빼널 룝멀타 따어미언곤쭈룩떠으너으츈응 프러끼억 녕 모 안쓰보온다에 르페

➡ **자돈이 걸려 있지 않으면 분만촉진제(옥시토신, 몬잘 등)를 주사 (자돈이 산도에 걸려 있을 경우 모든 폐사 가능성 있음)**

បើសិនជាពូនជ្រូកជាប់ទៅនៅ ក្នុងនោះទេចាក់ថ្នាំជំនួយសំរាលពូន

(អាចធ្វើអោយមេជ្រូកងាប់បើសិនមានការណ៍ពូនជ្រូកមិនចេញ)

바어썸찌어크미언곤쭈룩쭈압뜨으너으 크농농떼 짝트남 쭈누어이 썸랄곤 (앗트버아오이메쭈룩응오압 바어썸미언까나이곤쭈룩면젠)



〈난산 응급조치〉

ចំណាត់ការជាបឋមគ្នាន់ពេលកើតពូនលំពាក ជំនប់ក្រៅប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់

단어모음 [국문] 꼬름 빼억	
자궁경관	jagung-gyeong-gwan
자궁의 수축 리듬	gugun-suyuch-ryeum
크쩍네이쓰보온	kkjeok-ne-i-ttuboon
손	son
다	da
삽입	sab-ib
삽	sab
뎅	deung
골반	golban
골	gol
뺨	bban
끼억	kkieok
자돈	jadon
자	ja
돈	don
꺼냄	kkeonaem
꺼	kke
냄	naem

■ 기타 조치사항

ការណែនាំផ្សេងៗ ផ្សេង
 កាន៉ាយ៉ាណៃអ៊ែម ធូលី
 កាន៉ាយ៉ាណៃអ៊ែម ធូលី

▶ **모든이 놓지 않을 경우 : 가까이 가지 말고 조용하고 어두운 환경을 만들어 줌**

ការណែនាំផ្សេងៗ ផ្សេង កុំទៅជិតវាហើយ ធ្វើអ្វីមួយមានសភាពស្ងាត់ៗ និងបកធ្វើបែបធម្មតា
 កាន៉ាយ៉ាណៃអ៊ែម ធូលី ក្រណាត់ ក្រណាត់ ក្រណាត់ ក្រណាត់ ក្រណាត់ ក្រណាត់
 កាន៉ាយ៉ាណៃអ៊ែម ធូលី

▶ **식자 발생시 : 자돈이 모든 가까이 못 가게 격리하고 모든에게 진정제 (스트레스닐)나 옥시토신을 주사**

ការកើតមានបញ្ហាយ៉ាងតូចត្រីក ពិនិត្យសារពើម ហើយចាក់ថ្នាំសំគុំអាមូណូណែម ឬមេធាវី
 កាន៉ាយ៉ាណៃអ៊ែម ធូលី ក្រណាត់ ក្រណាត់ ក្រណាត់ ក្រណាត់ ក្រណាត់ ក្រណាត់
 កាន៉ាយ៉ាណៃអ៊ែម ធូលី

▶ **분만예정일 보다 3일 정도 지남 : 교배일자를 재점검. 모든의 복부, 유두 상태 등을 점검 후 분만 유도제 주사(자돈이 모두 죽어 사산 또는 미이라 상태일 가능성 있음)**

ហួសថ្ងៃកំណត់កើតតូចត្រីក ពិនិត្យសារពើម នៅកាលបរិច្ឆេទបន្តបន្ទាប់ពោះមេព្រូកពិនិត្យសភាពពោះ ហើយ
 ថ្នាំជំនួយសំរាប់ព្រូក (បើព្រូកងាប់ទាំងអស់មេព្រូកមានសភាពស្អុយស្រើម ឬក៏អាចតូចត្រីក)
 អុយតូស្តេរ៉ូយ៉ាណូន ឬ អុយតូស្តេរ៉ូយ៉ាណូន ឬ អុយតូស្តេរ៉ូយ៉ាណូន ឬ អុយតូស្តេរ៉ូយ៉ាណូន ឬ អុយតូស្តេរ៉ូយ៉ាណូន
 អុយតូស្តេរ៉ូយ៉ាណូន ឬ អុយតូស្តេរ៉ូយ៉ាណូន ឬ អុយតូស្តេរ៉ូយ៉ាណូន ឬ អុយតូស្តេរ៉ូយ៉ាណូន ឬ អុយតូស្តេរ៉ូយ៉ាណូន
 អុយតូស្តេរ៉ូយ៉ាណូន ឬ អុយតូស្តេរ៉ូយ៉ាណូន ឬ អុយតូស្តេរ៉ូយ៉ាណូន ឬ អុយតូស្តេរ៉ូយ៉ាណូន ឬ អុយតូស្តេរ៉ូយ៉ាណូន

<p>분만 후 관리 ក្រោយព្រូក និង ការថែទាំ ក្រោយព្រូក និង ការថែទាំ</p>	<p>태반이 완전히 배출된 후 관리 ថែទាំក្រោយពីមេព្រូកមិនលាក់ស្ករអស់ ថែទាំក្រោយពីមេព្រូកមិនលាក់ស្ករអស់</p>
---	--

■ 分만과정 중 오염된 질내부 세척 (질세척)

សំអាតយោធិកុំអោយឆ្លងមេរោគនៅ ពេលកំពុងកើតតូច (សំអាតយោធិ)
 ធូលី ធូលី ធូលី ធូលី ធូលី ធូលី

▶ **베타딘 용액이나 생리식염수에 페니실린(또는 스트렙토마이신)을 혼합하여 질 내부를 세척**

សំអាតយោធិដោយ លាយទឹកថ្នាំបំបាត់មេរោគ ឬអ៊ីយ៉ូតាមូលីយ៉ាម ឬអ៊ីយ៉ូតាមូលីយ៉ាម
 ធូលី ធូលី ធូលី ធូលី ធូលី ធូលី

▶ **난산처리를 한 모든 또는 4시간이상 장시간 분만한 모든은 항생제 주사**

ចាក់ថ្នាំផ្សះផល់ព្រូក ដែលបានកើតតូចក្រោយ៤ ម៉ោង ហើយនិង ព្រូក ដែលបានកើតតូចពិនិត្យ
 ក្រណាត់ ក្រណាត់ ក្រណាត់ ក្រណាត់ ក្រណាត់ ក្រណាត់

단어모음	ក្រអូប	ក្រអូប	ក្រអូប
분만	ប្រើ	ប្រើ	ប្រើ
bunman	ប្រើ	ប្រើ	ប្រើ
후	ក្រោយ	ក្រោយ	ក្រោយ
hu	ក្រោយ	ក្រោយ	ក្រោយ
관리	ការគ្រប់គ្រង	ការគ្រប់គ្រង	ការគ្រប់គ្រង
gwanli	ការគ្រប់គ្រង	ការគ្រប់គ្រង	ការគ្រប់គ្រង
태반	ស្ករ	ស្ករ	ស្ករ
taeban	ស្ករ	ស្ករ	ស្ករ
배출	បញ្ជូន	បញ្ជូន	បញ្ជូន
baechul	បញ្ជូន	បញ្ជូន	បញ្ជូន
질세척	សំអាតយោធិ	សំអាតយោធិ	សំអាតយោធិ
jilsecheog	សំអាតយោធិ	សំអាតយោធិ	សំអាតយោធិ
항생제 주사	ធូលី ធូលី	ធូលី ធូលី	ធូលី ធូលី
hangsaengje jusa	ធូលី ធូលី	ធូលី ធូលី	ធូលី ធូលី
탄트남프생	ក្រណាត់ ក្រណាត់	ក្រណាត់ ក្រណាត់	ក្រណាត់ ក្រណាត់
탄트남프생	ក្រណាត់ ក្រណាត់	ក្រណាត់ ក្រណាត់	ក្រណាត់ ក្រណាត់

■ **난산 응급처치한 모돈이나, 농장내 모돈의 자궁농 증상이 전반적으로 심할 경우, 여름철이나 농증상이 심한 모돈의 경우 극히 제한적으로 자궁세척 실시 (선택사항)**

ចំណាត់ការបន្ទាន់ចំពោះមេជ្រូកពិបាកកើត ហើយនិង ករណីធ្ងន់ធ្ងរចំពោះស្បូនមេជ្រូកមានដំបៅអាហារ៖ ដំបៅ
ជ្រូកធ្ងន់ធ្ងរនៅ រដូវប្រាំង និង អនុវត្តន៍ការសំអាតស្បូនតាមកាលកំណត់ (ការសំបូត)
ជ្រូកណាមួយដែលមានជំងឺជ្រូកធ្ងន់ធ្ងរ អាចប្រើប្រាស់ការសំអាតស្បូនតាមកាលកំណត់ (ការសំបូត)
ក្នុងករណីនេះ គួរយល់ចំពោះការប្រើប្រាស់សារធាតុស្រព័ន្ធនៃស្បូនតាមកាលកំណត់ (ការសំបូត)
ក្នុងករណីនេះ គួរយល់ចំពោះការប្រើប្រាស់សារធាតុស្រព័ន្ធនៃស្បូនតាមកាលកំណត់ (ការសំបូត)
ក្នុងករណីនេះ គួរយល់ចំពោះការប្រើប្រាស់សារធាតុស្រព័ន្ធនៃស្បូនតាមកាលកំណត់ (ការសំបូត)
ក្នុងករណីនេះ គួរយល់ចំពោះការប្រើប្រាស់សារធាតុស្រព័ន្ធនៃស្បូនតាមកាលកំណត់ (ការសំបូត)

➔ **분만후 2일째에 생리식염수 500ml당 폐니실린 1병 비율로 혼합하여 정액 주입기를 이용하여 자궁내 1,000ml 정도 주입**

ថ្ងៃទី2 បន្ទាប់ពី កើតកូនលាយឆ្អឹងបំបៅសាលើស ជាមួយ អ៊ីប៊ុន500ml ហើយ ប្រេស៊ីរ៉ាំងក្រិតជាតំបន់
ក្នុងស្បូនប្រហែល1000 ml
ត្រូវប្រើប្រាស់ការសំអាតស្បូនតាមកាលកំណត់ (ការសំបូត)
ត្រូវប្រើប្រាស់ការសំអាតស្បូនតាមកាលកំណត់ (ការសំបូត)
ត្រូវប្រើប្រាស់ការសំអាតស្បូនតាមកាលកំណត់ (ការសំបូត)
ត្រូវប្រើប្រាស់ការសំអាតស្បូនតាមកាលកំណត់ (ការសំបូត)

★**자궁세척은 부작용의 우려가 있어 극히 제한적으로 사용되는 방법임**

ការសំអាតស្បូនមានប្រតិកម្មរាលដាលសល់ ដូចនោះហើយ ត្រូវប្រើប្រាស់ការសំអាតស្បូនតាមកាលកំណត់ (ការសំបូត)
ក្នុងករណីនេះ គួរយល់ចំពោះការប្រើប្រាស់សារធាតុស្រព័ន្ធនៃស្បូនតាមកាលកំណត់ (ការសំបូត)
ក្នុងករណីនេះ គួរយល់ចំពោះការប្រើប្រាស់សារធាតុស្រព័ន្ធនៃស្បូនតាមកាលកំណត់ (ការសំបូត)
ក្នុងករណីនេះ គួរយល់ចំពោះការប្រើប្រាស់សារធាតុស្រព័ន្ធនៃស្បូនតាមកាលកំណត់ (ការសំបូត)



〈자궁세척〉
ការសំអាតស្បូន
ក្នុងករណីនេះ

■ **사료급여관리**

ត្រួតពិនិត្យការអោយចំណី
뜨루언빠넛까아오이짚나이

➔ **분만당일은 절식**

ថ្ងៃកើតកូនហាមអោយចំណី
ត្រូវប្រើប្រាស់ការសំអាតស្បូនតាមកាលកំណត់ (ការសំបូត)

➔ **필요한 경우(특히 분만 직후)에는 사료통에 인위적으로 물을 채워줌**

ក្នុងករណីនេះ គួរយល់ចំពោះការប្រើប្រាស់សារធាតុស្រព័ន្ធនៃស្បូនតាមកាលកំណត់ (ការសំបូត)
ត្រូវប្រើប្រាស់ការសំអាតស្បូនតាមកាលកំណត់ (ការសំបូត)
ត្រូវប្រើប្រាស់ការសំអាតស្បូនតាមកាលកំណត់ (ការសំបូត)
ត្រូវប្រើប្រាស់ការសំអាតស្បូនតាមកាលកំណត់ (ការសំបូត)

단어모음	ក្រុមពាក្យ ក្រុម ប្រយោជន៍
자궁농	ជំងឺស្បូន jagungnong គ្រាប់ស្បូន
여름철	រដូវប្រាំង yeoleumcheol រដូវប្រាំង
증상	រោគសញ្ញា jeungsang រោគសញ្ញា
사료급여	ការអោយចំណី salyogeub-yeo ការអោយចំណី
절식	ហាមអោយចំណី jeolsig ហាមអោយចំណី
사료통	ស្បូន salyotong ក្រុមប្រឹក្សា
물을 채워줌	ដាក់ទឹក mul-eul chaewojum ដាក់ទឹក
	ក្នុងករណីនេះ គួរយល់ចំពោះការប្រើប្រាស់សារធាតុស្រព័ន្ធនៃស្បូនតាមកាលកំណត់ (ការសំបូត)

**포유중
모돈관리**

포유중 사료 및 사양관리 이슈시 모든 체평점(BCS) 2.5 목표
 ကာဖိုကျန်းမာမှုပုံစံထူးခြားမှုရှိသူများ စွဲလေ့ရှိသည့် **ကာတိုလာယိုရက်ဆီ** ထည့်သွင်းကာ အာဟာရဆိုင်ရာ ချိတ်ဆွဲမှုများ ပြုလုပ်ပေးပါ။

■ **분만당일은 절식 또는 소량 급여하고 분만 다음날부터 1kg 급여하여 5일 동안 1일에 1kg씩 증량 급여**

ဦးစွာ ပိုမိုကုန်ကျစရိတ်များကို ထိန်းချုပ်နိုင်ရန် ရေပြား ၁လီတာလျှင် ၅၀၀၀ ကီလိုဂရမ် ကျော် ဝေဖန်ပြုလုပ်ပါ။ ရေပြား ၁လီတာလျှင် ၅၀၀၀ ကီလိုဂရမ် ကျော် ဝေဖန်ပြုလုပ်ပါ။

■ **분만 후 5~7일까지 서서히 증량 급여하여 최대 사료섭취량(~/일)에 도달시키고 그 이후 이유시까지 무제한 급여**

ရေပြား ပိုမိုကုန်ကျစရိတ်များကို ထိန်းချုပ်နိုင်ရန် ရေပြား ၁လီတာလျှင် ၅၀၀၀ ကီလိုဂရမ် ကျော် ဝေဖန်ပြုလုပ်ပါ။

အာဟာရဆိုင်ရာ ချိတ်ဆွဲမှုများ ပြုလုပ်ပေးပါ။

ပုံစံအမျိုးမျိုးကို ပြောင်းလဲစားသုံးနိုင်ရန် **အာဟာရဆိုင်ရာ ချိတ်ဆွဲမှုများ** ပြုလုပ်ပေးပါ။

➔ **분만 후 사료급여 방법**

ရေပြား ပိုမိုကုန်ကျစရိတ်များကို ထိန်းချုပ်နိုင်ရန် ရေပြား ၁လီတာလျှင် ၅၀၀၀ ကီလိုဂရမ် ကျော် ဝေဖန်ပြုလုပ်ပါ။

단어모음	(ကုမ္ပဏီ) ကိုရပ် မေး
절식	ဟာမာကုယိ
jeolsig	အာဟာရဆိုင်ရာ ချိတ်ဆွဲမှု
소량	နိပ်
solyang	နိပ်
급여	ကုန်ပစ္စည်း
geub-yeo	ကုန်ပစ္စည်း
증량	နိပ်
jeunglyang	နိပ်
무제한	အာဟာရဆိုင်ရာ ချိတ်ဆွဲမှု
mujehan	အာဟာရဆိုင်ရာ ချိတ်ဆွဲမှု

구 분	분만 당일	1일	2일	3일	4일	5일	6일	7일	...	이유
ကာဖိုကျန်းမာမှု ပုံစံ ထူးခြားသူများ	အာဟာရဆိုင်ရာ ချိတ်ဆွဲမှု	မိုက်	မိုက်	မိုက်	မိုက်	မိုက်	မိုက်	မိုက်	...	အာဟာရဆိုင်ရာ ချိတ်ဆွဲမှု
사료 급여량	절식 또는 1kg	1.6	2.6	3.6	4.6	5.6	6.6	무제한 급여
빠리만 쩌나이	အာဟာရဆိုင်ရာ ချိတ်ဆွဲမှု 1kg

나누어 nanuco	បែងចែក ប៉ា-យ៉េង-ច័យ-យ៉េ
급여 geub-yeo	ធុន កា-ប្រូ-យ៉េ

➡ **섭취량이 많아지도록 여러 번 나누어 급여**
(시원한 야간 근무시 1회 추가 급여)

ផ្តល់អោយផ្លូវចំណីមេដ្ឋាវ្យបែង ចែកទៅតាមសញ្ញាសំគាល់ និង ការផ្តល់បន្ថែមផ្លូវសារជាតិកុរ
프덜아오이너우쩨мна이메주룩, 바엡자엡떠으뎡뎡나쩨꼬알 념까프덜번타엠너우찌언
쓰꺼

● **여러 번에 나누어 사료급여시 자돈의 압사도 함께 증가하므로**
분만 5일 후부터 적용

វិលែកចំណីដាក់អោយច្រើនដង (ថែមអោយដួងទៀតទៅ ពេលយប់ត្រជាក់)
룸렉쩨мна이다아오이쯔라언팅 (타엠아오이뎡뎡떠언너으뎡옹뜨러제악)

● **여름철에는 시원한 아침이나 밤 시간에 먹을 수 있게 함**

ផ្តល់ចំណីអោយនៅពេលព្រឹកឬក៏ពេលយប់ ដែលជាពេលត្រជាក់នៅរដូវក្តៅ
프덜쩨мна이아오이 뎡뎡륙 르끄 뎡옹다엘찌어뎡뜨러제악 니어로도루끄다우

➡ **사료를 남길 경우 사료급여량을 줄인 후 다시 서서히 증량함**

បន្ថយចំណីបើ ក្នុងករណីសល់ហើយ បន្ទាប់មកទៀតបន្ថែមអោយបន្តិចដួង។ វិញ
번타이쩨мна이 바어크농 까나이쩨하어이번또압뎡떠언번타엠아오이뎡뎡뎡뎡뎡뎡뎡
뎡뎡뎡뎡뎡뎡

➡ **물과 혼합하여 주면 사료섭취량 10~15% 향상(주의 부패되기 쉬움)**

បរិមាណចំណីអាចរីកពី10~15% បើសិនលាយជាមួយទឹក (ងាយស្រួលលាយអាហារ)
빠리만쩨мна이앗릭뎡 뎡피어로이떠으 뎡뎡람피어로이 바어쩨리에이찌어모이뜽
(응이에이쓰루어 룬리에이아하)

▶ 포유모든 도태판단

ជំងឺក ពីការស្រួលដឹងមេរ្រូកចេញ
 ផ្ទៃទឹក បោះចុះ រួច ដោះចុះ ដោះចុះ

원 인 原因 原因	설 명 說明 說明
산자수 감소 胎數減少 胎數減少	2산 연속 7두 이하, 또는 허약자돈이 많은 경우 胎數連續7두以下, 또는 허약자돈이 많은 경우 胎數連續7두以下, 또는 허약자돈이 많은 경우
이상분만 異常分娩 異常分娩	2산 이상 난산 2산 이상 난산 2산 이상 난산
자돈 물어죽임 胎兒溺斃 胎兒溺斃	2산째 이후에도 자돈의 물어죽임이 심한 개체 2산째 이후에도 자돈의 물어죽임이 심한 개체 2산째 이후에도 자돈의 물어죽임이 심한 개체
이유자돈수 胎兒數 胎兒數	2회 이상 연속하여 6두이하 2회 이상 연속하여 6두이하 2회 이상 연속하여 6두이하
질병 및 수명 疾病 및 수명 疾病 및 수명	전염병 및 만성질환으로 치료가 곤란한 개체, 자궁내막염, 임신후기의 유산, 8산이 지난 개체, 보행과 기립 어려움 등 傳染病 및 만성질환으로 치료가 곤란한 개체, 자궁내막염, 임신후기의 유산, 8산이 지난 개체, 보행과 기립 어려움 등 傳染病 및 만성질환으로 치료가 곤란한 개체, 자궁내막염, 임신후기의 유산, 8산이 지난 개체, 보행과 기립 어려움 등

단어모음 ព្រមព្រៀង គ្រូប បោះ

도태 胎數減少
 dotae

이상분만 異常分娩
 異常分娩

이유모돈 (종부대기돈) 관리

ការវិនិច្ឆ័យ មេត្រូវត្រួតពិនិត្យ (ត្រៀមបង្ការកំពុងចំ) ក្រៅពីការយកមេ ធុរកិច្ច ប្រចាំថ្ងៃ (គ្រីមបង្ការកំពុងចំ) ក្រៅពីការយកមេ ធុរកិច្ច ប្រចាំថ្ងៃ (គ្រីមបង្ការកំពុងចំ)

이유모돈(종부대기돈) 주간 관리

ការវិនិច្ឆ័យ មេត្រូវត្រួតពិនិត្យ (ត្រៀមបង្ការកំពុងចំ) ប្រចាំថ្ងៃ
ក្រៅពីការយកមេ ធុរកិច្ច ប្រចាំថ្ងៃ
(គ្រីមបង្ការកំពុងចំ)

이유모돈(종부대기돈)의 주간 관리 및 사료관리

ការវេលាបង្ការ និង ការវិនិច្ឆ័យ មេត្រូវត្រួតពិនិត្យ (ត្រៀមបង្ការកំពុងចំ) ប្រចាំថ្ងៃ
ក្រៅពីការយកមេ ធុរកិច្ច ប្រចាំថ្ងៃ
(គ្រីមបង្ការកំពុងចំ)

구 분 ការវេលាបង្ការ ក្រៅពីការយកមេ	오 전 ពេលវេលា ម៉ោងព្រឹក	오 후 ពេលវេលា ម៉ោងល្ងាច
월요일 ថ្ងៃច័ន្ទ ត្រីមាសទី១	발정체크 ពិនិត្យការយកមេ ប្រចាំថ្ងៃ	분뇨처리작업, 발정체크, 종부 ពិនិត្យលទ្ធផលការយកមេ ពិនិត្យការយកមេ ប្រចាំថ្ងៃ
화요일 ថ្ងៃអង្គារ ត្រីមាសទី២	종부 ការយកមេ ក្រៅពីការយកមេ	종부 ការយកមេ ក្រៅពីការយកមេ
수요일 ថ្ងៃពុធ ត្រីមាសទី៣	종부 ការយកមេ ក្រៅពីការយកមេ	종부 ការយកមេ ក្រៅពីការយកមេ
목요일 ថ្ងៃព្រហស្បតិ៍ ត្រីមាសទី៤ អ	종부, 이유모돈 전입 ការយកមេ ប្រចាំថ្ងៃ ក្រៅពីការយកមេ ធុរកិច្ច ប្រចាំថ្ងៃ	
금요일 ថ្ងៃសុក្រ ត្រីមាសទី៥	모든 백신접종, 임신진단 ការវិនិច្ឆ័យ មេត្រូវត្រួតពិនិត្យ ការយកមេ ធុរកិច្ច ប្រចាំថ្ងៃ	모든 스톨정리, 도태모돈 판단 ការយកមេ ធុរកិច្ច ប្រចាំថ្ងៃ
토요일 ថ្ងៃអាទិត្យ ត្រីមាសទី៦	사료량 조절, 분만예정돈 전출 ការវិនិច្ឆ័យ មេត្រូវត្រួតពិនិត្យ ការយកមេ ធុរកិច្ច ប្រចាំថ្ងៃ	임신사 수세, 웅돈포피소독 ការវិនិច្ឆ័យ មេត្រូវត្រួតពិនិត្យ ការយកមេ ធុរកិច្ច ប្រចាំថ្ងៃ

단어모음

이유 វិនិច្ឆ័យ មេ
iyu វិនិច្ឆ័យ មេ

발정체크 ពិនិត្យការយកមេ
baljeongchekeu ពិនិត្យការយកមេ
ប្រចាំថ្ងៃ

분뇨처리 ពិនិត្យលទ្ធផលការយកមេ
bunnyocheoli ពិនិត្យលទ្ធផលការយកមេ
ប្រចាំថ្ងៃ

종부 ការយកមេ
jongbu ការយកមេ

전입 ចូលមក
jeon-ib ចូលមក

임신진단 ពិនិត្យការយកមេ
imsinjindan ពិនិត្យការយកមេ

스톨정리 ការយកមេ
seutoljeongli ការយកមេ

도태모돈 ការយកមេ
dotaemodon ការយកមេ

사료 ម្ហូប
salyo ម្ហូប

조절 ការវិនិច្ឆ័យ មេ
jojeol ការវិនិច្ឆ័យ មេ

전출 ការយកមេ
jeonchul ការយកមេ

수세 ការវិនិច្ឆ័យ មេ
suse ការវិនិច្ឆ័យ មេ

포피소독 ការយកមេ
popisodog ការយកមេ

가끔씩 ម្តងម្កាល
gaksimssik ម្តងម្កាល

■ 이유는 목요일 아침 일찍 또는 저녁에 실시

ការផ្ដាច់ដោះអាវុធត្រីនៅ ថ្ងៃព្រហស្បតិ៍ព្រឹកព្រលឹម យើយនិង ពេលល្ងាច

까프닷덩아누왓너으 텡아이쁘러호아 뺨뺨룩뺨뺨름 하어이닝 뺨뺨이엿

■ 이유당일은 절식 또는 소량 급여

នៅថ្ងៃផ្ដាច់ដោះអោយចំណីតិចរីកមិនអោយ

너으 텡아이프닷덩아오이쩨나이뺨뺨꺼먼아오이

■ 이유후 종부시까지 포유돈 사료를 무제한 급여

ក្រោយពេលផ្ដាច់ដោះអាចអោយចំណីច្រើនបានរហូតដល់ពេលបន្តពូជ

끄라오이뺨뺨프닷덩앗아오이쩨나이쯔라언반로 호은덜뺨뺨뺨뺨

■ 이유모돈 도태판단

វិភាគពីការផកចេញមេឆ្លូកបំពៅដោះ

위피억빼가덕젠베주룩봄바우덜

원 인 បញ្ហា ហេតុ	설 명 ហេតុ ហេតុអ្វី
이유후 무발정 ក្រោយការផ្ដាច់ដោះពូជការកណ្ដាល 끄라오이까프닷덩크미언까룩츠 뺨	<p>이유 후 14일이 지나도 발정을 보이지 않음 នោះការផ្ដាច់ដោះមានរយៈពេល២សប្ដាហ៍យើយក៏ដោយ ក៏ពូជមេឆ្លូកការកណ្ដាល, 뚜엿까프닷덩미언로양뺨뺨쌔쌔다하어이끄다오이 끄크미언크은까룩츠뺨</p> <p>발정유도제를 2회이상 투여하여도 반응이 없음 នោះជាច្រើនថ្ងៃយនិទ្ទយក្នុងការចងបន្តពូជដល់២២ ៥៦៧ ៨៩១២ ៥៦៧ ៨៩១២ ៥៦៧ ៨៩១២ 뚜엿찌어까쁘라어트남쭈어이쭈누어이크농까쩡뺨뺨뺨 덜뺨으 뺨뺨 끄다오이끄크미언쁘러뺨េក់다에</p>
공태 무발정 មិនមែនពូជកណ្ដាល 뺨네뺨쩡룩츠뺨	<p>이유 후 3개월 이상 경과하여 공태로 판명된 개체, 3회 이상 재교배가 들어가도 수태가 되지 않는 경우 ក្រោយការផ្ដាច់ដោះលើសពី ៣ខែអាចបញ្ជាក់ថាពូជមិនមែន នោះជាបង្កកក្នុងដំណើរការចងបង្កពូជមិនមែនអាចមានពូជបានដែរ 끄라오이까프닷덩르웡뺨뺨바이카에앗덩타주룩쓰보은뺨네 뚜엿찌어병간뺨뺨찌어트마이르웡뺨뺨바이동끄뺨앗미언ក្នុងដោះ</p>

단어모음	ក្រុមពាក្យ ក្រុម ប្រយោជន៍
절식	ហាមអោយចំណី jeolsig អ៊ាមអាយិច្រេន
소량 급여	សូយ៉ាង ឡេប-យេ solyang geub-yeo ការផ្ដល់ចំណីតិច mugnyung-yeo កាផ្ដល់ចំណីតិច
무제한 급여	អូឡេចង ឡេប-យេ mujehan geub-yeo ការផ្ដល់ចំណីតិច mugnyung-yeo ផ្ដល់ចំណីតិចដល់ពូជ
도태판단	ដោតេប៉ាន់ដាន់ dotaepandan ការច្រើនថ្ងៃយនិទ្ទយក្នុងការចងបន្តពូជ mugnyung-yeo កាផ្ដល់ចំណីតិចដល់ពូជ
무발정	ពូជមេឆ្លូក mubaljeong ក្រុមប្រយោជន៍
발정유도제	ហាលឡេចង baljeong-yudoje ថ្នាំព្យាបាល ពូជមេឆ្លូក mugnyung-yeo ថ្នាំព្យាបាល ពូជមេឆ្លូក
수태	ការមានពូជ sutae ក្រុមប្រយោជន៍
되지 않는	មិនអោយធ្វើ doeji anhneun អ៊ាមអាយិច្រេន

이유모돈(중부대기돈) 발정 관찰

សង្កេតការណ៍លម្អិតផ្ដាច់ដោះ
(ត្រី)មហ្មត់ពូជ
ឥដ្ឋកែកាត់ម្រូមេដុកដុត
(ជួនកែកាត់ម្រូមេដុកដុត)

발정관찰 및 교배적기 판단

សង្កេតការណ៍ការងារកណ្តាលនិង ការបង្កាត់ពូជ
ឥដ្ឋកែកាត់ម្រូមេដុកដុត កា បង្កាត់ពូជ

■ 中부 대기중인 모돈에게 수퇘지를 접촉시켜 발정률을 촉진

ជម្រុញផ្លូវកញ្ចប់ដៃសត្រីមហ្មត់ពូជ ដោយរកល្បាល
ជួនកែកាត់ម្រូមេដុកដុតនៃអាយុកាល

■ 发情파악을 위해 이유 후 3일째부터(일요일)는 하루에 두 차례 (오전 6~7시, 오후 5~6시)이상 주의 깊게 관찰하여 발정개시 시점을 찾음

ដើម្បីដឹងពីការចងកណ្តាលរបស់សត្រីកញ្ចប់ដៃ នៅ ថ្ងៃទី៣ បន្ទាប់ពីផ្ដាច់ដោះ ក្នុង១ថ្ងៃសង្កេតលើស ពី២ដងដោយ
ស្របស្រយ័ត្ត (ព្រឹកម៉ោង 6~7 ល្ងាចម៉ោង 5~6)
ទាញបាយធុនកែកាត់ម្រូមេដុកដុតបង្កាត់ពូជនៃម្តាយបង្កាត់ពូជ បន្តបន្ទាប់មក បង្កាត់ពូជ បង្កាត់ពូជ បង្កាត់ពូជ បង្កាត់ពូជ បង្កាត់ពូជ
ឥដ្ឋកែកាត់ម្រូមេដុកដុតនៃអាយុកាល (ឥដ្ឋកែកាត់ម្រូមេដុកដុតនៃអាយុកាល ឥដ្ឋកែកាត់ម្រូមេដុកដុតនៃអាយុកាល ឥដ្ឋកែកាត់ម្រូមេដុកដុតនៃអាយុកាល ឥដ្ឋកែកាត់ម្រូមេដុកដុតនៃអាយុកាល)

★ 발정 관찰을 1일 1회 관찰시 75%, 1일 2회 관찰시 85%, 일 3회 이상 관찰시 95% 이상 발정 발견 가능

ការចងកណ្តាលអាចដឹងបានដោយ ការសង្កេតថ្ងៃ១១ ដងបាន៧៥% ថ្ងៃ២២ ដងបាន៨៥% ថ្ងៃ៣៣ ដងបាន៩៥%
កាត់ម្រូមេដុកដុតបង្កាត់ពូជនៃអាយុកាល កាត់ម្រូមេដុកដុតបង្កាត់ពូជនៃអាយុកាល កាត់ម្រូមេដុកដុតបង្កាត់ពូជនៃអាយុកាល កាត់ម្រូមេដុកដុតបង្កាត់ពូជនៃអាយុកាល កាត់ម្រូមេដុកដុតបង្កាត់ពូជនៃអាយុកាល

★ 미경산돈의 발정 관찰시 관리자가 관찰할 경우 50%, 수놈을 접촉시킬 경우 90% 이상 발견 가능

ពេលសង្កេតការងារកណ្តាលមេសត្រីមហ្មត់ពូជ ក្នុងករណីអ្នកថែរក្សាសង្កេតអាចដឹងបាន 50% បើជាក់ស្តែងលម្អិតផ្ដាច់ដោះ ដឹងច្បាស់ 90%

ឥដ្ឋកែកាត់ម្រូមេដុកដុតនៃអាយុកាល ឥដ្ឋកែកាត់ម្រូមេដុកដុតនៃអាយុកាល ឥដ្ឋកែកាត់ម្រូមេដុកដុតនៃអាយុកាល ឥដ្ឋកែកាត់ម្រូមេដុកដុតនៃអាយុកាល ឥដ្ឋកែកាត់ម្រូមេដុកដុតនៃអាយុកាល

단어모음 [한글] 词语 词汇

발정 관찰	발정관찰
baljeong gwanchal	발정관찰
발정	발정
gwanchal	관찰
수퇘지	수퇘지
sutwaeji	수퇘지
접촉	접촉
jeobchog	접촉
발정	발정
baljeong	발정
촉진	촉진
chogjin	촉진
주의 깊게	주의 깊게
juui gipge	주의 깊게

■ 발정징후에 관찰을 통한 수정적기 판단

វិភាគពីផលគ្រប់ខែតាមរយៈការសង្កេតក្រោយពីការសង្ស័យរកឈ្មោះ
 វិវិជ្ជាគ្រប់ខែតាមរយៈការសង្កេតក្រោយពីការសង្ស័យរកឈ្មោះ

이유일자 ឈ្មោះ ត្រីក ត្រីក ត្រីក	0일차 0 ត្រីក ត្រីក ត្រីក	1일차 1 ត្រីក ត្រីក ត្រីក	2일차 2 ត្រីក ត្រីក ត្រីក	3일차 3 ត្រីក ត្រីក ត្រីក	4일차 4 ត្រីក ត្រីក ត្រីក	5일차 5 ត្រីក ត្រីក ត្រីក	6일차 6 ត្រីក ត្រីក ត្រីក	7일차 7 ត្រីក ត្រីក ត្រីក
요일 ត្រីក ត្រីក	목요일 ត្រីក ត្រីក ត្រីក	금요일 ត្រីក ត្រីក ត្រីក	토요일 ត្រីក ត្រីក ត្រីក	일요일 ត្រីក ត្រីក ត្រីក	월요일 ត្រីក ត្រីក ត្រីក	화요일 ត្រីក ត្រីក ត្រីក	수요일 ត្រីក ត្រីក ត្រីក	목요일 ត្រីក ត្រីក ត្រីក
오전 오후 ត្រីក ត្រីក ត្រីក/ត្រីក	AM PM	AM PM	AM PM	AM PM	AM PM	AM PM	AM PM	AM PM
음부발적 ត្រីក ត្រីក ត្រីក			● ● ●					
타모돈 승가 ត្រីក ត្រីក ត្រីក				● ●				
사료섭취량 ត្រីក ត្រីក ត្រីក			● ●					
운동허용 ត្រីក ត្រីក ត្រីក					● ● ●			
사람허용 ត្រីក ត្រីក ត្រីក					● ●			
교배 ត្រីក ត្រីក ត្រីក	1차 1 ត្រីក					○		
	2차 2 ត្រីក						○	
	3차 3 ត្រីក							○

단어모음 ក្រុមពាក្យ ក្រុមពាក្យ

수정 sujeong	ពេលសង្ស័យរកឈ្មោះ ឃើញត្រីក
적기 jeoggi	ពេលពេលសង្ស័យ ឃើញត្រីក
판단 pandan	ការពិចារណា ក្រុមពាក្យ
음부발적 eumbubaljeog	ក្រុមពាក្យ ក្រុមពាក្យ
타모돈 tamodon	ក្រុមពាក្យ ក្រុមពាក្យ
승가 seung-ga	ពាក្យ ពាក្យ
섭취량 seobchwilyang	ពេលពេល ក្រុមពាក្យ
운동 ungdon	ក្រុមពាក្យ ក្រុមពាក្យ
허용 heoyong	ក្រុមពាក្យ ក្រុមពាក្យ
사람 salam	មនុស្ស មនុស្ស

이유일자 ព័រ្យម័រ្យៈ 挺아이프닷달	1~2일후 1~2 ព័រ្យ 모이떠으삐 挺아이끄라오이	3일후 3 ព័រ្យ 바이挺아이 끄라오이	4일후 4 ព័រ្យ 부연挺아이 끄라오이	5일후 5 ព័រ្យ 쁘람挺아이 끄라오이	6일후 6 ព័រ្យ 뿌람모이挺아이 끄라오이
연한상태 ព័រ្យស្រួលស្រាវព័រ្យ 덜뻔라이 ㅂ로울 ㅂ피업ㅂ리예이	경화 ក្រា 링	후반에 연화 ព័រ្យយព័រ្យ 끄라오이 ㅂㅂ리예이	유방이 굳기 시작 ព័រ្យចាប់ផ្តើម 덜ㅂㅂ디업 링	완전히 마름 ស្ងួត 송온쨩	마른유방 ព័រ្យ 덜ㅂㅂ



작은 돼지의 음부 ព័រ្យតូច 요니꾼ㅂ룩	연화 ព័រ្យ ㅂ리예이	점액누출 ទឹកដុល ㅂㅂ리예이 ㅂㅂ리예이	점액누출 적기전반 ទឹកដុល គ្រប់ ព័រ្យ ㅂㅂ리예이 ㅂㅂ리예이	적기후반 적기완료 ព័រ្យ ព័រ្យ ㅂㅂ리예이/ ㅂㅂ리예이
---------------------------------------	----------------------------	---	--	--



큰 돼지의 음부 ព័រ្យធំ 요니ㅂㅂ리예이	연화 ព័រ្យ ㅂ리예이	점액누출 ទឹកដុល ㅂㅂ리예이 ㅂㅂ리예이	점액누출 ទឹកដុល គ្រប់ ㅂㅂ리예이 ㅂㅂ리예이	적기완료 ព័រ្យ ㅂㅂ리예이	적기완료 ព័រ្យ ㅂㅂ리예이
---------------------------------------	----------------------------	---	---	-------------------------------	-------------------------------

이후 발정과정의 일반적 순서

វិធីសាស្ត្រពាក់ស្បែកលក់ដាច់ចំពោះមេ ក្រោយពេញវ័យ៖
 ឃ្លីតាវ ធាតុ ត្រូវ តាម ប្រាប់ ប្រាប់ ប្រាប់ ប្រាប់ ប្រាប់ ប្រាប់

1 外陰部が ぼくと 充血되기(음부발적) 시작 : 수태지 승가허용 24시간 전


ផ្នែកខាងក្រៅយេនីបើមមានប្រាប់បណ្តាម យេនី(ក្រហម) អាចពាក់ជ្រូកស្បែកលក់ដាច់មុន24 ម៉ោង

프나엑강끄라우요니하엄하어이미언뜨리업치엄(요니띠끄러흠) : 앗따주룩츠몰쥘 문
 며페이부언마옹

2 外陰部로부터 점액이 누출

ឆ្អឹងស្បែកប្រាប់ ចេញពី យេនី

뜨름얼뜨리업젠삐요니



〈外陰部 발적 및 점액누출〉

យេនីក្រហម និង ឆ្អឹងស្បែកប្រាប់ចេញ
 យ៉ូណីត្រីក្រហម ពីក្រុមមេត្រីយេនី

3 平常시와 다른 울음소리를 내고 공격적인 행동

សកម្មធ្វេញ បញ្ចេញសំឡេងចំលែកខុសពីធម្មតា

싸감츄레츄리어 번쩍솨렙쩨라엑롱삐토암모다

4 발정기가 되면 사료의 섭취량이 줄어들고 불안, 체온상승

បើសិនជាវាវាស្បែកលក់ដាច់ឡើងកំពៅ ធ្វេញហើយស៊ីតិច

바어썸찌어위어록츠물 위어라영꺄다우 츄레츄리어 하어이 씨땃

5 군사시 타모돈 승가 시작 : 수태지 승가허용 12시간 전

ពេលទ្រុងជ្រូកចាប់ផ្តើមពាក់ជ្រូកស្បែកលក់ដាច់មុន12ម៉ោង

뽕뜨릉주룩꺄프다엄다주룩프쌔: 아누뺏주룩츠몰쥘 문모이마옹

단어모음 (ក្រុមពាក្យ ក្រុម ប្រែ)

발정	វាល្អាស
baljeong	លុក្រុម
순서	លំដាប់លំដោយ
sunseo	ត្រូវប្រាប់ប្រាប់
외음부	យេនី(ក្រៅ)
oecumbu	យ៉ូណីត្រីក្រហម
충혈	ប្រាប់បណ្តាម
chunghyeol	ត្រីយេនី
점액	ឆ្អឹងស្បែក
jeom-aeg	ត្រីយេនី
누출	ចេញ
nuchul	ចេញ
다른	ខុស
daleun	ខុស
울음소리	សំឡេងចំលែក
ul-eumsoli	សំឡេងចំលែក
섭취량이 줄어듣고	ប្រាប់បណ្តាម
seobchuwilyang-i jul-eodeulgo	ប្រាប់បណ្តាម
변칙이빠레이만	ប្រាប់បណ្តាម
불안	ធ្វេញ
bul-an	ធ្វេញ
체온	កំដៅ
che-on	កំដៅ
타모돈 승가	តាមូតុង ឡើង
tamodon seung-ga	តាមូតុង ឡើង
타모돈승가	តាមូតុង ឡើង
타모돈승가	តាមូតុង ឡើង



〈군사시 타모돈에게 승가〉

ពាក់ជ្រូកស្ទើរពេលស្រែងជ្រូក
 ធាតុជ្រូកស្ទើរ ឃ្លាតរូងជ្រូក

6 수태지 승가허용 시작 : 28시간 후 종부적기(경산돈)

ជាប់ផ្ដើមអនុញ្ញាតិជ្រូកឈ្មោលចូល28 ម៉ោងក្រោយដល់ពេលបង្កាត់ពូជ
 គ្រាប់ប្រណីតម្រូកឈ្មោលម្ដងៗ : ម៉េចប្រណីតម្រូកឈ្មោលម្ដងៗ



〈수태지 승가 허용〉

អនុញ្ញាតិជ្រូកឈ្មោលចូល
 ធាតុជ្រូកស្ទើរ

7 사람승가 허용 시작 : 수태지 승가허용 후 12시간 후

ជាប់ផ្ដើមអនុញ្ញាតិមនុស្សចូល12 ម៉ោងក្រោយពេលពាក់ជ្រូកឈ្មោលចូល
 គ្រាប់ប្រណីតម្រូកឈ្មោលម្ដងៗ : ម៉េចប្រណីតម្រូកឈ្មោលម្ដងៗ

▶ 사람이 승가해도 부동자세를 취하고 귀를 쫓긋이 세움

អតិរិកិលពេលអនុញ្ញាតិមនុស្សចូល
 ម្រូកឈ្មោល ធាតុជ្រូកឈ្មោល

단어모음 [국문] 꼬름 빼억

수태지 승가
 sutwaeji seung-ga
 អនុញ្ញាតិជ្រូកឈ្មោលចូល
 ធាតុជ្រូកស្ទើរ
 人승가 허용
 salamseung-ga heoyong
 អនុញ្ញាតិមនុស្សចូល
 ធាតុជ្រូកឈ្មោលម្ដងៗ




〈사람승가 허용〉

អនុញ្ញាតិដោយមនុស្សឡើងពី៖
 মানুষ មក មើល មេ ម្តាយ មេ ម្តាយ មេ ម្តាយ មេ

8 사람이 등, 허리부분을 눌러줄 때 피하지 않음

ពិចារណាដោយមនុស្សត្រួតពិនិត្យចង្កេះខ្នងវា
 មិនភ័យខ្លាច ឬ បាត់បង់កម្លាំង ឬ ក្រហម មុខ ឬ ក្រហម ភ្នែក ឬ ក្រហម ក្រដាស ឬ ក្រហម ក្រដាស



〈허리 누름〉

ត្រួតពិនិត្យចង្កេះ
 មិនភ័យខ្លាច ឬ បាត់បង់កម្លាំង ឬ ក្រហម មុខ ឬ ក្រហម ភ្នែក ឬ ក្រហម ក្រដាស ឬ ក្រហម ក្រដាស

9 위를 근거로 수태지 허용 시작 시점을 유추해 중부적기 판단

ពិចារណាដោយមនុស្សត្រួតពិនិត្យដោយ ពិចារណាទៅលើការចាប់ផ្តើមដាក់ជ្រូកឈ្មោលដោយ ដំណោះស្រាយខាងលើ
 ដឹងពីការដល់ពេលបន្តពូជដោយ ពិចារណាទៅលើការចាប់ផ្តើមដាក់ជ្រូកឈ្មោលដោយ ដំណោះស្រាយខាងលើ
 ដឹងពីការដល់ពេលបន្តពូជដោយ ពិចារណាទៅលើការចាប់ផ្តើមដាក់ជ្រូកឈ្មោលដោយ ដំណោះស្រាយខាងលើ

10 발정돈은 락카 등을 이용하여 등에 표시

ប្រើប្រាស់យានយន្តដើម្បីដាក់ស្នាមស្រាវជ្រាវ
 ប្រើប្រាស់យានយន្តដើម្បីដាក់ស្នាមស្រាវជ្រាវ

11 다음날 필요한 정액량을 파악하여 주문

កម្មវិធីដោយប្រើប្រាស់កម្លាំង ដើម្បីដាក់ស្នាមស្រាវជ្រាវ
 កម្មវិធីដោយប្រើប្រាស់កម្លាំង ដើម្បីដាក់ស្នាមស្រាវជ្រាវ

단어모음	크림	빠이
등	ខ្នង	ក្រដាស
deung	크림	
허리	ចង្កេះ	ឆ្អឹង
heoli	정액	
중부 적기 판단		
jongbu jeoggi pandan		
ពិចារណាដោយមនុស្សត្រួតពិនិត្យ		
ដឹងពីការដល់ពេលបន្តពូជ		
ដឹងពីការដល់ពេលបន្តពូជ		
ដឹងពីការដល់ពេលបន្តពូជ		
ដឹងពីការដល់ពេលបន្តពូជ		
락카	យាន	
lagka	락	
표시	ស្នាមស្រាវជ្រាវ	
pyosi	크림	짜라
정액량	ចំណាយស្រាវជ្រាវ	
jeong-aeglyang	빠이	만개
파악	យល់(ចាត់)	
paag	잡	
주문	កម្មវិធី	
jumun	곰	

구분 ឃុំ 프나예	이유 ព្រហ្មទណ្ឌ 프당녕	교배적기 1안(경산돈) ជំនួញ (ជំនួញមានឡ) 웰리어병간(쭈룩틀로암미언곤)
금요일 ថ្ងៃសុក្រ 통아이썩	1일차 ថ្ងៃ 1 통아이피모이	
토요일 ថ្ងៃសៅរ៍ 통아이싸우	2일차 ថ្ងៃ 2 통아이피빠	수돼지 승가허용 시작 후 24시간 후 1차, 12시간 후 2차, 12시간 후 3차(선택) បន្ទាប់ពីការអនុញ្ញាតឱ្យជួញដូរសត្វល្អិត លើកទី1 បន្ទាប់ពី24 ម៉ោងក្រោយ លើកទី2 បន្ទាប់ពី2 ម៉ោងក្រោយ លើកទី3 បន្ទាប់ពី2 ម៉ោងក្រោយ (ជំនួញមានឡ)
일요일 ថ្ងៃអាទិត្យ 통아이아띵	3일차 ថ្ងៃ 3 통아이피바이	병좁빠조압프다엄아누날쭈룩츠물쭈 르옥피모이 번또압빠 떠빠이부언마웅끄라오이 르옥피빠 번또압빠 덩빠마웅끄라오이 르옥피바이 번또압빠 덩빠마웅끄라오이(쭈르룩)
월요일 ថ្ងៃច័ន្ទ 통아이잔	4일차 ថ្ងៃ 4 통아이피부언	
화요일 ថ្ងៃអង្គារ 통아이영끼어	5일차 ថ្ងៃ 5 통아이피쁘람	수돼지 승가허용 시작 후 12시간 후 1차, 12시간 후 2차, 12시간 후 3차(선택) បន្ទាប់ពីការអនុញ្ញាតឱ្យជួញដូរសត្វល្អិត លើកទី1 បន្ទាប់ពី2 ម៉ោងក្រោយ លើកទី2 បន្ទាប់ពី2 ម៉ោងក្រោយ លើកទី3 បន្ទាប់ពី2 ម៉ោងក្រោយ (ជំនួញមានឡ)
수요일 ថ្ងៃពុធ 통아이띵	6일차 ថ្ងៃ 6 통아이피쁘람모이	수돼지 승가허용 시작 후 승가허용시 1차, 12시간 후 2차, 12시간 후 3차(선택) បន្ទាប់ពីការអនុញ្ញាតឱ្យជួញដូរសត្វល្អិត លើកទី1 បន្ទាប់ពី2 ម៉ោងក្រោយ លើកទី2 បន្ទាប់ពី2 ម៉ោងក្រោយ លើកទី3 បន្ទាប់ពី2 ម៉ោងក្រោយ (ជំនួញមានឡ)
목요일 ថ្ងៃព្រហស្បតិ៍ 통아이쁘러 호아	7일차 ថ្ងៃ 7 통아이피쁘람빠	병좁빠조압프다엄아누날쭈룩츠물쭈 뿔아누날야오이쭈르옥피모이 르옥피빠 번또압빠 덩빠마웅끄라오이 르옥 피바이 번또압빠 덩빠마웅끄라오이(쭈르룩)

단어모음 [ក្រុមពាក្យ] គ្រូ ប៉ៃ ខ្មែរ

경산돈 [ជំនួញមានឡ] 쭈룩틀로암미언곤
gyeongsandon

■ 3차 종부 : 2차 종부 후에 계속 발정증세 보이면서 수돼지 승가를 허용 6~12 시간 후에 다시 한번 더 수정

ការបង្កាត់ពូជលើកទី3 ក្រោយបង្កាត់ពូជលើក ទី2 ហើយ បើបើឃើញវាមានសញ្ញាស្រដៀងនោះ ពាក់ជួញដូរសត្វល្អិត ហើយ 6~12 ម៉ោងក្រោយពាក់ផ្គងស្រដៀង

가병가어널뿔 르옥 피바이: 끄라오이병가어널뿔 르옥 피 빠 하어어 바어 크은 위어 쭈룩츠 물피어늘 닥쭈룩츠물쭈 하어어 뿌람모이~덩빠마웅끄라오이 닥 뿔뿔피어

▶ 보관고에 장기간 보관한 정액은 1일 2회정도 가볍게 흔들어 섞어줌

ទឹកដុំត ដែលរក្សាទុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង




<고정용 정액보관고>

ការប្រើប្រាស់ប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង



<정액운반 및 보관용 박스>

ប្រអប់ចាក់និងការជំនួសទឹកដុំត
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង



<정액 주입기 종류>

ប្រភេទស៊ីរ៉ាំងចាក់ទឹកដុំត
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

단어모음 [한글] [로마자]

흔들어 섞어줌
 heundeul-eoseokk-cojum
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

정액보관고
 jeong-aegbogwango
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

보관용 박스
 bogwan-yong bagseu
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

정액 주입기
 jeong-aeg ju-ibgi
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

정액 주입자의 요건

គម្រោងការបំប្លែងទឹកដុំត
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

▶ 주입 기술은 간단하고 용이하도록 숙달

ពិនិត្យប្រសព្វលើផ្នែកវាយស្រួល ក្នុងជំនាញចាក់ទឹកដុំត
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

▶ 주입 시기(중부적기)를 적절히 판단

វិនិច្ឆ័យសមហេតុផលពេល ដែលត្រូវចាក់ (ពេលត្រូវបន្តឡូត)
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

▶ 정액 취급 방법 숙지

យល់ច្បាស់ពីវិធីសាស្ត្រប្រើប្រាស់ទឹកដុំត
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

▶ 모돈을 성적으로 흥분시키고 사람을 무서워하지 않게 함

ធ្វើអោយវាសម្រើបដើម្បីអោយជ្រកខ្លាចមនុស្ស
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

▶ 인공수정의 성패는 담당자들의 기술에 따라 좌우

ការប្រព្រឹត្តសមមនុស្សប្រកបដោយ ជោគជ័យអាស្រ័យទៅ តាមការយកចិត្តទុកដាក់ជំនាញ របស់អ្នកថែរក្សា
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

▶ 깨끗한 수건이나 휴지 준비

រៀបចំក្រដាសនិងកន្សែងស្អាត
 ពីរដំបូង ដៃលើក្រឡុកក្នុងប្រអប់យូរត្រូវអង្រួនក្រឡុកផ្ដាម ។ 1ថ្ងៃប្រហែល២ដង

1 종부적기의 모돈을 부드럽게 다루어 안정시킴

ធ្វើស្រាលៗ ដល់ជ្រកជឿ ដែលដល់ថ្ងៃបន្តពូជ
 ត្រឹមស្រាលៗ ដល់ជ្រកជឿ ដែលដល់ថ្ងៃបន្តពូជ

2 외음부를 물기 있는 깨끗한 종이 수건으로 닦아줌

ពូតយោធី ដែលមានទឹករើសំណើមដោយ ក្រដាសរីករន្យងស្អាត
 ពូតយោធី ដែលមានទឹករើសំណើមដោយ ក្រដាសរីករន្យងស្អាត

3 精液 주입기 주위에 희석액이나 액체 윤활제를 적당히 바름 (일회용 주입기를 쓸 때는 젤리가 필요 없음)

លាបប្រេងរីសារពាតុរាជ៖ ៗ លើស្លឹកធាតុរីករន្យង (មិនចាំបាច់ចំពោះស្លឹកធាតុរីករន្យង ដែលប្រើលើកទីមួយ)
 លាបប្រេងរីសារពាតុរាជ៖ ៗ លើស្លឹកធាតុរីករន្យង (មិនចាំបាច់ចំពោះស្លឹកធាតុរីករន្យង ដែលប្រើលើកទីមួយ)

4 왼손의 엄지와 인지로 외음부를 열고 오른손으로 주입기를 삽입 (주입기의 끝이 요도입구로 들어가자 않도록 주의)

ចាប់លើកន្លយោធីដោយ ម្រាមដៃខាងឆ្វេង ហើយ ធ្លាក់ស្លឹកធាតុរីករន្យងដោយ ដៃខាងស្តាំ (ប្រយ័ត្នកុំអោយចុងស្លឹកធាតុរីករន្យង
 ចាប់លើកន្លយោធីដោយ ម្រាមដៃខាងឆ្វេង ហើយ ធ្លាក់ស្លឹកធាតុរីករន្យងដោយ ដៃខាងស្តាំ (ប្រយ័ត្នកុំអោយចុងស្លឹកធាតុរីករន្យង

5 오른손으로 주입기를 잡고 15도 각도 위쪽으로 향하게 하여 15cm 정도까지 삽입한 후 주입기를 수평으로 하여 자궁경 입구인 25cm 정도까지 서서히 넣으면서 저항감이 느껴질 때까지 삽입 (외음부로부터 20~25cm 지점에 자궁경부가 있으나 돼지가 클수록 깊음)

ដៃខាងស្តាំចាប់កាន់ស្លឹកធាតុរីករន្យង ហើយ កំរងទៅខាងលើ15ដឺក្រេ ហើយ ធ្លាក់ចូលទៅ ក្នុងប្រហែល15cm ហើយ
 ដៃខាងស្តាំចាប់កាន់ស្លឹកធាតុរីករន្យង ហើយ កំរងទៅខាងលើ15ដឺក្រេ ហើយ ធ្លាក់ចូលទៅ ក្នុងប្រហែល15cm ហើយ



<4번 설명 그림>
 រូបនិយាយអំពីលេខ៤
 រូបនិយាយអំពីលេខ៤
 រូបនិយាយអំពីលេខ៤



<5번 설명 그림>
 រូបនិយាយអំពីលេខ៥
 រូបនិយាយអំពីលេខ៥
 រូបនិយាយអំពីលេខ៥

단어모음	ក្រុមពាក្យ	ក្រុមពាក្យ
정액	ទឹកដុំត	ទឹកដុំត
방법	វិធីសាស្ត្រ	វិធីសាស្ត្រ
안정시킴	ធ្វើស្រាលៗ	ធ្វើស្រាលៗ
수건으로	ដោយក្រដាស	ដោយក្រដាស
닦아줌	ជូន	ជូន
희석액	ប្រេងរីសារ	ប្រេងរីសារ
윤활제	ប្រេងរីសារ	ប្រេងរីសារ
바름	លាប	លាប
엄지	មេដៃ	មេដៃ
인지	ច្បាប់ដៃ	ច្បាប់ដៃ
주입기	ប្រព័ន្ធស្លឹកធាតុរីករន្យង	ប្រព័ន្ធស្លឹកធាតុរីករន្យង
삽입	បញ្ចូល	បញ្ចូល
15도	15C	15C
각도	ជ័រ	ជ័រ
위쪽	ខាងលើ	ខាងលើ
수평	ស្រប	ស្រប

6 더 이상 삽입이 안 될 때 주입기를 시계 반대방향으로 부드럽게 3~4차례 정도 돌리면서 밀어 넣으면 자궁 경관에 물리게 됨(만일 주입기가 자궁경관에 잘 물리지 않으면 시계방향으로 주입기를 부드럽게 돌리면서 빼낸 후 다시 삽입)

បើការណាមិនអាចញាក់ស្តីក្រវិញទេ ហើយ នោះបង្វិលពីស្តីក្រវិញ៣~៤ដងមួយៗហើយ រុញញាក់បណ្តូលទៅក្នុងរន្ធស្បូនបាន (ប្រសិនបើស្តីក្រវិញមិនបានចូលទៅក្នុងរន្ធយោងទេនោះបង្វិលពីស្តីក្រវិញមួយ ៗ រួចដកចេញហើយ ធ្វើការញាក់ចូលជាថ្មីម្តងទៀត)

បារខ្លាញាម្តាយមិនចង់ទទួលបានកូន ឬប្រសិនបើស្តីក្រវិញមិនចូលទៅក្នុងរន្ធយោងទេនោះបង្វិលពីស្តីក្រវិញមួយ ៗ រួចដកចេញហើយ ធ្វើការញាក់ចូលជាថ្មីម្តងទៀត

7 ក្រោយមក ជំនួយដោយ ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)

បន្ទាប់ពីនោះដកវាចេញដោយ ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)

8 ទាក់ទាញ ឬ ទាក់ទាញ (Gene Pack ឬ អាល់មីណូ Pack) លើ ជំនួយដោយ ប្រុងប្រយ័ត្ន

ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)

9 ក្រោយមក ជំនួយដោយ ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)

ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)

▶ ជំនួយដោយ ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)

ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)

▶ ជំនួយដោយ ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)

▶ ជំនួយដោយ ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)

ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)



<6th ជំនួយដោយ ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)>

រូបភាពស្តីពីលេខ៦
រូបភាពស្តីពីលេខ៦



<9th ជំនួយដោយ ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)>

រូបភាពស្តីពីលេខ៩
រូបភាពស្តីពីលេខ៩

ពាក្យ	ក្រមព្យាបាល ក្រុម ប្រឹក្សា
ទាក់ទាញ	jeong-aegbyeong កញ្ចប់ដាក់មេធាវី កញ្ចប់ដាក់មេធាវី
ទាក់ទាញ	pojjangpaeg កញ្ចប់ កញ្ចប់
ជំនួយដោយ ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)	ju-ibgi ប្រហោងស្តីក្រវិញ ប្រហោងស្តីក្រវិញ
ទាក់ទាញ	yeongyeol កញ្ចប់ កញ្ចប់
ទាក់ទាញ	seoseohi បង្ហាញដៃ បង្ហាញដៃ
ទាក់ទាញ	jeong-aeg កញ្ចប់ដាក់មេធាវី កញ្ចប់ដាក់មេធាវី
ជំនួយដោយ ប្រុងប្រយ័ត្ន ទុកដាក់ស្តីក្រវិញដោយល្អ (បើសិនជាប្រាស ខាងចុងស្តីក្រវិញត្រូវអាចមិនណែនាំប្រជាជនឱ្យធ្វើនោះទេ ករណីបែបនេះបើប្រើឱ្យម្តងទៀតអាចហៀរចេញបាន)	ju-ib កញ្ចប់ កញ្ចប់

10 정액주입 중 역류가 심하면 주입을 잠시 멈추고 주입기를 전후 좌우로 부드럽게 움직인 후 주입

បន្ទាប់ពីការចាក់ថ្នាំសិនជាមានការហៀរខ្លាំងពេលចាក់ទឹកដូច ហើយ ក្រោយមកធ្វើការចាក់ជាថ្មីបន្ទាប់ពី កំពើកស្តីរឹងទៅវិញទៅមកថ្មី ។

ប្រាប់អ្នកប្រើប្រាស់ថ្នាំសិនជាមានការហៀរខ្លាំងពេលចាក់ទឹកដូច ហើយ ក្រោយមកធ្វើការចាក់ជាថ្មីបន្ទាប់ពី កំពើកស្តីរឹងទៅវិញទៅមកថ្មី ។

11 正액주입을 끝낸 후에 주입병이 비워졌을 때는 자궁경관에 공기가 들어가지 않도록 주입기에 약간의 정액을 남겨 둡니다 (공기가 들어가면 생식기 밖으로 정액을 밀어내어 정액의 역류가 많아짐)

បន្ទាប់ពីធ្វើការចាក់ថ្នាំដូចហើយ ឬរបស់ស្រព្វក្នុងខ្លួនដើម្បីការពារកុំអោយមានខ្យល់ចូល ក្នុងស្បូន (ថ្នាំសិនជាខ្យល់ចូលមានការ ហៀរខ្លាំងពេលចាក់ថ្នាំដោយ សារតែស្បូនវាពេញ)

ប្រាប់អ្នកប្រើប្រាស់ថ្នាំសិនជាមានការហៀរខ្លាំងពេលចាក់ថ្នាំដោយ សារតែស្បូនវាពេញ ប្រាប់អ្នកប្រើប្រាស់ថ្នាំសិនជាមានការហៀរខ្លាំងពេលចាក់ថ្នាំដោយ សារតែស្បូនវាពេញ ប្រាប់អ្នកប្រើប្រាស់ថ្នាំសិនជាមានការហៀរខ្លាំងពេលចាក់ថ្នាំដោយ សារតែស្បូនវាពេញ ប្រាប់អ្នកប្រើប្រាស់ថ្នាំសិនជាមានការហៀរខ្លាំងពេលចាក់ថ្នាំដោយ សារតែស្បូនវាពេញ

12 주입기에 약간의 정액이 있을 때 주입병을 제거하고

យកដបចេញពីពេលយើងធ្វើការដាក់ ទៅសល់តិច មួយចំនួន ប្រាប់អ្នកប្រើប្រាស់ថ្នាំសិនជាមានការហៀរខ្លាំងពេលចាក់ថ្នាំដោយ សារតែស្បូនវាពេញ

13 주입기 끝 구멍을 손가락으로 막고 30~60초 동안 모돈의 등을 눌러 줍니다

លុបខ្លួនមេប្រុកប្រហែល ១នាទី បន្ទាប់ពីយកដៃពីទម្រង់ស្តីរឹង គ្រប់លំដាប់ ប្រាប់អ្នកប្រើប្រាស់ថ្នាំសិនជាមានការហៀរខ្លាំងពេលចាក់ថ្នាំដោយ សារតែស្បូនវាពេញ

14 등을 계속 눌러 주면서 주입기를 시계방향으로 서서히 돌려 줍니다

លុបខ្លួនមេប្រុកប្រហែល ១នាទី បន្ទាប់ពីយកដៃពីទម្រង់ស្តីរឹង គ្រប់លំដាប់ ប្រាប់អ្នកប្រើប្រាស់ថ្នាំសិនជាមានការហៀរខ្លាំងពេលចាក់ថ្នាំដោយ សារតែស្បូនវាពេញ

15 인공수정 전후에 암컷을 암전히 다룹니다

ព្រមទាំងបន្ទាប់ពីអនុវត្តការបន្តពូជដោយ មនុស្សមកកាយវិការខុសពីមុន គ្រប់លំដាប់ ប្រាប់អ្នកប្រើប្រាស់ថ្នាំសិនជាមានការហៀរខ្លាំងពេលចាក់ថ្នាំដោយ សារតែស្បូនវាពេញ

16 수정일, 시간, 품종(정액명) 등을 기록하고 다음 주입시간 기록

កត់សម្គាល់ថ្ងៃចាក់ពេលវេលាថ្នាំសិន និង បន្ទាប់មកផ្ដិតកត់តម្រាងពេលចាក់ គ្រប់លំដាប់ ប្រាប់អ្នកប្រើប្រាស់ថ្នាំសិនជាមានការហៀរខ្លាំងពេលចាក់ថ្នាំដោយ សារតែស្បូនវាពេញ

17 일회용 주입기는 재사용하지 않도록 합니다

កុំប្រើស្តីរឹងចាក់ ដែលប្រើរួចម្តងមក ហើយ ប្រាប់អ្នកប្រើប្រាស់ថ្នាំសិនជាមានការហៀរខ្លាំងពេលចាក់ថ្នាំដោយ សារតែស្បូនវាពេញ

단어모음	[한글] 쓰기
주입	ចាក់
ju-ib	ជាក
제거	យកចេញ
jegeo	យកចេញ
시계방향으로 돌리다	
sigyebanghyang-eulo dollida	
[한글] 배다	
baeda	
배다	
ppaeda	
배다	
ppaeda	
주입시간	ពេលវេលាចាក់
ju-ibsigan	ជាក
기록	កត់
gilog	កត់

기타 관리사항

ការគ្រប់គ្រង ផ្សេង ៗ
កា ក្រៃក្រៃ ក្រៃក្រៃ

1. 주사시 유의사항

គោលការណ៍ប្រុងប្រយ័ត្នពេលចាក់ថ្នាំ
ក្រៃក្រៃក្រៃក្រៃក្រៃក្រៃ

2. 캄보디아어 단위 표기법

ការដាក់ពិន្ទុវិធានការ ដោយភាសាខ្មែរ
កាដាក់ប្រាក់ប្រាក់ប្រាក់ប្រាក់

피하주사

ការចាក់ថ្នាំតាមស្បែក
까작트남뎀쓰바에

■ 깨끗하고 건조한 곳에서 주사

ការចាក់ថ្នាំនៅ កន្លែង ដែលស្អាត ហើយ ស្ងួត
까작트남너으권라엥다엘 싸안하어이 씬운

■ 자돈의 경우 피부가 충분히 늘어지는 옆구리 부위에 주사

ចាក់ថ្នាំនៅ ស្បែកត្រូវតាមចំហៀងខ្លួន ដែលយឺតគ្រប់គ្រាន់
작트남너으쓰바에 주룩 뎀점히엥클루언다엘 이은 끄롭끄로안

■ 근육에 주입되지 않도록 적절한 크기의 주사바늘과 각도가 요구됨

ម៉ូហ្គុលចាក់ ដែលត្រឹមត្រូវចាក់មិនដល់សាច់ដុំជាដាច់ខាត និង ម៉ូចាក់ត្រឹមត្រូវ
뎀흙므쥘작 다엘뜨럼뜨로우작면돌삿뎀찌어 닷칸녕 몸토악뜨럼뜨로우

■ 육성돈 이상의 큰 돼지는 적절한 크기의 주사바늘을 사용

ជ្រូក ដែលមានម៉ូហ្គុលធំជាងជ្រូកពូជជ្រើប្រាស់ម៉ូហ្គុល ដែលត្រឹមត្រូវ
주룩다엘미언뎀흙뎀찌어주룩뿔뿔라어뿔랑뎀흙므쥘다엘뜨럼뜨로우

단어모음

피하	ស្បែក
piha	쓰바에
옆구리 부위	ផ្នែកខាងច្រវែះ
yeopguli buwi	프나에강정깡
적절한	ដែលត្រឹមត្រូវ
jeogjeolhan	다엘뜨럼뜨로우
주사바늘	មូលចាក់ថ្នាំ
jusabaneul	므쥘작트남

사육단계 ដំណាក់កាលចាក់ ថ្នាំ កាល កាលតូច	크기(게이지) ម៉ូហ្គុល(ភ្នែក) 뎀흙	길이(인치) ជ្រើប្រាស់(អ៊ែង) 뿔라벙(ឺង)
젖돼지 ជ្រូកដុះដោះ 주룩프닷뎀	16 또는 18 16/18 뎀뿔라뎀모이 르 뎀뿔라뎀바이	1/2 1/2 뿔라에찌어모이
비육돈 ជ្រូកសាច់ 주룩삿	16 16 뎀뿔라뎀모이	3/4 3/4 부언라에찌어바이
번식돈 ជ្រូកជំ 주룩뿔	14 또는 16 14/16 뎀부언 르 뎀뿔라뎀모이	1 1 모이

비강내 주입

ការចាក់ថ្នាំតាមព្រះ
កាត់ត្រាណាម៉ាត្រូឡូ

■ 약품병의 주입구를 비강내 깊숙이 삽입하고 돼지의 머리부분을 위로 향하게 한 후 약품을 주입

ព្រែកបញ្ចូលតាមជំហរនៃព្រះជីវី ដែលផ្តល់សំរាប់ចាក់តាមមាត់ និង ចាក់ថ្នាំទឹកផ្អែកខាងក្បាលរបស់សត្វ
ព្រែកក្រោយពេលមើលការណែនាំរួច

프릭번졸팜좁로안프러롱 줌오다엘트남섬로압작팜모안 녕 작트남독 프나에강끄발로
봉살जू룩끄라오이빨덜가나에노암루엣

동물용의약품의 보관 및 사용

ការប្រើប្រាស់ និង ការទុកចាំថ្នាំ ដែលប្រើសំរាប់សត្វពាហនៈ
កា ប្រើប្រាស់ ឬ កា តុកត្រាណាម៉ាត្រូឡូប្រើប្រាស់សត្វពាហនៈ

■ 백신 및 호르몬제는 냉장고 내에서 2~8℃ 이내로 보관

រ៉ាក់សាំង និង ថ្នាំអ៊ីម៉ូនរក្សា ក្នុងទូទឹកកកនៅ សីតុណ្ហភាព 2~8°C

왠쌍 녕 트남 아로몬 레약싸독크농뚜독꺼너오씨돈나피업 뻐~뻐람 바이 잉싸씨

■ 스티로폼 박스 상단을 제거하고 냉장고에 보관

ជកចេញខាងលើ ឡើង រ៉ាក់សាំង និង រក្សាទុក ក្នុងទូទឹកកក

덕젠강르 쓰티로폼 왠쌍 녕 레약싸독크농뚜독꺼

■ 냉장고에는 최고 · 최저 온도계 비치하여 수시로 온도 확인

ផែម៉ូម៉ែត្ររក្សាទុកក្នុងទូទឹកកកដែលបង្ហាញនូវសីតុណ្ហភាពអប្បបរមានតិប្រវិទា ហើយ

ត្រួតពិនិត្យសីតុណ្ហភាពគ្រប់ពេលវេលា

때몬마엘레약싸독크농뚜독꺼다엘병한너우씨돈나피업 아빠빠리마 하이어 프루언뻐
녜 씨돈나피업끄롭끄롱뻐엘리어

■ 약품은 직사광선을 피하고 서늘한 보관함에 사용 약제와 미사용 약제 별도 보관

ថ្នាំ(ចៀសវាងអោយត្រូវចម្លែង និង រក្សាទុកផ្សេងពីគ្នារវាងថ្នាំចាក់ ដែលមិនទាន់ប្រើ និង ថ្នាំដែលប្រើ ហើយ
ទុកនៅកន្លែងត្រជាក់

트남 짜얼위잉아오이프로우뻐르둥아이녕 레약싸독프쟁뻐크니어로비엩 트남작다엘
면또안뻐라어 녕트남다엘뻐라어하이어 독너오견라엥뜨러제야

■ 보관상태가 불량한 약제나 유효기간이 지나 약제는 주기적으로 폐기

ថ្នាំដែលរក្សាទុកចាំមិនសមរម្យឬថ្នាំចាក់ ដែលយូសកំណត់ការប្រើប្រាស់បោះចោលទៅតាមការកំណត់

트남다엘레약싸독다미연싸피업코웃 르 트남작다엘후엩 꺾년까뻐라어뻐랑 뵙짜올떠
오뻐మ్까꺾년

■ 사용 후 남은 백신 및 호르몬제 돈사내 방치 금지

ហាមទុកចោលថ្នាំអ៊ីម៉ូន និង រ៉ាក់សាំង ក្នុងទ្រុងព្រែកក្រោយពេលប្រើប្រាស់

함뵙짜올떠트남알로몬녕왠쌍크농뜨롱जू룩끄라오이빨뻐라어뻐랑

■ 약품 사용자는 약품의 휴약기간을 확인한 후 사용

អ្នកប្រើប្រាស់ថ្នាំប្រើប្រាស់ក្រោយពេលត្រួតពិនិត្យនូវការកំណត់ពេលវេលារបស់ថ្នាំ

네약뻐라어뻐랑트남뻐라어뻐랑 끄라오이빨뜨루언뻐년너우까꺾년뻐엘리어로봉트남

단어모음 (ក្រុមពាក្យ ក្រុម ប្រែ)

의약품	ថ្នាំ
uiyagpum	ធុណ៍
보관	ចាក់
bogwan	តា
사용	ការប្រើប្រាស់
sayong	កាប្រើប្រាស់
냉장고	ទូទឹកកក
naengjang-go	តុកត្រា
수시로	ពេលគ្រប់ពេល
susilo	តាមពេលវេលា
온도 확인	ពិនិត្យសីតុណ្ហភាព
ondo hwag-in	ត្រួតពិនិត្យសីតុណ្ហភាព
직사광선	ពន្លឺត្រចៀក
jigsagwangseon	ប្រព័ន្ធគ្រប់គ្រង
피하고	ជៀសវាង
pihago	ចៀស
사용	ការប្រើប្រាស់
sayong	កាប្រើប្រាស់
약제	ថ្នាំ
yagje	ធុណ៍
미사용	មិនទាន់ប្រើ
misayong	មិនប្រើប្រាស់
불량	គុណភាព
bullyang	គុណភាព
주기적	ប្រចាំ
jugijeog	ប្រចាំ
폐기	ចោល
pyegi	ចោល
돈사내	ក្នុងទ្រុង
donsanae	ក្នុងទ្រុង
방치 금지	ហាមទុកចោល
bangchi geumji	ហាមទុកចោល
휴약기간	ពេលវេលា
hyuyaggigan	ពេលវេលា
확인	ត្រួតពិនិត្យ
hwag-in	ត្រួតពិនិត្យ



<약품 및 백신 저장>

ថ្នាំនិងការរក្សាទុកជាពិសេស
ត្រីណេឡា ត្រីណេឡា ត្រីណេឡា ត្រីណេឡា ត្រីណេឡា
트남녕가레약싸똑닥 알쌍

MEMO

1. ឆ្មា លេខ ឆ្មា

1	មួយ	មូរ
2	ពីរ	ម្រ
3	បី	មា
4	បួន	មុ
5	ប្រាំ	ម្រា
6	ប្រាំមួយ	ម្រាមូរ
7	ប្រាំពីរ	ម្រាម
8	ប្រាំបី	ម្រាមា
9	ប្រាំបួន	ម្រាមុ
10	ដប់	មុ
11	ដប់មួយ	មុមូរ
12	ដប់ពីរ	មុម
13	ដប់បី	មុមា
14	ដប់បួន	មុមុ
15	ដប់ប្រាំ	មុម្រា
16	ដប់ប្រាំមួយ	មុម្រាមូរ
17	ដប់ប្រាំពីរ	មុម្រាម
18	ដប់ប្រាំបី	មុម្រាមា
19	ដប់ប្រាំបួន	មុម្រាមុ
20	ម្ភៃ	មុរ
21	ម្ភៃមួយ	មុរមូរ
22	ម្ភៃពីរ	មុរម
23	ម្ភៃបី	មុរមា
24	ម្ភៃបួន	មុរមុ
25	ម្ភៃប្រាំ	មុរម្រា
26	ម្ភៃប្រាំមួយ	មុរម្រាមូរ
27	ម្ភៃប្រាំពីរ	មុរម្រាម
28	ម្ភៃប្រាំបី	មុរម្រាមា
29	ម្ភៃប្រាំបួន	មុរម្រាមុ
30	សិប	មុរ
31	សិបមួយ	មុរមូរ
32	សិបពីរ	មុរម
33	សិបបី	មុរមា
34	សិបបួន	មុរមុ
35	សិបប្រាំ	មុរម្រា
36	សិបប្រាំមួយ	មុរម្រាមូរ
37	សិបប្រាំពីរ	មុរម្រាម
38	សិបប្រាំបី	មុរម្រាមា
39	សិបប្រាំបួន	មុរម្រាមុ
40	សិប	មុរ

41	សិបមួយ	មុរមូរ
42	សិបពីរ	មុរម
43	សិបបី	មុរមា
44	សិបបួន	មុរមុ
45	សិបប្រាំ	មុរម្រា
46	សិបប្រាំមួយ	មុរម្រាមូរ
47	សិបប្រាំពីរ	មុរម្រាម
48	សិបប្រាំបី	មុរម្រាមា
49	សិបប្រាំបួន	មុរម្រាមុ
50	ហិប	មុរ
51	ហិបមួយ	មុរមូរ
52	ហិបពីរ	មុរម
53	ហិបបី	មុរមា
54	ហិបបួន	មុរមុ
55	ហិបប្រាំ	មុរម្រា
56	ហិបប្រាំមួយ	មុរម្រាមូរ
57	ហិបប្រាំពីរ	មុរម្រាម
58	ហិបប្រាំបី	មុរម្រាមា
59	ហិបប្រាំបួន	មុរម្រាមុ
60	ហុកសិប	មុរ
61	ហុកសិបមួយ	មុរមូរ
62	ហុកសិបពីរ	មុរម
63	ហុកសិបបី	មុរមា
64	ហុកសិបបួន	មុរមុ
65	ហុកសិបប្រាំ	មុរម្រា
66	ហុកសិបប្រាំមួយ	មុរម្រាមូរ
67	ហុកសិបប្រាំពីរ	មុរម្រាម
68	ហុកសិបប្រាំបី	មុរម្រាមា
69	ហុកសិបប្រាំបួន	មុរម្រាមុ
70	ចិសិប	មុរ
71	ចិសិបមួយ	មុរមូរ
72	ចិសិបពីរ	មុរម
73	ចិសិបបី	មុរមា
74	ចិសិបបួន	មុរមុ
75	ចិសិបប្រាំ	មុរម្រា
76	ចិសិបប្រាំមួយ	មុរម្រាមូរ
77	ចិសិបប្រាំពីរ	មុរម្រាម
78	ចិសិបប្រាំបី	មុរម្រាមា
79	ចិសិបប្រាំបួន	មុរម្រាមុ
80	ប៉ែតសិប	មុរ

81	ប៉ែតសិបមួយ	មុរមូរ
82	ប៉ែតសិបពីរ	មុរម
83	ប៉ែតសិបបី	មុរមា
84	ប៉ែតសិបបួន	មុរមុ
85	ប៉ែតសិបប្រាំ	មុរម្រា
86	ប៉ែតសិបប្រាំមួយ	មុរម្រាមូរ
87	ប៉ែតសិបប្រាំពីរ	មុរម្រាម
88	ប៉ែតសិបប្រាំបី	មុរម្រាមា
89	ប៉ែតសិបប្រាំបួន	មុរម្រាមុ
90	តោសិប	មុរ
91	តោសិបមួយ	មុរមូរ
92	តោសិបពីរ	មុរម
93	តោសិបបី	មុរមា
94	តោសិបបួន	មុរមុ
95	តោសិបប្រាំ	មុរម្រា
96	តោសិបប្រាំមួយ	មុរម្រាមូរ
97	តោសិបប្រាំពីរ	មុរម្រាម
98	តោសិបប្រាំបី	មុរម្រាមា
99	តោសិបប្រាំបួន	មុរម្រាមុ
100	មយយ	មុរ

2. លេខ ត្រី ត្រី

1	មួយ	មូរត្រី
2	ពីរ	ម្រត្រី
3	បី	មាត្រី
4	បួន	មុត្រី
5	ប្រាំ	ម្រាត្រី
6	ប្រាំមួយ	ម្រាមូរត្រី
7	ប្រាំពីរ	ម្រាមត្រី
8	ប្រាំបី	ម្រាមាត្រី
9	ប្រាំបួន	ម្រាមុត្រី
10	ដប់	មុត្រី

3. 횟수 ព័រ ធុរ		
1회	មួយដង	모이덩
2회	ពីរដង	ប្រាំដង
3회	បីដង	បាយិច
4회	បួនដង	បួនដង
5회	ប្រាំដង	ប្រាំដង
6회	ប្រាំមួយដង	ប្រាំមួយដង
7회	ប្រាំពីរដង	ប្រាំពីរដង
8회	ប្រាំបីដង	ប្រាំបីដង
9회	ប្រាំបួនដង	ប្រាំបួនដង
10회	ដប់ដង	ដប់ដង

4. 개수 ចំនួន ចំនួន		
1개	មួយចំនួន	មួយចំនួន
2개	ពីរចំនួន	ពីរចំនួន
3개	បីចំនួន	បីចំនួន
4개	បួនចំនួន	បួនចំនួន
5개	ប្រាំចំនួន	ប្រាំចំនួន
6개	ប្រាំមួយចំនួន	ប្រាំមួយចំនួន
7개	ប្រាំពីរចំនួន	ប្រាំពីរចំនួន
8개	ប្រាំបីចំនួន	ប្រាំបីចំនួន
9개	ប្រាំបួនចំនួន	ប្រាំបួនចំនួន
10개	ដប់ចំនួន	ដប់ចំនួន

5. 단위 វិភាគណ៍ វិភាគណ៍		
부피	အေဒលហ្គ័ន	အေដេល
ml	มิลลิตร	មីលីត្រ
l	ลิตร	លីត្រ
길이	урт	ឡូត
cm	санжметр	សង់ម៉ែត្រ
m	метр	ម៉ែត្រ
m ²	метр ²	ម៉ែត្រ ²
무게	хүнд	អុង
g	грам	ក្រាម
kg	килграм	គីឡូក្រាម
t	тонн	តុង

6. 時間 ពេលវេលា ពេលវេលា		
오전	ពេលព្រឹក	ប្រឹក
오후	ពេលល្ងាច	ល្ងាច
시	ពេលវេលា	ម៉ោង
분	នាទី	នាទី
ex) 오전 7시 30분	ពេលព្រឹកពេលវេលាព្រឹកពីរសាមសិបនាទី	ប្រឹកប្រឹកម៉ោងប្រាំបីស្របនាទី

7. 요일 ថ្ងៃ ថ្ងៃ		
월요일	ថ្ងៃច័ន្ទ	ថ្ងៃច័ន្ទ
화요일	ថ្ងៃអង្គារ	ថ្ងៃច័ន្ទ
수요일	ថ្ងៃពុធ	ថ្ងៃច័ន្ទ
목요일	ថ្ងៃព្រហស្បតិ៍	ថ្ងៃច័ន្ទ
금요일	ថ្ងៃសុក្រ	ថ្ងៃច័ន្ទ
토요일	ថ្ងៃសៅរ៍	ថ្ងៃច័ន្ទ
일요일	ថ្ងៃអាទិត្យ	ថ្ងៃច័ន្ទ

8. 周 សប្តាហ៍ ម៉ោង		
1주 (한 주) មួយសប្តាហ៍	មួយសប្តាហ៍	មួយសប្តាហ៍
2주 (두 주) ពីរសប្តាហ៍	ពីរសប្តាហ៍	ពីរសប្តាហ៍
3주 (세 주) បីសប្តាហ៍	បីសប្តាហ៍	បីសប្តាហ៍
4주 បួនសប្តាហ៍	បួនសប្តាហ៍	បួនសប្តាហ៍
5주 ប្រាំសប្តាហ៍	ប្រាំសប្តាហ៍	ប្រាំសប្តាហ៍
6주 ប្រាំមួយសប្តាហ៍	ប្រាំមួយសប្តាហ៍	ប្រាំមួយសប្តាហ៍
7주 ប្រាំពីរសប្តាហ៍	ប្រាំពីរសប្តាហ៍	ប្រាំពីរសប្តាហ៍
8주 ប្រាំបីសប្តាហ៍	ប្រាំបីសប្តាហ៍	ប្រាំបីសប្តាហ៍
9주 ប្រាំបួនសប្តាហ៍	ប្រាំបួនសប្តាហ៍	ប្រាំបួនសប្តាហ៍
10주 ដប់សប្តាហ៍	ដប់សប្តាហ៍	ដប់សប្តាហ៍

9. 개월 ខែ ខែ		
1개월	មួយខែ	មួយខែ
2개월	ពីរខែ	ពីរខែ
3개월	បីខែ	បីខែ
4개월	បួនខែ	បួនខែ
5개월	ប្រាំខែ	ប្រាំខែ
6개월	ប្រាំមួយខែ	ប្រាំមួយខែ
7개월	ប្រាំពីរខែ	ប្រាំពីរខែ
8개월	ប្រាំបីខែ	ប្រាំបីខែ
9개월	ប្រាំបួនខែ	ប្រាំបួនខែ
10개월	ដប់ខែ	ដប់ខែ



부 록

.....
부속 1

아하범편

1. 표준근로계약서

កិច្ចសន្យាការងារស្តង់ដារ

ક્វ៉េស៊ីនីយ៉ា ស្តឺង់ដារ កាង្វិយា

2. 외국인근로자방역관리지침

គោលការណ៍ណែនាំបង្ការសម្រាប់កម្មករចរទេសស្របគ្រប់

កេអ៊ែរក្រុន ណេណាម កេអ៊ែរសាមេរីប៊ុន កាមបូឌី កេអ៊ែរស្រីលាវ កេអ៊ែរស្រីលាវ កេអ៊ែរស្រីលាវ

Korean (한국어)

외국인 근로자가 지켜야 할 사항

● 자국에서 축산물을 휴대하여 반입하지 않는다.



- 쇠고기, 돼지고기, 닭고기
계란, 오리알, 햄, 소시지,
육포, 치즈 등

● 농장 근무시 준수사항



- 농장입구에서 차량 및 사람 소독을 철저히 한다.
- 축사 출입전에 반드시 작업복과 장화를 갈아 신고 들어간다.
- 축사일부에서 손과 신발을 소독하고, 축사 밖의 장비를 가지고 들어갈 경우 함께 소독한다.



- 축사에서 나올때 입구에서 손과 신발, 시용 장비를 소독한다.
- 축시입구 소독조는 2일에 한번씩 갈아준다.
- 농장 주변을 깨끗이 청소하고 작업복은 2~3일에 한번 이상 세탁하여 착용한다.

- 시료를 적게 먹거나 평소와 달리 이상한 행동을 할 때에는 신속하게 농장주에게 일린다.
- 소독약세 시용은 약분의 희석비율 내로 시용토록 한다.

● 일과 후 준수사항



- 다 농장 방문은 금지하고 급한 응무는 가급적 전화를 한다.
- 가족·친구 등을 만날 때에는 농장 밖에서 만나도록 한다.
- 외출할 때는 외출전용 의복과 신발을 착용하고 외출한다.
- 귀가 즉시 손과 신발을 소독하고 깨끗이 목욕한다.

ប្រទេសកម្ពុជា (캄보디아어)

ច្បាប់ និងបទល្មើសផ្នែកសំរាប់និយោជិកបរទេស

ហាមនាំផលិតផលបសុសត្វពីប្រទេសរបស់ខ្លួន



- សក់គោ, សាច់ជ្រូក, សាច់មាន់, ស៊ីត, ស៊ីតទា, សាច់ភ្នំជ្រូក, សាច់ក្រក, សាច់ពោធិ៍សាត់, ប្រហុក ។ល។

ហាមនាំផលិតផលបសុសត្វពីប្រទេសរបស់ខ្លួន



- ឡាន និង មនុស្សត្រូវធ្វើការលាងសំលាប់មេរោគពេលចូលកសិដ្ឋាន

- ត្រូវបានផ្លាស់ប្តូររោយស្លៀកសំលៀកបំពាក់ធ្វើការ និងស្បែកជើងកវែងមុននិងចូលកសិដ្ឋាន ។

— គ្រោមដៃ និងស្បែកជើងត្រូវតែងាត់មេរោគនៅបរាហ្មក្រោយពេល ហើយប្រសិនបើមានករណីអាក្រក់ ត្រូវតែយកទៅចាប់មេរោគនៅបរាហ្មក្រោយពេលដូចមុនដែរ ។

- គ្រោមដៃ, ស្បែកជើង និងរបស់ដែលបានប្រើប្រាស់ហើយត្រូវតែដាច់ដាច់មេរោគនៅបរាហ្មពេលដែលអ្នកចេញពីក្រោយពេល ។



- ប្រដាប់ដាក់ឆ្នាំងសំចាស់មេរោគនៅបរិវេណតូចត្រូវបានសំអាតជារៀងរាល់ ២ ថ្ងៃម្តង ។
- ឱកស៊ីដ្យាងតូចតែឆ្ងាត ហើយសំលៀកបំពាក់ធ្វើការតូចតែ សំអាតជារៀងរាល់២ ឬ ៣ ថ្ងៃម្តង ។
- មេរោគដែលអ្នកឃើញសត្វងើរតិចតួច រឺក៏មានអត្តសញ្ញាណមុ សប្បែក អ្នកត្រូវតែរាយការណ៍ភ្លាមទៅម្ចាស់កសិដ្ឋាន ។
- ធ្វើតាមអត្រាកំរិតបណ្តាម ទៅលេខដែលអ្នកត្រូវការប្រើរបាយឆ្នាំសំ ឈាត់សត្វងើរ ។

ការបង្រៀនក្រៅម៉ោងធ្វើការ



- ហាមទៅមើលកសិដ្ឋានផ្សេង និងការប្រើប្រាស់ទូរស័ព្ទដើម្បី មុខងារផ្សេងៗ ។
 - អ្នកត្រូវតែជួបក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នកនៅ ខាងក្រៅកសិដ្ឋាន ។
 - ពេលដែលអ្នកទៅក្រៅ អ្នកត្រូវតែប្រើសំលៀកបំពាក់ និងស្បែកជើងធម្មតា ។
- បូតម៉ីក ហើយចាត់សំអាតសំចាស់មេរោគដែលរបស់អ្នក និងស្បែកជើងក្រោយពេលត្រឡប់ទៅផ្ទះ ។

MEMO

MEMO



양돈장관리매뉴얼 캄보디아어판

인 쇄 2016년 11월

발 행 2016년 11월

발 행 인 김태환

발 행 처 농협중앙회 축산경영부

주 소 04516 서울특별시 중구 새문안로 16

전 화 02-2080-6577 팩 스 02-2080-6560

홈페이지 <http://www.nonghyup.com>

인 쇄 처 농민신문사 ☎ 02-3703-6074)

비매품 농협중앙회의 허락없이 인용하거나 전체 및 부분적 무단복제를 금함

